


របាយការណ៍ ប្រចាំឆ្នាំ 2018





របាយការណ៍ប្រចាំឆ្នាំ
2018

មាតិកា

1	សាររបស់នាយកប្រតិបត្តិ	5
---	-----------------------	---

2	អំពីធនាគារ ABA	8
---	----------------	---

អំពីយើងខ្ញុំ	10
ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃរបស់យើង	11
ការគូសបញ្ជាក់អំពីស្ថានភាពហិរញ្ញវត្ថុ	12
លទ្ធផលហិរញ្ញវត្ថុ	13
ព័ត៌មានទូទៅ	14
ជំហានជោគជ័យ	16
រចនាសម្ព័ន្ធ	18
ក្រុមប្រឹក្សាភិបាល	20
បណ្តាញសាខា	22

3	វឌ្ឍនភាពដែលនៅតែបន្ត	24
---	---------------------	----

លទ្ធកម្មអតិថិជន និងការអភិវឌ្ឍសេវាកម្ម	25
ការពង្រឹងកម្មវិធី ABA Mobile	26
ការពង្រីកវិសាលភាពប្រព័ន្ធទូទាត់អនឡាញ PayWay	27
ការដំឡើងសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធ IT	28
ការលើកកម្ពស់សេវាធនាគារអាជីវកម្ម	29
កំណើនប្រតិបត្តិការអន្តរជាតិ និងហិរញ្ញប្បទានពាណិជ្ជកម្ម	30
វឌ្ឍនភាពនៃសវនកម្មផ្ទៃក្នុង	31
ការអភិវឌ្ឍផ្នែកប្រតិបត្តិតាម	32
ភាពកាន់តែប្រសើរឡើងនៃការគ្រប់គ្រងហានិភ័យ	33
គម្រោងវិភាគទានសង្គមរបស់ធនាគារ	34
ការគ្រប់គ្រងធនធានមនុស្ស	36

4	របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម	37
---	---------------------------------------	----

របាយការណ៍ក្រុមប្រឹក្សាភិបាល	39
របាយការណ៍សវនករឯករាជ្យ	43
តារាងតុល្យការ	45
របាយការណ៍លទ្ធផល	46
របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	47
របាយការណ៍ហូរទឹកប្រាក់	48
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	50

1

សាររបស់នាយកប្រតិបត្តិ



ក្នុងឆ្នាំ២០១៨ យើងបន្តជំហរ
របស់យើងក្នុងនាមជាធនាគារ
ពាណិជ្ជឈ្មោះមុខ និងមាន
នវានុវត្ត ដែលមានការប្តេជ្ញា
ចិត្តក្នុងការផ្តល់ជូននូវសេវាកម្ម
ដ៏ប្រសើរបំផុតដល់អតិថិជន។

អំឡុងឆ្នាំនៃរបាយការណ៍នេះ ធនាគារ ABA នៅតែបន្ត
នាំមកនូវកំណើនធុរកិច្ចដ៏រឹងមាំ និងចំណូលពីការវិនិយោគ
ប្រកបដោយប្រពលភាពសម្រាប់ភាគហ៊ុនិក ខណៈដែល
យើងក៏បន្តជួយដល់អតិថិជន និងយោជិត និងសង្គមផង
ដែរ។ ធនាគារយើង បង្កើតចំណូលបានប្រមាណ ៧១.៨ លាន
ដុល្លារអាមេរិក ដោយសម្រេចកំណើនក្នុងមួយឆ្នាំបាន ៥៥%
និងបង្ហាញឲ្យឃើញពីសមត្ថភាពរបស់យើងក្នុងការអនុវត្ត
យុទ្ធសាស្ត្រអភិវឌ្ឍន៍ពេលវែង ដើម្បីផ្តល់នូវដំណោះស្រាយ
សេវាធនាគារប្រកបដោយនវានុវត្តដល់អតិថិជន។ យើង
ក៏មានសេចក្តីរីករាយសូមរាយការណ៍ផងដែរថា ក្នុងវិស័យ
ធនាគារពាណិជ្ជរបស់កម្ពុជា យើងរក្សាបានតំណែងឈាន
មុខលើផលចំណេញពីមូលធន (២៨%)។

ឥឡូវ ខ្ញុំសូមផ្តោតឱកាសនេះ ធ្វើការបង្ហាញអំពីសមិទ្ធផល
ABA ក្នុងឆ្នាំ២០១៨ និងលើកឡើងអំពីចក្ខុវិស័យរបស់យើង
សម្រាប់ឆ្នាំ២០១៩។

ការអនុវត្តការងារក្នុងឆ្នាំ2018

ខ្ញុំសូមចាប់ផ្តើម ដោយលើកឡើងអំពីការពង្រីកបណ្តាញសាខា របស់ យើង ដែលជា គន្លឹះ មួយក្នុងចំណោម គន្លឹះ ចលករដទៃទៀតរបស់ធនាគារ។ ក្នុងឆ្នាំ2018 យើងបានបើកសាខាថ្មីចំនួន 15សាខាជាផ្លូវការ។ នេះជាសមិទ្ធផលដ៏ប្រសើរបំផុតដែលអនុញ្ញាតឲ្យយើងពង្រីកមូលដ្ឋានអតិថិជន, ពង្រឹងការបញ្ជ្រាបអត្តសញ្ញាណ ABA, និងជួយឲ្យអតិថិជនកម្ពុជាកាន់តែច្រើនមានលទ្ធភាពប្រើប្រាស់សេវាទំនើបៗរបស់ធនាគារ។ ដោយមូលដ្ឋានអតិថិជនរបស់យើងមានការកើនឡើង ហើយអតិថិជនកាន់តែច្រើនឡើងៗអញ្ជើញមកទទួលសេវានៅសាខា យើងក៏សម្រេចបន្ថែមម៉ោងបម្រើសេវានៅតាមសាខាមួយចំនួនដែលមមាញឹកខ្លាំង។ ការណ៍នេះ ធ្វើឡើងដើម្បីផ្តល់ភាពងាយស្រួលបន្ថែម និងពេលវេលាច្រើនដល់អតិថិជនក្នុងការអញ្ជើញមកទទួលសេវា។

សមិទ្ធផលសំខាន់មួយទៀតនោះ គឺឆ្នាំ2018យើងបានដំឡើងប្រព័ន្ធដំណើរការសេវាធនាគារ Oracle FlexCube ប្រកបដោយភាពជោគជ័យ។ ការដំឡើងនេះ មានសារៈសំខាន់ណាស់សម្រាប់កិច្ចប្រតិបត្តិការរបស់យើង ព្រោះអនាគតនៃកំណើនធុរកិច្ចមិនអាចសម្រេចបានឡើយ ប្រសិនបើយើងមិនធ្វើការដំឡើងប្រព័ន្ធនេះ។ បច្ចុប្បន្ន ប្រព័ន្ធដែលត្រូវបានដំឡើងរួចហើយនេះ អនុញ្ញាតឲ្យយើងបម្រើអតិថិជនដែលបន្តកើនឡើងប្រកបដោយស្ថិរភាព ព្រោះវាមានល្បឿនលឿន, មានបច្ចុប្បន្នភាព, និងមានការពារ។

បន្ទាប់មកទៀត ខ្ញុំ សូមបង្ហាញអំពីអ្វីដែលយើង សម្រេចបានពាក់ព័ន្ធនឹងការអភិវឌ្ឍផលិតផល និងសេវាកម្មរបស់យើង។ យើងចាប់ផ្តើមបានយ៉ាងល្អ កាលពីឆ្នាំមុន ដោយបានបញ្ចេញសេវាឌីជីថលចាំបាច់នានា ធ្វើឲ្យឆ្នាំ2018 ទទួលបានវឌ្ឍនភាពថ្មីៗសំខាន់ៗ។ "យុទ្ធសាស្ត្រទូរស័ព្ទវៃដៃជាអាទិភាព" របស់យើង និងការជឿជាក់លើបច្ចេកវិទ្យា បានក្លាយជាចលករកំណើនគណនីដ៏សំខាន់ ដែលធ្វើឲ្យយើងទទួលបានមូលនិធិក្នុងតម្លៃទាប, គួរជាទីទុកចិត្ត, និងផ្តល់អត្ថប្រយោជន៍ឈានមុខនៅក្នុងទីផ្សារ។

បណ្តាផលិតផលបម្រើផ្នែករូបវន្តបុគ្គល ក្នុងកម្មវិធី ABA Mobile មានភាពរីកចម្រើន ពាក់ព័ន្ធនឹងចំនួនអ្នកប្រើប្រាស់ដោយកើនឡើងពី 100,000 នៅដំណាច់ឆ្នាំ2017 មកដល់ 240,000 នៅដំណាច់ឆ្នាំ2018។ យើងបង្កើនកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យអតិថិជនប្រើប្រាស់កម្មវិធីនេះបានងាយស្រួល

ដោយលែងយកថ្លៃប្រតិបត្តិការ E-Cash, បង្កើនចំនួនកាតនិម្មិត ដែលអ្នកប្រើប្រាស់អាចបើកតាមកម្មវិធី, យើងដាក់ឲ្យប្រើប្រាស់មុខងារ ABA PAY ដែលអតិថិជនអាចទូទាត់ថ្លៃទំនិញ ឬសេវាកម្មនៅកន្លែងពាណិជ្ជករ ឬកន្លែងលក់ដូរនានាដោយប្រើទូរស័ព្ទស្តែនកូដ QR។ ហើយសេវាទាំងនេះយើងផ្តល់ជូនដោយឥតគិតថ្លៃ ដែលអតិថិជនអាចប្រើប្រាស់បានគ្រប់ពេល និងគ្រប់ទីកន្លែងដែលពួកគាត់ត្រូវការ។

ប្រព័ន្ធពាណិជ្ជកម្មអេឡិកត្រូនិកផ្ទាល់ខ្លួនរបស់ ABA គឺ PayWay ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ2017 ដោយត្រូវបានអភិវឌ្ឍក្នុងឆ្នាំដដែល ទាំងការភ្ជាប់ប្រព័ន្ធជាមួយពាណិជ្ជករ និងចំនួនប្រតិបត្តិការ។ នេះជាទិសដៅប្រកបដោយភាពវៃជ្ជមានសម្រាប់ធនាគារ ព្រោះវានឹងអនុញ្ញាតឲ្យអតិថិជន ធ្វើការទិញទំនិញប្រកបដោយភាពងាយស្រួលដោយមិនបាច់ប្រើសាច់ប្រាក់ ខណៈដែលជំរុញកម្ពុជាឆ្ពោះទៅរកសង្គមឌីជីថល។

ខណៈក្រុមហ៊ុនធំៗ និង SME កាន់តែច្រើនឡើងៗបានជ្រើសយកធនាគារ ABA ធ្វើជាអ្នកផ្គត់ផ្គង់សេវាហិរញ្ញវត្ថុចម្បងរបស់ខ្លួននោះ ពួកគេត្រូវការឧបករណ៍គ្រប់គ្រងហិរញ្ញវត្ថុក្រុមហ៊ុនដែលទំនើប, ជឿទុកចិត្តបាន, និងដំណើរការច្បាស់លាស់។ នេះជាមូលហេតុដែលធនាគារវិនិយោគលើការបង្កើតប្រព័ន្ធធនាគារអនឡាញពិសេសសម្រាប់ធុរកិច្ច ដែលយើងហៅថា ធនាគារអនឡាញសម្រាប់អាជីវកម្ម។ អតិថិជនផ្តល់មតិលើសេវានេះប្រកបដោយភាពវៃជ្ជមាន ហើយយើងនឹងបន្តពង្រឹងឲ្យកាន់តែប្រសើរឡើង ដើម្បីឲ្យអតិថិជនសាជីវកម្ម និង SME ចំណេញពេលច្រើនសម្រាប់ពង្រឹងអាជីវកម្មជាជាងចំណាយពេលមកសាខាធនាគារ។

លោកអ្នកបានសង្កេតឃើញហើយថា យើងបានបន្ថែមកិច្ចខិតខំប្រឹងប្រែងកាន់តែច្រើនឡើងៗទៅលើបណ្តាញឌីជីថលសម្រាប់អតិថិជនប្រើប្រាស់។ ជាមួយគ្នានេះដែរ យើងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំង ដើម្បីអភិវឌ្ឍបន្ថែមលើមធ្យោបាយផ្គត់ផ្គង់សេវារូបវន្តបុគ្គល។ ឆ្លៀតឱកាសនេះដែរ ខ្ញុំសូមរំលឹកអំពីសេវាលើកគណនីដល់ទីកន្លែងរបស់យើង ដែលក្រុមបុគ្គលិករបស់យើង ត្រូវបានបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវ ដើម្បីចុះទៅបើកគណនីដល់កន្លែងអតិថិជន។ សព្វថ្ងៃក្រុមការងារនេះ ចុះទៅបើកគណនីបានជាង 300គណនីក្នុងមួយថ្ងៃ។

យើងក៏បានធ្វើការពង្រឹងដ៏សំខាន់លើផ្នែកសេវាដាក់ប្រាក់ចូលគណនីផងដែរ។ ពាក់ព័ន្ធនឹងសេវានេះ ABA បានចាប់ដៃគូ ជាមួយក្រុមហ៊ុនផ្គត់ផ្គង់សេវាទូទាត់សំខាន់ៗ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការបង់កម្ចី។ បន្ថែមលើបណ្តាញសាខានិងម៉ាស៊ីនដាក់ប្រាក់ផ្ទាល់របស់ធនាគារ ឥឡូវអតិថិជន ABA អាចដាក់ប្រាក់ចូលគណនីបង់កម្ចីរបស់ខ្លួនបានយ៉ាងងាយស្រួល នៅតាមភ្នាក់ងារ ឬកន្លែងផ្ទេរប្រាក់ដ៏ទូលំទូលាយរបស់ TrueMoney, Speed Pay, និង SmartLuy។ ជារួមទៅ អតិថិជន អាចដាក់ប្រាក់ចូលគណនី ABA បាន បើទោះបីជាពួកគាត់ស្ថិតនៅតំបន់ដែលមិនមានសាខា ឬម៉ាស៊ីនដាក់ប្រាក់ ABA ក៏ដោយ។

ក្នុងឆ្នាំ2018យើងបន្តទទួលបានពានរង្វាន់ពីទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការនាំមកនូវដំណោះស្រាយហិរញ្ញវត្ថុទំនើបជូនដល់អតិថិជន។ ទស្សនាវដ្តី Global Finance បានប្រសិទ្ធាម៍ ABA ជា "ធនាគារដ៏ឆ្លើមបំផុតនៅកម្ពុជា" ក្នុងរយៈពេល4ឆ្នាំជាប់ៗគ្នា ហើយថែមទាំងបានទទួលស្គាល់យើងថាជា "អ្នកផ្គត់ផ្គង់ហិរញ្ញប្បទានពាណិជ្ជកម្មដ៏ឆ្លើមបំផុតប្រចាំឆ្នាំ2018" ខណៈពេលដែលទស្សនាវដ្តី Euromoney ក៏ផ្តល់ពានរង្វាន់ឆ្លើមដល់យើងរយៈពេល 5ឆ្នាំជាប់ៗគ្នាផងដែរ!

ទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ឥណទានឈានមុខរបស់ពិភពលោក Standard and Poor's បានធ្វើការកត់សម្គាល់សមិទ្ធផល និងវឌ្ឍនភាពរបស់យើងអំឡុងឆ្នាំរបាយការណ៍។ នៅក្នុងឆ្នាំ2018 ទីភ្នាក់ងារអន្តរជាតិមួយនេះ បានផ្តល់ចំណាត់ថ្នាក់ឥណទានកម្រិត 'B' រយៈពេលវែង និងរយៈពេលខ្លីជាថ្មីដល់ធនាគារ ABA ជាមួយទស្សនវិស័យ "វៃជ្ជមាន" ដែលឆ្លុះបញ្ចាំងពីកំណើនចំណែកទីផ្សាររបស់ធនាគារ។

លទ្ធផលហិរញ្ញវត្ថុឆ្នាំ2018

លទ្ធផលហិរញ្ញវត្ថុរបស់យើងបានបញ្ជាក់យ៉ាងច្បាស់អំពីកំណើនដ៏ល្អប្រសើរបស់ធនាគារ។ យើងអាចពង្រឹងតារាងតុល្យការ និងបង្កើនប្រសិទ្ធភាពក្នុងកិច្ចប្រតិបត្តិការរបស់យើងដូចជា៖

- ទ្រព្យសកម្មសរុបរបស់ធនាគារ កើនបាន 65% ធៀបទៅនឹងដំណាច់ឆ្នាំ2017 ហើយបរិមាណទ្រព្យសកម្មនេះឈានដល់ 2.7ពាន់លានដុល្លារអាមេរិក។

- ផលបត្របញ្ជើសម្រេចឈានដល់ 2.2ពាន់លានដុល្លារអាមេរិក ធៀបទៅនឹងឆ្នាំមុន មានត្រឹម 1.3ពាន់លានដុល្លារអាមេរិក។

- ផលបត្រឥណទាន សម្រេចឈានដល់ 1.8ពាន់លានដុល្លារអាមេរិក ដែលមានអត្រាកំណើនប្រចាំឆ្នាំ 49%។

គិតត្រឹមដំណាច់ឆ្នាំ ធនាគារ ABA បម្រើអតិថិជនបានចំនួន 426,000 ជាមួយបុគ្គលិកចំនួន 4,213នាក់ ហើយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ1 ក្នុងនាមជាធនាគារដែលទទួលបានផលចំណេញពីការវិនិយោគ (28%) ធ្វើឲ្យយើងក្លាយជាធនាគារដែលអនុវត្តការងារបានប្រសិទ្ធភាពខ្ពស់បំផុតនៅក្នុងប្រទេស។

ផែនការសម្រាប់ឆ្នាំ2019

ឥឡូវនេះ ចូរយើងក្រឡេកមើលទៅលើអ្វីដែលយើងគ្រោងនឹងផ្តោតការយកចិត្តទុកដាក់នៅក្នុងឆ្នាំ2019។

យើងនឹងបន្តបើកសាខាជាច្រើនទៀត ដើម្បីបង្កើនមូលដ្ឋានអតិថិជនរបស់យើង និងបម្រើសេវាជូនដល់អតិថិជនកាន់តែច្រើនថែមទៀត។ យើងមានផែនការបោះទីតាំងក្នុងខេត្តថ្មីៗចំនួនពីរទៀត ព្រមទាំងពង្រឹងតំណែងរបស់យើងនៅតាមតំបន់ ដែលយើងមានប្រតិបត្តិការប្រកបដោយភាពជោគជ័យរួចហើយ។

យើងរក្សាការវិនិយោគលើកំណើន និងការអភិវឌ្ឍនៃដំណោះស្រាយឌីជីថល និងប្រព័ន្ធនានា ដើម្បីពង្រឹងដំណើរការផ្ទៃក្នុង នាំមកនូវភាពងាយស្រួលបន្ថែមដល់អតិថិជន និងកាត់បន្ថយពេលវេលារង់ចាំនៅតាមសាខារបស់យើង។ យើងនឹងបន្ថែមមុខងារថ្មីៗដល់កម្មវិធីទូរស័ព្ទវៃដៃ ដូចជាមុខងារផ្ទេរប្រាក់អន្តរជាតិ, មុខងារស្នើកម្ចីតាមទូរស័ព្ទ, ក៏ដូចជា

ការភ្ជាប់ជាមួយ AliPay និង UnionPay ដើម្បីជំរុញការទូទាត់តាម QR។ យើងក៏នឹងបន្ត អភិវឌ្ឍប្រព័ន្ធពាណិជ្ជកម្មអនឡាញ PayWay ដើម្បីផ្តល់លទ្ធភាពដល់អាជីវកម្មកាន់តែច្រើននៅកម្ពុជា ក្នុងការប្រើប្រាស់សេវាទូទាត់ឌីជីថល។

ការផ្លាស់ប្តូរដ៏សំខាន់មួយទៀត ដែលយើងផ្តល់ជូនដល់ផ្នែកធុរកិច្ចរបស់យើងក្នុងឆ្នាំ2019 គឺការដាក់ឲ្យប្រើប្រាស់ សេវាធនាគារសម្រាប់អាជីវកម្ម។ យើងបានបង្កើតក្រុមការងារពិសេសមួយសម្រាប់ផ្តោតទៅលើផ្នែកដែលកំពុងមានកំណើននៃសាជីវកម្មពហុជាតិ, ក្រុមហ៊ុនធំៗ, ក៏ដូចជា SME។ នៅរាជធានីភ្នំពេញ យើងបានបើកឲ្យប្រើប្រាស់នូវមជ្ឈមណ្ឌលសេវាធនាគារអាជីវកម្ម ដែលយើងមានផ្នែកប្រឹក្សាអាជីវកម្ម និងបេឡាករសម្រាប់បម្រើ និងគាំទ្រដល់អាជីវកម្ម។ នៅតាមខេត្ត យើងមានបុគ្គលិកផ្នែកប្រឹក្សាអតិថិជន ដើម្បីទទួលខុសត្រូវផ្នែកនេះ។

យុទ្ធសាស្ត្រផ្នែកកម្ចីរបស់យើងសម្រាប់ឆ្នាំ2019 នឹងរក្សាការយកចិត្តទុកដាក់លើការផ្តល់ឥណទានប្រកបដោយផលិតភាព។ ដោយអនុលោមតាមបេសកកម្ម និងចក្ខុវិស័យរបស់យើង យើងនឹងបន្តគាំទ្រ MSME ក្នុងស្រុក និងសហគ្រិននានា ដោយជួយដល់ការអភិវឌ្ឍ និងកំណើនរបស់ពួកគេ។

ខ្ញុំពិតជាមានសេចក្តីសោមនស្ស ជាមួយការប្រកួតប្រជែងនឹងកាលានុវត្តភាពសម្រាប់ធនាគារក្នុងឆ្នាំ2019 ហើយខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន, ភាគហ៊ុនិក, គណៈគ្រប់គ្រង និងនិយោជិតទាំងអស់សម្រាប់ការបន្តគាំម្រយ៉ាងមុតមាំនេះ។



លោក Askhat Azhikhanov

នាយកប្រតិបត្តិ

2

អំពីធនាគារ ABA



ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុ ឯកជនឈានមុខគេ ដែលមាន ការអភិវឌ្ឍប្រកបដោយស្ថិរភាព ជាង 20ឆ្នាំ និងមានឯកទេស ពិសេសនៅក្នុងទីផ្សារ។

1996 ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ត្រូវបានបង្កើត

23 ឆ្នាំនៃការអភិវឌ្ឍ និងកំណើន

3 ABA បានក្លាយជាធនាគារមួយ ក្នុងចំណោមធនាគារពាណិជ្ជ ធំទាំងបីនៅកម្ពុជា

អំពីយើងខ្ញុំ

ធនាគារ ABA ជាធនាគារមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ1996 មានឈ្មោះថា ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (Advanced Bank of Asia Limited)។

ក្នុងរយៈពេលជាងពីរទសវត្សនៃការអភិវឌ្ឍ និងកំណើន ធនាគារ ABA បានពង្រឹងតំណែងរបស់ខ្លួននៅក្នុងទីផ្សារ ហើយជាប់ជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជធំទាំងបីនៅក្នុងប្រទេស។ សព្វថ្ងៃនេះ យើងមានផ្គត់ផ្គង់បណ្តាសេវាកម្មសម្បូររបបដល់អតិថិជននានាដែលរួមមានអតិថិជនជា SME, មីក្រូអាជីវកម្ម, សាជីវកម្ម, និងរូបវន្តបុគ្គល។ ជាមួយបណ្តាញសាខា 65, ម៉ាស៊ីនATM និងម៉ាស៊ីនដាក់ប្រាក់ជាង400 ទូទាំងប្រទេស ធនាគារ ABA អាចបម្រើអតិថិជនបានកាន់តែច្រើន ជាមួយនឹងបណ្តាញសេវាហិរញ្ញវត្ថុទំនើបឈានមុខរបស់ខ្លួន។


ធនាគារ ABA មានក្រុមការងារប្រកបដោយជំនាញវិជ្ជាជីវៈ ដែលប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សា និងលើកកម្ពស់ប្រសិទ្ធភាពការងារ។ គណៈគ្រប់គ្រងអន្តរជាតិ នាំមកនូវឯកទេសដ៏មានតម្លៃ និងធ្វើឲ្យធនាគារ ABA អាចអនុវត្តស្របតាមបទដ្ឋានអន្តរជាតិទាំងផ្នែកសេវា និងសុវត្ថិភាព។

ក្នុងឆ្នាំ2017 ទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ឥណទានអន្តរជាតិ Standard&Poor's បានផ្តល់ចំណាត់ថ្នាក់ឥណទានកម្រិត 'B' រយៈពេលវែង និងរយៈពេលខ្លីដល់ធនាគារ ABA ។ ឆ្នាំ2018 Standard&Poor's បានផ្តល់ចំណាត់ថ្នាក់ឥណទានកម្រិត 'B' រយៈពេលវែង និងរយៈពេលខ្លីជាថ្មី ជាមួយទស្សនវិស័យ "វិជ្ជមាន" ដែលឆ្លុះបញ្ចាំងពីកំណើនចំណែកទីផ្សាររបស់ ABA។

STANDARD & POOR'S 'B' ចំណាត់ថ្នាក់រយៈពេលវែងនិងខ្លី ពីទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ឥណទានអន្តរជាតិ Standard & Poor's (S&P) ជាមួយទស្សនវិស័យ៖ **វិជ្ជមាន**

កិច្ចខិតខំប្រឹងប្រែងរបស់ ABA ក្នុងការនាំមកនូវផលិតផល និងសេវាកម្មល្អបំផុតជូនដល់អតិថិជន ត្រូវបានទស្សនាវដ្តីហិរញ្ញវត្ថុល្បីៗរបស់ពិភពលោកទទួលស្គាល់៖

- ទស្សនាវដ្តី *Euromoney* បានផ្តល់កិត្តិយាសដល់ ABA ជា "ធនាគារដ៏ឆ្លើមបំផុតប្រចាំប្រទេសកម្ពុជា" ពីឆ្នាំ2014 ដល់ 2018។
- ទស្សនាវដ្តី *Global Finance* បានប្រសិទ្ធនាម ABA ជា "ធនាគារដ៏ឆ្លើមបំផុតប្រចាំប្រទេសកម្ពុជា" ពីឆ្នាំ2015 ដល់ 2018។
- ទស្សនាវដ្តី *The Banker* ផ្តល់ពានរង្វាន់ ABA ជា "ធនាគារឆ្លើមប្រចាំឆ្នាំរបស់កម្ពុជា" សម្រាប់ឆ្នាំ2014 និង 2016។



ធនាគារឆ្លើមប្រចាំឆ្នាំរបស់កម្ពុជា ឆ្នាំ2014 និង 2016 ពីទស្សនាវដ្តី The Banker



ធនាគារដ៏ឆ្លើមបំផុតប្រចាំប្រទេសកម្ពុជា ឆ្នាំ2014, 2015, 2016, 2017, 2018 ពីទស្សនាវដ្តី Euromoney



ធនាគារដ៏ឆ្លើមបំផុតប្រចាំប្រទេសកម្ពុជា ឆ្នាំ2015, 2016, 2017, 2018, 2019 ពីទស្សនាវដ្តី Global Finance



ខែកក្កដា 2014 ធនាគារជាតិកាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុកម្រិត "A+" បានចូលរួមក្នុងរចនាសម្ពន្ធភាគហ៊ុនិករបស់ធនាគារ ABA។ គិតត្រឹមថ្ងៃ31 ធ្នូ 2018 ធនាគារជាតិកាណាដា ក្លាយជាភាគហ៊ុនិកដ៏ធំ ដោយមានភាគហ៊ុន 90% នៃភាគហ៊ុនសរុបរបស់ធនាគារ ABA។ ធនាគារជាតិកាណាដា ស្ថិតក្នុងលំដាប់ថ្នាក់ធំទី6នៅកាណាដា និងជាធនាគារឈានមុខគេនៅទីក្រុងកេប៊ិចក្នុងនាមជាជម្រើសទី1 ដែលសមស្របសម្រាប់ SME និងសហគ្រិននានា។

ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃរបស់យើង

ចក្ខុវិស័យរបស់យើង

ចក្ខុវិស័យរបស់ធនាគារ គឺដើម្បីក្លាយជាធនាគារលំដាប់លេខ1ប្រចាំប្រទេសលើផ្នែកផ្គត់ផ្គង់សេវាធនាគារដែលអាចពឹងពាក់បាន, ងាយស្រួលប្រើប្រាស់, មានបច្ចេកវិទ្យាទំនើបឈានមុខ, និងងាយស្រួលក្នុងការទៅទទួលយក។ យើងមានបំណងក្លាយជាធនាគារមួយដែលប្រជាពលរដ្ឋកម្ពុជាជឿទុកចិត្តក្នុងការបំពេញតម្រូវការសេវាធនាគារសម្រាប់រូបវន្តបុគ្គល និងសម្រាប់អាជីវកម្ម។

បេសកកម្មរបស់យើង

បេសកកម្មរបស់យើង គឺដើម្បីជួយដល់ប្រទេសកម្ពុជា, អាជីវកម្មកម្ពុជា, និងពលរដ្ឋកម្ពុជាក្នុងការកសាងអនាគតកាន់តែទូលំទូលាយ និងត្រចះត្រចង់សម្រាប់ខ្លួន និងប្រទេសជាតិតាមរយៈការផ្តល់សេវាធនាគារប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ និងបច្ចេកវិទ្យាទំនើបបំផុតក្នុងវិស័យធនាគារសម្រាប់ទាំងអស់គ្នា។

យើងចាត់ទុកខ្លួនឯងថាជាដៃគូដ៏ល្អមួយសម្រាប់សហគមន៍កម្ពុជាក៏ដូចជាអាជីវកម្ម និងរូបវន្តបុគ្គលផងដែរ។ យើងនៅទីនេះ ដើម្បីបម្រើសេវាកម្មជូនប្រទេសកម្ពុជា។

គុណតម្លៃរបស់យើង

គុណតម្លៃរបស់យើងបានបង្កើតជាគ្រឹះដ៏សំខាន់សម្រាប់អាជីវកម្មរបស់យើង។ យើងជឿជាក់លើសារៈសំខាន់នៃ៖

សុចរិតភាព និងសេចក្តីគោរព

នៅធនាគារ ABA យើងចាត់ទុកចំណុចនេះជាការទទួលខុសត្រូវខ្ពស់របស់ធនាគារដែលត្រូវបម្រើសេវាជូនរាល់អតិថិជនប្រកបដោយភាពសុចរិត និងសេចក្តីគោរព។

និរន្តរភាព និងកំណើន

នៅធនាគារ ABA យើងតែងតែគិតគូរអំពីអនាគតរបស់ធនាគារយើង និងប្រជាជនកម្ពុជា ព្រមទាំងប្រទេសកម្ពុជាផងដែរ។ យើងសូមបង្ហាញនូវការប្តេជ្ញាចិត្តដ៏មោះមុតដូចគ្នាចំពោះបុគ្គលិករបស់យើង ក៏ដូចជាអតិថិជនរបស់យើងផងដែរ។ នេះ គឺជាវិធីសាស្ត្រមួយដែលអាចឲ្យយើងធានាបាននូវកំណើនប្រកបដោយនិរន្តរភាពរបស់ធនាគារ។

ក្រមសីលធម៌ និងសុជីវធម៌

នៅ ABA យើងអនុវត្តស្តង់ដារក្រមសីលធម៌ និងសុជីវធម៌រវាងគ្នានឹងគ្នា ពោលគឺទាំងនៅក្នុង និងក្រៅធនាគារ។ គោលការណ៍ផ្ទាល់ខ្លួននេះហើយដែលបង្កើតបានជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងប្រចាំថ្ងៃ ជាមួយអតិថិជន និងសហគមន៍ដែលយើងកំពុងផ្តល់សេវាជូន ក៏ដូចជាជាមួយបុគ្គលិករបស់យើងផងដែរ។

ទំនុកចិត្ត និងភាពជាដៃគូ

នៅធនាគារ ABA យើងនៅទីនេះដើម្បីជួយសម្រួល និងជាជំនួយការរបស់អតិថិជន។ យើងខិតខំធ្វើឲ្យខ្លួនក្លាយជាដៃគូដ៏ល្អដែលអតិថិជនរបស់យើងអាចជឿទុកចិត្តបាន។

វិភាគទាន

នៅធនាគារ ABA យើងមានគោលបំណងផ្តល់វិភាគទានជាវិជ្ជមានដល់ប្រទេសកម្ពុជា។ យើងចង់ដើរតួនាទីមួយដែលផ្តល់សារប្រយោជន៍សម្រាប់ការរស់នៅរបស់អតិថិជនយើង ក៏ដូចជាសកម្មភាពនានាដែលរួមចំណែកនាំមកនូវអនាគតដ៏ល្អប្រសើរដល់ប្រទេសជាតិទាំងមូលផងដែរ។

គុណភាពនៃសេវាកម្ម

នៅធនាគារ ABA យើងខិតខំស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបចំពោះរាល់តម្រូវការសេវាធនាគារទាំងអស់។ យើងមានបំណងផ្តល់សេវាកម្មធនាគារប្រកបដោយទំនុកចិត្ត និងមានបច្ចេកវិទ្យាទំនើបបំផុតសម្រាប់អតិថិជនកម្ពុជាទាំងអស់របស់យើង ពោលគឺក្នុងតួនាទីជាជំនួយការគ្រប់គ្រងគណនីផ្ទាល់ខ្លួន ឬគណនីអាជីវកម្មរបស់អតិថិជន។

ការគូសបញ្ជាក់អំពីស្ថានភាពហិរញ្ញវត្ថុ

ឆ្នាំសារពើពន្ធគិតត្រឹមថ្ងៃទី៣១ ខែធ្នូ	2016	2017	2018
តារាងតុល្យការ (គិតជាលានដុល្លារអាមេរិក)			
ប្រាក់បញ្ញើសរុប	855.8	1,264.5	2,175.1
ឥណទានដុលសរុប	789.1	1,235.7	1,834.9
មូលធន	129.0	200.2	312.0
ទ្រព្យសកម្មសរុប	1,098.5	1,639.4	2,706.3
គណនីលទ្ធផល (គិតជាលានដុល្លារអាមេរិក)			
ចំណូលការប្រាក់សុទ្ធ	54.2	87.1	136.5
ចំណូលកម្រៃ និងជើងសាសុទ្ធ និងចំណូលផ្សេងៗ	13.4	16.1	24.2
ចំណេញសុទ្ធ	29.0	46.2	71.8
សូចនាករសមិទ្ធកម្មគន្លឹះ (%)			
ROAE	25.3	28.1	28.0
ROAA	3.1	3.4	3.3
ថ្លៃដើម / ចំណូល	39.4	37.3	37.5
អនុបាតសន្ទនីយភាព	73.2	91.7	132.5
អនុបាតបញ្ញើឥណទាន	92.2	97.7	84.4
អនុបាតសាធនភាព	17.4	19.5	20.0
ព័ត៌មានទូទៅ			
សាខាបើកដំណើរការ	42	51	66
បុគ្គលិក	1,644	2,439	4,213
ម៉ាស៊ីន ATM	167	204	274
ម៉ាស៊ីនទូទាត់	416	482	777
អ្នកដាក់ប្រាក់បញ្ញើ	141,734	232,418	426,089
អ្នកខ្ចីប្រាក់	26,226	37,612	49,295
អ្នកប្រើសេវាធានាការតាមដានធីណិត	65,273	76,680	88,875
អ្នកប្រើសេវាធានាការតាមទូរស័ព្ទដៃ	43,918	102,103	241,481

លទ្ធផលហិរញ្ញវត្ថុ

ទ្រព្យសកម្ម
គិតជាលានដុល្លារអាមេរិក

65%

កើនឡើងធៀបនឹងឆ្នាំ2017

2,706
2018

1,640
2017

1,099
2016

ប្រាក់ចំណេញសុទ្ធ
គិតជាលានដុល្លារអាមេរិក

55%

កើនឡើងធៀបនឹងឆ្នាំ2017

72
2018

46
2017

29
2016

ប្រាក់បញ្ញើ
គិតជាលានដុល្លារអាមេរិក

72%

កើនឡើងធៀបនឹងឆ្នាំ2017

2,175
2018

1,265
2017

856
2016

ប្រាក់កម្ចី
គិតជាលានដុល្លារអាមេរិក

48%

កើនឡើងធៀបនឹងឆ្នាំ2017

1,835
2018

1,236
2017

789
2016

មូលធនរបស់ភាគហ៊ុនិក
គិតជាលានដុល្លារអាមេរិក

56%

កើនឡើងធៀបនឹងឆ្នាំ2017

312
2018

200
2017

129
2016

ចំនួនអ្នកដាក់បញ្ញើ
គិតជាពាន់

84%

កើនឡើងធៀបនឹងឆ្នាំ2017

426
2018

232
2017


142
2016

ព័ត៌មានទូទៅ

ចំនួនអ្នកប្រើសេវាធនាគារតាមទូរស័ព្ទដៃ
គិតជាពាន់

136.5% ▲

កើនឡើងធៀបនឹងឆ្នាំ2017



ចំនួនអ្នកដាក់បញ្ញើ
គិតជាពាន់

83.3% ▲


កើនឡើងធៀបនឹងឆ្នាំ2017



ចំនួនអ្នកខ្ចីប្រាក់
គិតជាពាន់

31.1% ▲

កើនឡើងធៀបនឹងឆ្នាំ2017



ចំនួនភាគបានចេញ
គិតជាពាន់

81.6% ▲

កើនឡើងធៀបនឹងឆ្នាំ2017



ចំនួនសាខាបើកដំណើរការ

29.4% ▲


កើនឡើងធៀបនឹងឆ្នាំ2017



ចំនួនម៉ាស៊ីនអេធីអិម

34.3% ▲


កើនឡើងធៀបនឹងឆ្នាំ2017



ចំនួនម៉ាស៊ីនទូទាត់

61.2% ▲


កើនឡើងធៀបនឹងឆ្នាំ2017



ចំនួនបុគ្គលិក

72.7% ▲

កើនឡើងធៀបនឹងឆ្នាំ2017



ជំហានជោគជ័យ

ចាប់តាំងពីការបង្កើតសាជីវកម្មរបស់ខ្លួននៅក្នុងឆ្នាំ 1996 មក ធនាគារ ABA បានឆ្លងកាត់ការអភិវឌ្ឍជាច្រើនដំណាក់កាល។ បញ្ជីនេះបង្ហាញពីជំហានជោគជ័យសំខាន់ៗរបស់ធនាគារក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

2014

ធនាគារជាតិកាណាដាបានក្លាយជាភាគហ៊ុនិករបស់ធនាគារ ABA នៅក្នុងខែកក្កដា ឆ្នាំ2014។ ការចូលរួមនេះ នាំមកនូវអត្ថប្រយោជន៍ និងឱកាសជាច្រើនដល់ធនាគារ ABA។

ធនាគារ ABA បានសហប្រតិបត្តិការជាមួយ IME ដែលជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិតាមប្រព័ន្ធបណ្តាញបន្ថែមសម្រាប់ផ្ទៃ និងទទួលប្រាក់ក្រៅប្រទេស។

ធនាគារ ABA បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិនឈ្មោះ UnionPay International។ កិច្ចសហប្រតិបត្តិការនេះ អនុញ្ញាតឲ្យធនាគារ ABA អាចចេញ និងទទួលយកកាត China UnionPay ក្រោមអាជ្ញាប័ណ្ណក្រុមហ៊ុន UnionPay International។

ធនាគារ ABA ត្រូវបានប្រសិទ្ធនាមជា “ធនាគារឆ្នើមប្រចាំឆ្នាំ” ដោយទស្សនាវដ្តី The Banker។

ធនាគារ ABA ត្រូវបានប្រសិទ្ធនាមជា “ធនាគារល្អប្រសើរបំផុតនៅក្នុងប្រទេសកម្ពុជា ឆ្នាំ2014” ដោយទស្សនាវដ្តីហិរញ្ញវត្ថុ Euromoney។

ធនាគារ ABA មានកំណើន 56% នៅក្នុងកម្រិតទ្រព្យសកម្មដែលសម្រេចបានដល់កម្រិតកន្លះពាន់លានដុល្លារអាមេរិក។

2015

ធនាគារ ABA បានដាក់ឲ្យប្រើប្រាស់ដោយជោគជ័យនូវកម្មវិធី ABA Mobile ដែលជាកម្មវិធីធនាគារតាមទូរស័ព្ទចល័តពេញលេញដំបូងគេមួយនៅក្នុងប្រទេសកម្ពុជា។

ធនាគារ ABA បានចូលរួមជាមួយ Easy Cash ដែលជាបណ្តាញម៉ាស៊ីន ATM ធំជាងគេបំផុតនៅកម្ពុជា។ គំនិតផ្តួចផ្តើមនេះ អនុញ្ញាតឲ្យអ្នកកាន់ប័ណ្ណ VISA របស់ធនាគារ ABA ចូលទៅប្រើប្រាស់គណនីធនាគារ ABA របស់ខ្លួនតាមរយៈម៉ាស៊ីន ATM របស់ធនាគារដទៃទៀត។

ធនាគារ ABA ចាប់ផ្តើមចេញកាត UnionPay International (UPI) និងក្លាយជាអ្នកចេញកាត UPI ធំជាងគេបំផុតនៅកម្ពុជា។

ទស្សនាវដ្តី Euromoney ផ្តល់ពានរង្វាន់ជូនធនាគារ ABA ថាជា “ធនាគារល្អប្រសើរបំផុតនៅកម្ពុជាប្រចាំឆ្នាំ2015”។

ទស្សនាវដ្តី Global Finance ប្រសិទ្ធនាម ធនាគារ ABA ថាជា “ធនាគារដែលមានទីផ្សារលេចធ្លោជាងគេនៅក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ2015”។

កិច្ចសហប្រតិបត្តិការជាមួយគេហទំព័រ Booking.com ផ្តល់ជូនការបញ្ចុះតម្លៃពិសេសចំនួន 6% ដល់អ្នកកាន់កាតរបស់ធនាគារ ABA។

សាខាថ្មីចំនួនប្រាំបីត្រូវបានបើកឲ្យដំណើរការដែលក្នុងនោះសាខាចំនួនប្រាំនៅកម្រិតស្រុក ក្នុងតំបន់ជនបទ។

ធនាគារជាតិកាណាដា បង្កើនភាគហ៊ុនរបស់ខ្លួននៅក្នុងធនាគារ ABA រហូតដល់ 42%។

2016

ធនាគារជាតិកាណាដា បង្កើនភាគហ៊ុនក្នុងធនាគារ ABA ដល់ 90%។

ចាប់ផ្តើមចេញកាតផ្លាទីនីម ABA។

បើកសាខាថ្មីចំនួន១ ដែលសាខាក្នុងចំណោមនោះ ស្ថិតនៅមូលដ្ឋានស្រុកនៃតំបន់ជនបទ។

ធនាគារ ABA ទទួលពានរង្វាន់ធំៗជា “ធនាគារល្អបំផុតនៅ កម្ពុជា” ដោយ ទស្សនាវដ្តីហិរញ្ញវត្ថុឈានមុខ របស់ពិភពលោក The Banker, Euromoney និង Global Finance។

ធនាគារ ABA ទទួលពានរង្វាន់ “ធនាគារដែលរីកចម្រើនលឿនជាងគេបំផុតផ្នែកហិរញ្ញប្បទានពាណិជ្ជកម្មនៅកម្ពុជា” ពីទស្សនាវដ្តី Global Banking និង Finance Review។

ធនាគារ ABA ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុមួយក្នុងចំណោមគ្រឹះស្ថានជាច្រើនទៀតដែលអនុវត្តប្រព័ន្ធទូទាត់រហ័សដោយអនុញ្ញាតឲ្យអតិថិជនធ្វើ/ទទួលប្រាក់ភ្លាមៗក្នុងចំណោមធនាគារដែលប្រតិបត្តិប្រព័ន្ធនេះ។

កិច្ចសហប្រតិបត្តិការជាមួយមេនូឡាយហ្វ ដើម្បីផ្គត់ផ្គង់ផលិតផលធានារ៉ាប់រងអាយុជីវិតនៅតាមសាខាធនាគារ។

កិច្ចសហប្រតិបត្តិការជាមួយ Agoda.com ដើម្បីផ្តល់តម្លៃពិសេសក្នុងការកក់សណ្ឋាគារដល់អ្នកកាន់កាត ABA។

2017

ទ្រុឌរូបរបស់ ABA ត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីបញ្ជាក់ពីសមាជិកភាពក្នុងសម្ព័ន្ធពាណិជ្ជកម្មរបស់ធនាគារជាតិកាណាដា

កម្មវិធី ABA Mobile ជាប់ជាកម្មវិធីទូរស័ព្ទផ្នែកហិរញ្ញវត្ថុលេខរៀងទី១ នៅកម្ពុជាសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS

ទស្សនាវដ្តី Global Finance ទទួលស្គាល់ ABA ថាជា “អ្នកផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្មដ៏ឆ្លើមបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ2017”

សាខា ថ្មី ចំនួន១ ត្រូវបានបន្ថែមចូលក្នុងបណ្តាញសាខារបស់ ABA

សេវាទូទាត់អនឡាញ PayWay ត្រូវបានដាក់ឲ្យដំណើរការដើម្បីពង្រឹងអាជីវកម្មអនឡាញក្នុងប្រទេសកម្ពុជា

សេវាបើកគណនីធនាគារអនឡាញត្រូវបានបើកដើម្បីជួយសម្រួលដល់អតិថិជនថ្មីៗ

ABA ត្រូវបាន ទទួលស្គាល់ថាជា “ធនាគារដ៏ឆ្លើមបំផុតនៅក្នុងប្រទេសកម្ពុជា ប្រចាំឆ្នាំ2017” ដោយទស្សនាវដ្តី Euromoney និងទស្សនាវដ្តី Global Finance

ABA ក្លាយជាធនាគារដំបូងគេក្នុងប្រទេសកម្ពុជាដែលមានចំណាត់ថ្នាក់ឥណទានអន្តរជាតិចំនួន2

ABA បានចូលរួមកម្មវិធីហិរញ្ញប្បទានពាណិជ្ជកម្មពិភពលោកនៃ IFC ដើម្បីគាំទ្រធុរកិច្ចកម្ពុជា

កិច្ចព្រមព្រៀងរយៈពេលវែងនៃកិច្ចសហការដៃគូផ្តាច់មុខត្រូវបានចុះព្រមព្រៀងជាមួយមេនូឡាយហ្វកម្ពុជា

2018

ABA បានបើកសាខាថ្មីចំនួន 15 និងបន្ថែមម៉ោងប្រតិបត្តិការនៅសាខាចំនួន 6

ABA បានបង្កើតជាផ្លូវការនូវក្រុមការងារចុះបើកគណនីជូនអតិថិជនដល់កន្លែង

ABA ទទួលបានពានរង្វាន់ “ធនាគារដ៏ឆ្លើមនៅកម្ពុជា 2018” ពីទស្សនាវដ្តី Global Finance

ធនាគារបានសម្ពោធអគារការិយាល័យកណ្តាលឡើងវិញ និងបើកដំណើរការអគារសេវាអតិថិជននៃការិយាល័យកណ្តាល។

ធនាគារបានពង្រីកមធ្យោបាយនៃការបង់កម្ចីដោយសហការជាមួយ TrueMoney, Speed Pay និង SmartLuy។

Standard & Poor’s បានផ្តល់ជាថ្មីនូវចំណាត់ថ្នាក់ឥណទាន “B” រយៈពេលវែង និងរយៈពេលខ្លី សម្រាប់ធនាគារ ABA ជាមួយទស្សនវិស័យជា “វិជ្ជមាន”

Global Finance ប្រសិទ្ធនាម ABA ជា “ធនាគារហិរញ្ញប្បទានពាណិជ្ជកម្មឆ្លើមបំផុតប្រចាំឆ្នាំ2018”

ABA ទទួលបានកិត្តិយសជា “ធនាគារដ៏ឆ្លើមជាងគេ” ពី Euromoney ជាលើកទី5ជាប់ៗគ្នា

UnionPay (UPI) Platinum បានពង្រីកបន្ថែមកាតឯកសិទ្ធិដែលផ្តល់ជូនដោយធនាគារ ABA

ABA សហការជាមួយ Visa និងធនាគារពាណិជ្ជនានាដើម្បីដាក់ឲ្យប្រើប្រាស់មធ្យោបាយទូទាត់តាមកូដ QR នៅកម្ពុជា

ក្រុមប្រឹក្សាភិបាល (គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2018)



YVES JACQUOT
ប្រធានក្រុមប្រឹក្សាភិបាល

លោក Yves Jacquot បានបញ្ចប់ការសិក្សាពីសាលា ESSEC នៅប្រទេសបារាំង។ ពីឆ្នាំ1980 ដល់ឆ្នាំ1993 លោកបានកាន់មុខតំណែងជាច្រើនរួមមាន តំណែងនាយកប្រតិបត្តិធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួននៅប្រទេសបារាំង ក៏ដូចជាធនាគារបម្រើសេវាបុគ្គល, វិស័យវិនិយោគ, ផ្នែកទីផ្សារហិរញ្ញវត្ថុ, និងផ្នែកគ្រប់គ្រងទ្រព្យសកម្ម។ ក្នុងឆ្នាំ1993 លោកបម្រើការនៅ BRED Banque Populaire និងក្លាយជានាយករងប្រតិបត្តិធនាគារនេះ និងជានាយកប្រតិបត្តិនៃ COFIBRED ដែលជាក្រុមហ៊ុនកាន់កាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ។ បច្ចុប្បន្ន លោក Yves Jacquot កាន់មុខតំណែងជានាយកនៃផ្នែកអភិវឌ្ឍន៍អន្តរជាតិរបស់សម្ព័ន្ធធនាគារជាតិកាណាដា។

លោកបានចូលរួមក្នុងក្រុមប្រឹក្សាភិបាលនៃធនាគារ ABA នៅថ្ងៃទី20 ខែឧសភា ឆ្នាំ2014។



ANDRÉ BÉRARD
អភិបាល

លោក André Bérard គឺជាអភិបាលផ្នែកសាជីវកម្ម និងធនាគារអាជីព។ លោក Bérard បានលះបង់ពេញមួយជីវិតវិជ្ជាជីវៈរបស់លោកជូនធនាគារជាតិកាណាដា ដោយឡើងពីតួនាទីជាច្រើនរហូតដល់ធ្វើជាអគ្គនាយក និងជានាយកប្រតិបត្តិនៃធនាគារពីឆ្នាំ1989 ដល់ 2002 និងជាប្រធានក្រុមប្រឹក្សាភិបាលពីឆ្នាំ1990 ដល់ 2003។ មុនក្លាយជាថ្នាក់ដឹកនាំធនាគារ លោកបានកាន់តួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើន រួមមានអគ្គនាយករងជាន់ខ្ពស់មួយចំនួន ដូចជាអគ្គនាយករងជាន់ខ្ពស់ និងនាយកគ្រប់គ្រងទូទៅថ្នាក់អន្តរជាតិ, អគ្គនាយករងប្រតិបត្តិ គណនេយ្យជាតិ និងអគ្គនាយករងប្រតិបត្តិជាន់ខ្ពស់ផ្នែកសេវាធនាគារ។

លោក Bérard ទទួលបានពានរង្វាន់ និងកិត្តិយសជាច្រើន។ ក្នុងឆ្នាំ2015 លោកត្រូវបានស្ថាប័ន The Canadian Business Hall of Fame ផ្តល់ឥស្សរយសជាថ្នាក់ដឹកនាំធុរកិច្ចដ៏ឆ្នើមរបស់កាណាដាសម្រាប់វិភាគទានរបស់លោកចំពោះប្រទេសនិងសង្គម។ នាខែមេសា ឆ្នាំ2016 លោកត្រូវបានជ្រើសតាំងចូលក្នុងក្រុមប្រឹក្សាភិបាលនៃធនាគារ ABA។



DAMIR KARASSAYEV
អភិបាល

លោក Damir Karassayev ចូលមកធនាគារ ABA ជាមួយបទពិសោធយ៉ាងជោគជ័យផ្នែកពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។ ដោយបានចាប់អាជីពក្រុមហ៊ុន Kazakhstan Stock Exchange (KASE) ខណៈ ខ្លួនជានិស្សិតនៃKazakh State Academy of Management លោក Damir បានវិវឌ្ឍខ្លួនពីជំនួយការក្រៅម៉ោងរហូតក្លាយជានាយកប្រតិបត្តិរបស់ KASE។ លោកក៏បានកាន់តួនាទីជាន់ខ្ពស់ជាច្រើន នៅក្នុងក្រុមហ៊ុនទូរគមនាគមន៍ធំៗនានាក្នុងប្រទេសកាហ្សាក់ស្ថាន ដូចជាក្រុមហ៊ុន KarTel និងក្រុមហ៊ុនដឹកជញ្ជូនហ្គាស របស់រដ្ឋឈ្មោះ KazTrans Gas ជាដើម។ សម្រាប់បទពិសោធក្រៅប្រទេសលោក Damir ធ្លាប់កាន់តួនាទីជានាយកប្រតិបត្តិក្រុមហ៊ុន Spice Nepal ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខរបស់នេប៉ាល់។

លោក Damir ធ្លាប់គ្រប់គ្រងធុរកិច្ចនៅអាស៊ីអាគ្នេយ៍តាំងពីឆ្នាំ2005។ ក្នុងឆ្នាំ2007 លោកបានដឹកនាំក្រុមការងារដែលទទួលខុសត្រូវលើការធ្វើលទ្ធកម្មហ៊ុននៃធនាគារ ABA។



DOMINIC JACQUES
អភិបាល

លោក Dominic Jacques បញ្ចប់ការសិក្សាពីសាលា HEC នៅកាណាដា មានសញ្ញាបត្រ Chartered Accountant (CPA, CA) និង CFA Charterholder។

លោក Jacques មានតួនាទីជាអគ្គនាយករងផ្នែកអភិវឌ្ឍន៍អន្តរជាតិនៅធនាគារជាតិកាណាដា។ លោកទទួលខុសត្រូវក្នុងការគ្រប់គ្រងផ្នែកផលបត្រអន្តរជាតិរបស់ធនាគារ ក៏ដូចជាអភិវឌ្ឍឱកាសធុរកិច្ច។

លោក ផ្តើមអាជីពនៅក្រុមហ៊ុន PriceWaterhouseCoopers។ ឆ្នាំ2010 លោក Jacques ចូលរួមជាមួយធនាគារជាតិកាណាដាក្នុងនាយកដ្ឋានយុទ្ធសាស្ត្រនិងអភិវឌ្ឍន៍អភិវឌ្ឍន៍។ លោកបានផ្តល់ប្រឹក្សាដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារស្តីពីការផ្តួចផ្តើមយុទ្ធសាស្ត្រ ភាពជាដៃគូ និងការងារសហកម្មនិងលទ្ធកម្ម។

Jacques យល់ដឹងជ្រៅជ្រះក្នុងវិស័យធនាគារជាមួយបទពិសោធការងារនៅក្រុងម៉ុងត្រៀល, ក្រុងឡុង, ប៉ារីស, និងសហរដ្ឋអាមេរិក។

នៅក្នុងខែមេសា ឆ្នាំ2016 លោក Jacques ត្រូវបានតែងតាំង ជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ABA។



JEAN-FRANÇOIS HANCZAKOWSKI
អភិបាល

លោក Jean-François Hanczakowski គឺជាអគ្គនាយករងជាន់ខ្ពស់ កាន់ផ្នែកបទពិសោធអតិថិជន និងទិន្នន័យនៅធនាគារជាតិកាណាដា។

លោក Hanczakowski ជាមួយក្រុមការងារទទួលខុសត្រូវក្នុងការស្វែងយល់អំពីតម្រូវការរបស់អតិថិជន និងការផ្លាស់ប្តូរនៃតម្រូវការព្រមទាំងគាំទ្រខ្សែបណ្តាញធុរកិច្ចក្នុងការបំពេញការចង់បានរបស់អតិថិជនតាមទីផ្សារប្រពៃណី និងទីផ្សារឌីជីថល, ការគ្រប់គ្រងអត្តសញ្ញាណ, ទំនាក់ទំនងសហគមន៍, និងសកម្មភាពសប្បុរសធម៌។

លោកបានធ្វើការជាមួយធនាគារជាតិកាណាដា តាំងពីឆ្នាំ2004 និងមានកាន់តួនាទីជាច្រើនក្នុងស្ថាប័នមួយនេះ រួមមានប្រធានផ្នែកការិយាល័យផ្លាស់ប្តូរ, នាយកផ្នែកសវនកម្មផ្ទៃក្នុង និងប្រតិបត្តិការទីផ្សារហិរញ្ញវត្ថុ VP។

លោក Hanczakowski បានជំនួសតំណែងលោក David Furlong ដោយក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ABA នៅថ្ងៃទី14 ខែមីនា ឆ្នាំ2018។



MADI AKMAMBET
អភិបាលប្រតិបត្តិ

លោក Madi Akmambet មានសញ្ញាបត្រកម្រិត MBA ចំណាត់ថ្នាក់ខ្ពស់ពីសាលា Cass Business School សាកលវិទ្យាល័យ City University London និងសញ្ញាបត្រសេដ្ឋកិច្ចពី Kazakh State Academy of Management។

លោកបានចាប់ផ្តើមអាជីពការងារនៅឆ្នាំ1997 ក្នុងនាយកដ្ឋានធនាគារនៃក្រសួងហិរញ្ញវត្ថុរបស់សាធារណរដ្ឋកាហ្សាក់ស្ថាន ហើយបន្ទាប់មកទៀត លោកផ្ទេរទៅនាយកដ្ឋានត្រួតពិនិត្យធនាគារក្នុងធនាគារជាតិនៃកាហ្សាក់ស្ថាន។

ពីឆ្នាំ2000 ដល់ឆ្នាំ2007 លោកកាន់តួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅតាមបណ្តាក្រុមហ៊ុនជាតិ និងធនាគារ JSC "Tsesnabank" នៅកាហ្សាក់ស្ថាន។

បទពិសោធការងារអន្តរជាតិរបស់លោក ចាប់ផ្តើម ក្នុងឆ្នាំ2007 ជាមួយ គម្រោងធុរកិច្ចមូលធនឯកជននៅអ៊ុយបេគីស្ថាន។

ខែមីនា ឆ្នាំ2009 លោកក្លាយជានាយកប្រតិបត្តិធនាគារ ABA។ តាំងពីឆ្នាំ2012មក លោកបានកាន់តួនាទីជាអភិបាលប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលនៃធនាគារ ABA។



HENRI CALVET
អភិបាលឯករាជ្យ

កម្រិតអប់រំ៖ លោកបញ្ចប់ការសិក្សាពី Ecole Normale Supérieure de Cachan និងកម្រិតសាកលវិទ្យាល័យ (Economics, Paris-I Panthéon-Sorbonne)។

លោក Calvet គឺជាស្ថាបនិកនៃ H2C CONSEIL ដែលជាក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់ និងបណ្តុះបណ្តាលដល់គ្រឹះស្ថានឥណទាន និងក្រុមហ៊ុន មូលបត្រ ដោយផ្តោតសំខាន់លើគណនេយ្យធនាគារ ច្បាប់ prudential rules និងការគ្រប់គ្រងផ្ទៃក្នុង (រួមមានការគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងការអនុលោមច្បាប់)។

មុនពេលបង្កើតក្រុមហ៊ុនខ្លួនឯង លោកបានចំណាយពេល 10 ឆ្នាំធ្វើការជាមួយធនាគារ French Banking Commission ហើយក្រោយមកបម្រើការឲ្យធនាគារជាច្រើនទៀតមានដូចជា Compagnie Financière Edmond de Rothschild Banque និង Compagnie Parisienne de Reescompte។

លោកបានចាប់ផ្តើមជាមួយក្រុមហ៊ុនបារាំង CityStar ដើម្បីបង្កើត Asian Division ក្នុងឆ្នាំ2005 ដែលលោកជាដៃគូផង និងជាអភិបាលផង។



ETIENNE CHENEVIER
អភិបាលឯករាជ្យ

ដោយបញ្ចប់ការសិក្សាពី Ecole Polytechnique និង Ecole des Ponts et Chaussées ប្រទេសបារាំង លោក Etienne បានផ្តើមការងារនៅក្រសួងឧស្សាហកម្មបារាំង(កាន់ការជាប្រធានការិយាល័យវិនិយោគបរទេស)។ ក្រោយមក លោកចូលរួមក្នុងក្រុមហ៊ុនហ្គាស Air Liquide Group ដែលលោកបានបង្កើតប្រតិបត្តិការលើទឹកដីប្រទេសចិនលើកដំបូងក្នុងឆ្នាំ1993 មុនត្រូវបានគេជ្រើសតាំងឲ្យទទួលបន្ទុកកិច្ចព្រមព្រៀងផ្គត់ផ្គង់ដីធ្លីនៃឧស្សាហកម្មហ្គាសដល់វិស័យដឹកជញ្ជូននៅអាស៊ី។ ក្រោយមកទៀត លោក Etienne ចូលបម្រើការនៅក្រុមហ៊ុន Rio Tinto ដែលលោកបានអភិវឌ្ឍ និងគ្រប់គ្រងលើប្រតិបត្តិការមួយចំនួននៅប្រទេសសិង្ហបុរី, អូស្ត្រាលី, ចិន, និងប្រទេសជប៉ុន។

លោកបានចាប់ផ្តើមជាមួយក្រុមហ៊ុនបារាំង CityStar ដើម្បីបង្កើត Asian Division ក្នុងឆ្នាំ2005 ដែលលោកជាដៃគូផង និងជាអភិបាលផង។

ថ្ងៃទី20 ខែឧសភា ឆ្នាំ2014 Etienne ក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ABA។

3

រដ្ឋានភាពដែលនៅតែបន្ត

លទ្ធកម្មអតិថិជន និង ការអភិវឌ្ឍសេវាកម្ម

ជាមួយការប្តេជ្ញាចិត្តរបស់យើងដែលនៅតែបន្តក្នុងការផ្តល់នូវសេវាធនាគារដ៏ប្រសើរ និងមានប្រសិទ្ធភាពជូនដល់អតិថិជនយើងទាំងអស់គ្នានៅធនាគារ ABA បានបោះជំហានទៅមុខមួយ កម្រិតទៀត ក្នុងការពង្រីក សកម្មភាពចម្បងៗរបស់យើង ដូចជាការសម្រួលផ្នែកលទ្ធកម្មអតិថិជន និងការបង្កើតគណនីថ្មីចម្រើន ក៏ដូចជាការបង្កើតនូវក្រុមការងារផ្នែកដោះស្រាយបណ្តឹងជាដើម។

នៅក្នុងឆ្នាំ២០១៨ យើងបានបន្តបេសកកម្មបម្រើអតិថិជនដែលមកប្រើប្រាស់សេវានៅតាមសាខាឲ្យបានកាន់តែច្រើនដោយរក្សាបាននូវគុណភាពនៃសេវាដដែល។ យើងបានបើកសាខាថ្មីជាផ្លូវការចំនួន ១៥ និងបានបន្ថែមម៉ោងប្រតិបត្តិការ ១២ម៉ោង ក្នុងមួយថ្ងៃនិងជារៀងរាល់ថ្ងៃ នៅតាមសាខាដែលមមាញឹកក្នុងទីក្រុងភ្នំពេញ និងនៅតាមខេត្តមួយចំនួន។

យើងក៏បានបន្ថែមចំនួនបុគ្គលិកបើកគណនីដល់កន្លែង (CAOs) ចំនួនដប់ដប់ដប់ ដើម្បីបម្រើសេវាបើកគណនីជូនអតិថិជនដល់ទីកន្លែងផងដែរ។ ជាសរុប បុគ្គលិក CAOs របស់យើងបានបើកគណនីនៅក្រៅសាខាបានចំនួន ៣០,០០០ គណនីក្នុងឆ្នាំ២០១៨។ វិធីសាស្ត្រទាំងអស់ដែលយើងបានអនុវត្ត បានធ្វើឲ្យយើងក្លាយជាធនាគារមួយក្នុងចំណោមធនាគារឈានមុខគេនៅក្នុងទីផ្សារ ដែលផ្តល់វិធីសាស្ត្រនវានុវត្តឈានមុខគេក្នុងការបម្រើអតិថិជនរបស់យើង។

ជាមួយនេះដែរ យើងមិនភ្លេចឡើយពីការទទួលយកមតិយោបល់ និងដោះស្រាយពាក្យបណ្តឹងពីអតិថិជន។ ហេតុដូច្នេះហើយ ផ្នែកដោះស្រាយបណ្តឹងរបស់យើងបានបន្តកែលម្អស្តង់ដារសេវាកម្ម និងនីតិវិធី ដើម្បីឆ្លើយតបទៅនឹងការចង់បានថ្មីៗរបស់អតិថិជន។ ផ្នែកនេះបានធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងក្នុងនិងក្រៅធនាគារ ដើម្បីផ្តល់នូវដំណោះស្រាយដែលល្អបំផុតជូនអតិថិជនរបស់យើង។





ការពង្រឹងកម្មវិធី ABA MOBILE

យើងបន្តកសាងបរិយាកាសមួយ ដែលអតិថិជនអាចប្រើប្រាស់ហិរញ្ញវត្ថុរបស់ពួកគេបានងាយស្រួល មិនថាពួកគេនៅទីកន្លែងណាក៏ដោយ ខណៈដែលបច្ចុប្បន្ននេះ ពួកគាត់ក៏ពង្រឹងវិកាយជាមួយហិរញ្ញវត្ថុឌីជីថល និងសេវាកម្មទ្រព្យ 24 ម៉ោង។ កម្មវិធីសេវាធនាគារពេញលេញតាមទូរស័ព្ទដៃពី ABA Mobile របស់យើង ដើរតួជាស្នូលនៃប្រព័ន្ធអេកូនេះ។

ដោយអនុលោមតាមយុទ្ធសាស្ត្រ “ទូរស័ព្ទដៃជាអាទិភាព” យើងបានបន្តពង្រឹង ABA Mobile ដើម្បីឲ្យអតិថិជនប្រើប្រាស់កម្មវិធីនេះបានកាន់តែងាយស្រួល និងមានជាសុភាព។

យើងបានលើកលែងថ្លៃសេវា E-Cash ដែលអនុញ្ញាតឲ្យអតិថិជនធ្វើលុយពីគណនីរបស់ខ្លួនទៅម៉ាស៊ីន ATM របស់ ABA ហើយធ្វើការដកប្រាក់ដោយមិនចាំបាច់ប្រើប្រាស់កាតធនាគារ។ គិតតែក្នុងឆ្នាំ 2018 សេវានេះត្រូវបានប្រើប្រាស់ជាង 370,000 ដង។

បន្ថែមពីលើនេះទៀត យើងបានបង្កើនចំនួនកាតនិម្មិតដែលអតិថិជនអាចបង្កើតនៅក្នុងកម្មវិធីទូរស័ព្ទបានដោយឥតគិតថ្លៃផងដែរ។ ឥឡូវនេះ អ្នកប្រើប្រាស់ ABA Mobile អាចបង្កើតកាតនិម្មិតបានរហូតដល់ទៅ 10 កាតជា Visa និង

Mastercard ហើយអាចប្រើប្រាស់សម្រាប់គោលបំណងផ្សេងៗ ដូចជាការដាំសេវាអនឡាញ ការទិញទំនិញផ្សេងៗនៅលើវិបសាយ ។ល។

ដើម្បីបង្កើនការទូទាត់ដោយមិនប្រើសាច់ប្រាក់នៅក្នុងប្រទេសយើងបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមុខងារ ABA PAY ដែលអនុញ្ញាតឲ្យអតិថិជនអាចបង់ប្រាក់សម្រាប់ទំនិញ ឬសេវាកម្មនៅតាមហាងផ្សេងៗដោយប្រើទូរស័ព្ទដៃដើម្បីស្កានកូដ QR។ ដោយដំណើរការការទូទាត់តាម QR បានប៉ុន្មានពាន់ប្រតិបត្តិការ យើងមើលឃើញពីសក្តានុពលនៃវិធីសាស្ត្រទូទាត់ដោយមិនប្រើសាច់ប្រាក់នេះ។

ជាលទ្ធផលនៃការពង្រឹងនិងបង្កើនសមត្ថភាពជាច្រើននៅត្រឹមដំណាច់ឆ្នាំ 2018 នេះ ABA Mobile ក្លាយជាកម្មវិធីដែលត្រូវបានអតិថិជនជាង 240,000 នាក់ និយមប្រើប្រាស់យ៉ាងសកម្មទាំងនៅលើប្រព័ន្ធ iOS និង Android ជាមួយនឹងកំណើន 240% ពីមួយឆ្នាំទៅមួយឆ្នាំ។ ចំនួនប្រតិបត្តិការរបស់អតិថិជន ABA នៅក្នុងកម្មវិធីទូរស័ព្ទបានកើនឡើងជាងបីដងនៅក្នុងឆ្នាំនៃរបាយការណ៍នេះ។

ការពង្រីកវិសាលភាពប្រព័ន្ធទូទាត់អនឡាញ PAYWAY

ប្រព័ន្ធទូទាត់អនឡាញ PayWay ដែលបង្កើតដោយធនាគារ ABA ដើម្បីជំរុញផ្នែកពាណិជ្ជកម្មអនឡាញនៅក្នុងប្រទេសកម្ពុជាត្រូវបានបង្កើនសមត្ថភាពបន្ថែមនៅក្នុងអំឡុងឆ្នាំនេះដើម្បីផ្តល់ជូនមុខងារថ្មីៗបន្ថែម ដែលធ្វើឲ្យដំណើរការនៃការដាំ និងការទូទាត់ប្រាក់កាន់តែមានភាពងាយស្រួល និងរហ័ស។ ឥឡូវ ប្រព័ន្ធនេះអាចទទួលយកការទូទាត់ជាប្រាក់ដុល្លារនិងជាប្រាក់រៀល ពីកាតទូទាត់ក្នុងស្រុកផ្សេងៗនិងដោយផ្ទាល់ពីគណនីធនាគារ ABA តែម្តង ដែលធ្វើឲ្យវាបានក្លាយជាប្រព័ន្ធដែលឈានមុខគេសម្រាប់ពាណិជ្ជករនៅក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំ 2018 ពាណិជ្ជករអនឡាញដែលបានភ្ជាប់ជាមួយប្រព័ន្ធ PayWay បានដំណើរការជាង 45,000 ប្រតិបត្តិការ។

មួយក្នុងចំណោមមុខងារសំខាន់ៗ និងគួរឲ្យស្តាប់ស្តែងដែលបានណែនាំនៅក្នុងឆ្នាំ 2018 នោះគឺ មុខងារចេញវិក្កយបត្រ (Invoicing Tool)។ មុខងារនេះអនុញ្ញាតឲ្យពាណិជ្ជករចេញវិក្កយបត្រហើយផ្ញើទៅកាន់អតិថិជនដោយផ្ទាល់តាមអ៊ីមែល ឬតាមសារ។ អតិថិជនអាចទូទាត់បានយ៉ាងងាយស្រួល និងសុវត្ថិភាពខ្ពស់ដោយគ្រាន់តែស្កានកូដ QR នៅលើវិក្កយបត្រ ឬនៅលើវិបសាយ PayWay។

ជាមួយមុខងារផ្នែកគ្រប់គ្រងប្រតិបត្តិការ (Management Portal) ដែលទើបតែត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំនេះ ពាណិជ្ជករអាចទទួលបានព័ត៌មានពេញលេញពីទំហំនៃការលក់ និងប្រតិបត្តិការនានាដែលធ្វើឡើងតាម PayWay ដូចជា ការគ្រប់គ្រងការកម្មង់ទិញ, ការកំណត់គោលការណ៍សងប្រាក់វិញ, ការស្វែងរកតាមរយៈប្រតិបត្តិការ និងព័ត៌មានសង្ខេបសំខាន់ៗសម្រាប់ប្រតិបត្តិការនីមួយៗ ហើយទាំងអស់នេះវាស្ថិតនៅកន្លែងតែមួយ។

ខណៈពេលដែលយើងបន្តដំណើរការទៅមុខនៅក្នុងឆ្នាំនេះ យើងបានបន្តធ្វើការបង្កើនចំនួន API ដើម្បីភ្ជាប់ប្រព័ន្ធ PayWay ជាមួយវិបសាយ ឬកម្មវិធីតាមទូរស័ព្ទរបស់ពាណិជ្ជករ ឲ្យបានកាន់តែលឿន និងរលូន។ ជាមួយនឹងក្រុមបច្ចេកទេសផ្នែកគាំទ្រដែលមានបទពិសោធន៍និង API ច្រើនជម្រើស ធ្វើឲ្យការភ្ជាប់ប្រព័ន្ធមានលក្ខណៈសាមញ្ញនិងងាយស្រួលបំផុត។



ការដំឡើងសមត្ថភាព ហេដ្ឋារចនាសម្ព័ន្ធ IT

ក្នុងនាមជាធនាគារដែលឈានមុខគេផ្នែកបច្ចេកវិទ្យានៅក្នុង ទីផ្សារ ABA បានប្តេជ្ញាសាងហេដ្ឋារចនាសម្ព័ន្ធ IT ប្រកប ដោយស្ថិរភាព ដើម្បីឆ្លើយតបទៅនឹងការប្រឈមនានាក្នុង ពេលបច្ចុប្បន្ន និងនាពេលអនាគត។ ហេដ្ឋារចនាសម្ព័ន្ធ IT គឺជាមូលដ្ឋានគ្រឹះសម្រាប់សេវាឌីជីថល និងសេវាស្តង់ដារ ទូទៅរបស់ធនាគារ ABA។ ដើម្បីរក្សានូវកម្រិតគុណភាព សេវានេះ ធនាគារ ABA បានវិនិយោគផ្នែកហេដ្ឋារចនា សម្ព័ន្ធ IT របស់ខ្លួនជាបន្តបន្ទាប់។

នៅក្នុងឆ្នាំ2018 ធនាគារ ABA មានបោះជំហានសំខាន់ៗជា ច្រើន ដើម្បីធ្វើដំណើរឈានចូលទៅក្នុងបរិស្ថាននិម្មិតពេញ លេញ ក្នុងការប្រើប្រាស់ដំណោះស្រាយដែលល្អបំផុតនៅ លើទីផ្សារ VM Ware។ សេវារបស់ ABA កំពុងប្រតិបត្តិការ នៅក្នុងបរិស្ថានវត្តមានភាពពេញលេញមួយ ដែលមានការ ប្រើប្រាស់សំណុំផ្នែករឹង(Hardware), ប្រព័ន្ធប្រតិបត្តិការ, ប្រព័ន្ធទិន្នន័យ និងប្រព័ន្ធកម្មវិធី។

ដោយពិចារណាទៅលើការប្រើប្រាស់សេវានៅលើអ៊ីនធឺណិត ធនាគារយើង បានសម្រួលឲ្យប្រសើរឡើងនូវការតភ្ជាប់ អ៊ីនធឺណិតរបស់ខ្លួនដោយដាក់ឲ្យអនុវត្ត Border Gateway Protocol (BGP)។ ការណែនាំនេះអនុញ្ញាតឲ្យ ABA មាន លទ្ធភាពបង្កើននូវសមត្ថភាពតំណភ្ជាប់របស់ខ្លួន និងធ្វើឲ្យ ABA ក្លាយជាធនាគារតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលប្រើបច្ចេកវិទ្យានេះ។

កិច្ចសហការការងារ ក៏ជាកិច្ចការមួយក្នុងចំណោមការងារ អាទិភាពរបស់ ABA ផងដែរ។ ដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែ មានប្រសិទ្ធភាព យើងបានដាក់ទៅប្រើប្រាស់ប្រព័ន្ធបច្ចេក វិទ្យាខ្លោង Microsoft Office 365 ដែលធ្វើឲ្យទំនាក់ទំនង ផ្ទៃក្នុងរបស់យើងកាន់តែងាយស្រួល និងមានសុវត្ថិភាព។ បុគ្គលិក ABA អាចទាក់ទងគ្នាទៅវិញទៅមកបាន ដោយ ប្រើប្រាស់មុខងារ Teams, Skype សម្រាប់អាជីវកម្ម និង OneDrive បើទោះបីជាពួកគេនៅក្រៅការិយាល័យក៏ដោយ។

នៅក្នុងខែតុលា យើងបានបញ្ចប់ការដំឡើងសមត្ថភាពប្រព័ន្ធ ដំណើរការសេវាធនាគារ Oracle FlexCube របស់យើង ទៅកាន់ជំនាន់ 12.3 ចុងក្រោយបង្អស់យ៉ាងជោគជ័យ។ ការ ដំឡើងសមត្ថភាពនេះ គឺជាផ្នែកមួយនៃផែនការបន្តរបស់ យើង ក្នុងការឆ្លើយតបទៅនឹងកំណើនអតិថិជនរបស់យើង និងដើម្បីបន្តផ្តល់បទពិសោធន៍ធនាគារដែលល្អបំផុតដល់ អតិថិជន រួមជាមួយនឹងការពង្រឹងផ្នែកការពារ និងសុវត្ថិភាព ខ្ពស់ជាងមុន។ សំខាន់ជាងនេះទៀតនោះ ប្រព័ន្ធដំណើរការ ដែលដំឡើងថ្មីនេះអាចជួយ ABA ក្នុងការនាំមកនូវមុខងារ ល្អៗជាច្រើនទៀត ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

យើងក៏បន្តអភិវឌ្ឍឧបករណ៍គ្រប់គ្រងផ្នែក IT របស់យើង ដើម្បីឆ្លើយតបទៅនឹងការប្រឈមនានា នៃអាជីវកម្មដែល កើនឡើងយ៉ាងឆាប់រហ័ស ហើយជាលទ្ធផល យើងសម្រេច បាននូវហេដ្ឋារចនាសម្ព័ន្ធ IT នេះ។

ការលើកកម្ពស់ សេវាធនាគារអាជីវកម្ម

ក្នុងឆ្នាំ2018 ធនាគារបានបោះជំហានជាយុទ្ធសាស្ត្រមួយ ទៀត ដើម្បីជំរុញវត្តមានរបស់ខ្លួននៅក្នុងទីផ្សារសហគ្រាស ហើយអតិថិជនដែលជាសាមីកម្មពហុជាតិ, ក្រុមហ៊ុនធំៗ, និង SME កាន់តែច្រើនឡើងៗ ជ្រើសយក ABA ជាជម្រើស ទីមួយក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់ពួកគេ។

ដើម្បីបំពេញតាមតម្រូវការដែលកំពុងកើនឡើងទាំងនេះ យើងបានបង្កើតនាយកដ្ឋានសេវាធនាគារអាជីវកម្ម ជាច្រក ទ្វារថ្មីមួយដែលអនុញ្ញាតឲ្យ ABA ទទួលបានប្រើអតិថិជន ផ្នែកអាជីវកម្ម។ យើងបានជ្រើសរើសក្រុមការងារឯកទេស ដើម្បីគ្រប់គ្រងផ្នែកនេះ ហើយយើងជឿជាក់ថាអាចបម្រើ អតិថិជនជាមួយដំណោះស្រាយដ៏ងាយស្រួល។

ដើម្បីធ្វើឲ្យការប្រើប្រាស់សេវាធនាគារអាជីវកម្មជាមួយ ABA កាន់តែងាយស្រួល និងមានប្រសិទ្ធភាព យើងក៏បានខិតខំ ប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារអនុញ្ញាត សម្រាប់អាជីវកម្មផងដែរ។ សេវានេះបានផ្តល់នូវឧបករណ៍ គ្រប់គ្រងហិរញ្ញវត្ថុសម្រាប់អាជីវកម្ម ដែលដំណើរការច្បាស់ លាស់, គួរជឿទុកចិត្ត, និងមានលក្ខណៈទំនើបឈានមុខ។

ដោយមានការការពារពីប្រព័ន្ធសុវត្ថិភាពពីរដំណាក់កាល (two-steps authorization) ធនាគារអនុញ្ញាតសម្រាប់ អាជីវកម្ម ឬ iBanking for Business នាពេលនេះ អាច ជួយក្រុមហ៊ុនមានលទ្ធភាពត្រួតពិនិត្យនូវតុល្យភាពគណនី និងមើលពីប្រវត្តិប្រតិបត្តិការ, គ្រប់គ្រងការចេញមូលប្បទាន បត្រ, ផ្ទេរប្រាក់រវាងគណនីនិងគណនី, ផ្ទេរទៅធនាគារផ្សេង ទាំងក្នុង និងក្រៅប្រទេស, ក្រុមប្រឹក្សាផ្សេងៗបានយ៉ាងងាយ ស្រួល និងកំណត់មុខងារបង្កើតជាប្រចាំដោយស្វ័យប្រវត្តិ, បើកប្រាក់ខែជូនបុគ្គលិកជាកញ្ចប់ ព្រមទាំងផ្តល់មុខងារ សំខាន់ៗជាច្រើនទៀត។

ជាមួយនឹងកិច្ចសហការ និងការពិភាក្សាជាប្រចាំជាមួយ អតិថិជនផ្នែកអាជីវកម្ម យើងកំពុងបន្តបន្ថែមមុខងារថ្មីៗមួយ ចំនួន ទៅ ក្នុងប្រព័ន្ធធនាគារអនុញ្ញាត សម្រាប់អាជីវកម្ម ដែលមានដូចជា Host-2-Host, ផ្នែកគណនីនិម្មិត, និង ប្រយោជន៍ជាច្រើនទៀត។



កំណើនប្រតិបត្តិការអន្តរជាតិ និងហិរញ្ញប្បទានពាណិជ្ជកម្ម

នៅក្នុងយុទ្ធសាស្ត្រផ្នែកប្រតិបត្តិការអន្តរជាតិរបស់យើង ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយធនាគារដៃគូបច្ចុប្បន្ន ក៏ដូចជាការចាប់ផ្តើមនៃមជ្ឈមណ្ឌលគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិផ្សេងៗទៀត គឺជាកន្លឹះនៃការផ្តល់ដំណោះស្រាយផ្នែកទូទាត់ដ៏ល្អបំផុតជូនដល់អតិថិជនយើង។ ក្នុងឆ្នាំ២០១៨ យើងបានធ្វើការងារនេះបន្តទៀត ហើយអតិថិជនរបស់យើងពេលនេះអាចធ្វើការផ្ញើប្រាក់ ឬទទួលប្រាក់យ៉ាងមានប្រសិទ្ធភាព និង សុវត្ថិភាពពីប្រទេសជាង ២០០ នៅលើពិភពលោក។

នៅក្នុងឆ្នាំ២០១៨ យើងក៏បានជួយដល់អតិថិជនរបស់យើងក្នុងការផ្ញើប្រាក់ ដោយប្រើប្រាស់សេវាទូទាត់ប្រកបដោយភាពជឿជាក់ និងឆាប់រហ័សផងដែរ។ ជាលទ្ធផល យើងទទួលបានកំណើននៃចំនួនប្រតិបត្តិការអន្តរជាតិដ៏គួរឱ្យកត់សម្គាល់បើធៀបទៅនឹងឆ្នាំ២០១៧ ដោយក្នុងនោះ ការផ្ញើប្រាក់ចូលក្នុងប្រទេសកើនឡើងជាង ១៩%, ការផ្ញើប្រាក់ទៅក្រៅប្រទេសកើនឡើងជាង ៣៩%, ការផ្ញើប្រាក់តាម MoneyGram កើនឡើងជាង ៣៥%, និងការផ្ញើប្រាក់តាម RIA-IME កើនឡើងជាង ៥០%។

ចំណែកផ្នែកហិរញ្ញប្បទានពាណិជ្ជកម្មវិញ យើងបានទទួលបាន “ធនាគារហិរញ្ញប្បទានពាណិជ្ជកម្មល្អបំផុតប្រចាំឆ្នាំ” ពីទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ Global Finance ជាលើកទីពីរក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា។ ស្ថាប័នបោះពុម្ពផ្សាយ

ផ្នែកហិរញ្ញវត្ថុអន្តរជាតិមួយនេះ បានសរសើរធនាគារ ABA ថាបានផ្តល់សេវាដែលសមស្របបំផុតតាមតម្រូវការអាជីវកម្មកម្ពុជា សម្រាប់ការធ្វើពាណិជ្ជកម្មឆ្លងប្រទេស។ ប្រតិបត្តិការផ្នែកហិរញ្ញប្បទានពាណិជ្ជកម្មក៏បានកើនឡើង ៣៦% ផងដែរ បើធៀបនឹងឆ្នាំ២០១៧។

អំឡុងឆ្នាំនៃរបាយការណ៍នេះ យើងបានបន្តពង្រឹងតួនាទីរបស់យើងក្នុងការផ្តល់ជូនអតិថិជននូវដំណោះស្រាយដែលមានសុវត្ថិភាព និងអាចទុកចិត្តបានសម្រាប់អាជីវកម្មរបស់ពួកគេ។ សមិទ្ធផលរបស់យើងរួមមាន ការផ្តល់ជូននូវសេវាថ្មីផ្នែក កម្មវិញប្បទានពាណិជ្ជកម្ម (TFL) ដើម្បីជួយគាំទ្រដល់តម្រូវការផ្នែកមូលធនរបស់អតិថិជន និងបានចុះហត្ថលេខាលើអនុស្សាវរណៈយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីបញ្ជាក់ថា លិខិតធានារបស់ធនាគារ ABA ត្រូវបានទទួលស្គាល់ពីគ្រប់ក្រសួងទាំងអស់នៅក្នុងប្រទេសកម្ពុជា។

ជាមួយនឹងការភ្ជាប់បណ្តាញនៅទូទាំងពិភពលោក និងមានការគាំទ្រពីធនាគារជាតិកាណាដាផងនោះ ធនាគារ ABA បានស្ថិតនៅក្នុងជំហរដ៏រឹងមាំ និងពេញសមត្ថភាពក្នុងការជួយសហគ្រិនកម្ពុជា ដើម្បីធ្វើការពង្រីក និងបង្ហាញវត្តមានអាជីវកម្មរបស់ពួកគេទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។

រដ្ឋភាពនៃសវនកម្មផ្ទៃក្នុង

បន្ថែមលើកាតព្វកិច្ចប្រតិបត្តិតាម នាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ធនាគារ ABA ក៏បានចុះធ្វើសវនកម្មដែលបានគ្រោងទុកជាមុនចំនួន ៤២ ដង រួមជាមួយនឹងការធ្វើសវនកម្មដែលឥតគ្រោងទុកមុនចំនួន ៦៧ ដង នៅការិយាល័យកណ្តាល និងតាមសាខានានារបស់ធនាគារនៅក្នុងឆ្នាំ២០១៨។ នេះ គឺជានីតិវិធីសវនកម្មផ្ទៃក្នុងស្តង់ដារខ្ពស់មួយ ដែលធនាគារ ABA អនុលោមតាមធនាគារជាតិកាណាដា ដើម្បីធានាឱ្យបាននូវសុចរិតភាពនៃប្រតិបត្តិការរបស់ធនាគារទាំងកម្រិតស្ថាប័ន និងកម្រិតបុគ្គលិក។

ដើម្បីរក្សាឱ្យបាននូវគុណភាពខ្ពស់ផ្នែកកិច្ចការសវនកម្មនេះ ធនាគារតែងធ្វើបច្ចុប្បន្នភាពនីតិវិធីរបស់ខ្លួនជាទៀងទាត់ ដើម្បីសម្របទៅតាមការផ្លាស់ប្តូរនៅក្នុងស្ថាប័ន, ផ្តល់កម្មវិធីបណ្តុះបណ្តាលបន្តជាប្រចាំដល់បុគ្គលិកសវនកម្មផ្ទៃក្នុង និងបង្កើត

គោលការណ៍ណែនាំផ្សេងៗដូចជា ការវាយតម្លៃលម្អិតនៃលក្ខន្តិកៈដំណើរការអាជីវកម្ម, ចេតនាសម្រុងដំណើរការ, ការវិភាគហានិភ័យ, និងការវាយតម្លៃទៅលើរបៀបត្រួតពិនិត្យ ដើម្បីកំណត់ឱ្យបានត្រឹមត្រូវនូវគោលបំណង និងវិសាលភាពសវនកម្មដោយអាស្រ័យលើកម្រិតហានិភ័យ។ បច្ចេកទេសសវនកម្មនានា, ការវិភាគចរន្ត, និងការរកទិន្នន័យ ក៏ត្រូវបានប្រើប្រាស់ក្នុងការត្រៀមរបៀបចំគម្រោងធ្វើសវនកម្មទៅតាមជំហាននីមួយៗ។

នៅពេលដែលយើងកំពុងធ្វើដំណើរឆ្ពោះទៅរកសេវាធនាគារអាស្រ័យលើឌីជីថល នោះបញ្ហាផ្នែកបច្ចេកវិទ្យា និងឌីជីថលក៏កើតមានផងដែរ។ ហេតុដូច្នេះហើយ យើងក៏បានពិចារណាដាក់បញ្ចូលសកម្មភាពសវនកម្មទៅលើហានិភ័យក្នុងផ្នែកនេះផងដែរនៅក្នុងឆ្នាំ២០១៨ និងឆ្នាំខាងមុខ។



ការអភិវឌ្ឍផ្នែកប្រតិបត្តិការ

ធនាគារ ABA តែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួន ក្នុងការអនុលោមតាមនីតិកម្មនានា ដែលមានបទប្បញ្ញត្តិស្តីពីការប្រឆាំងការសម្ងាត់ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) ក៏ដូចជាច្បាប់ និងវិធាននានាដែលបានចែង។

យើងយល់យ៉ាងច្បាស់ថា ការខកខានក្នុងការអនុវត្តទៅតាមតម្រូវការច្បាប់ និងបទប្បញ្ញត្តិទាំងនេះ អាចនឹងជះឥទ្ធិពលជាអវិជ្ជមានមកលើកេរ្តិ៍ឈ្មោះរបស់ ABA ហើយអាចរងការផាកពិន័យ ឬការបង្កើនការត្រួតពិនិត្យផ្នែកច្បាប់ទៀតផង។ បន្ថែមពីលើហានិភ័យនៃការខូចកេរ្តិ៍ឈ្មោះ និងការផាកពិន័យផ្នែករដ្ឋបាល ដែលបណ្តាលមកពីការមិនប្រតិបត្តិតាមតម្រូវការទាំងអស់នោះ ការសម្ងាត់ប្រាក់ និងហិរញ្ញប្បទានភេរវកម្មក៏អាចប៉ះពាល់ធ្ងន់ធ្ងរដល់សុវត្ថិភាព និងសុខុមាលភាពនៃវិស័យហិរញ្ញវត្ថុទាំងក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោកផងដែរ។

ហេតុដូច្នេះហើយ ទើបគណៈគ្រប់គ្រងរបស់ ABA បានកំណត់បរិយាយដាក់លក់ក្នុងការវិនិយោគបន្ថែមទៅលើធនធានមនុស្ស និងបច្ចេកវិទ្យាសម្រាប់នាយកដ្ឋានកិច្ចការប្រតិបត្តិការ ដើម្បីមានភាពសកម្មក្នុងការអភិវឌ្ឍ អនុវត្ត និងរក្សាគោលនយោបាយ, ក្របខណ្ឌការងារ, និងនីតិវិធីដើម្បីឆ្លើយតបទៅតាមកាតព្វកិច្ចផ្លូវច្បាប់ដែលកំពុងវិវឌ្ឍទៅមុខ។ យើងក៏រក្សាបាននូវការរឹងមាំទុកជាអប្បបរមាពីបុគ្គលិកទាំងអស់ និងគោលនយោបាយ AML/CFT ដើម្បីរកឲ្យឃើញ និងរារាំងបុគ្គល និងអង្គការឧក្រិដ្ឋកម្មពីការប្រើប្រាស់ផលិតផល និងសេវាកម្មយើង ធ្វើជាមធ្យោបាយបំប្លែងមូលនិធិ។

បច្ចុប្បន្ន ការអនុវត្ត និងគោលនយោបាយអនុលោមភាពរបស់ ABA កំពុងដើរស្របតាមធនាគារជាតិកាណាដា និងអនុលោមទៅតាមបទដ្ឋានអន្តរជាតិផងដែរ។

ភាពកាន់តែប្រសើរឡើងនៃការគ្រប់គ្រងហានិភ័យ

ក្នុងក្របខណ្ឌប្រតិបត្តិការ យើងបន្តអនុវត្តនិងពង្រឹងប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់យើងតាមបទដ្ឋានសម្ព័ន្ធនៃធនាគារជាតិកាណាដា, លក្ខខណ្ឌនិយតកម្មពីធនាគារជាតិនៃកម្ពុជា, អនុសាសន៍ពីគណៈកម្មាធិការប៉ារ៉ាសែល និងការអនុវត្តគំរូអន្តរជាតិ។

ក្នុងឆ្នាំ2018 យើងបានអនុវត្តសកម្មភាពគ្រប់គ្រងហានិភ័យលើផ្នែកមួយចំនួនដូចខាងក្រោម៖

- ពង្រឹងគោលនយោបាយហានិភ័យ និងក្របខណ្ឌការងារវាស់ស្ទង់កម្រិតហានិភ័យ។
- បានធ្វើបច្ចុប្បន្នភាព រូបមន្តតេស្តសម្ពាធសន្ទនីយភាព, ប្រព័ន្ធស្វ័យនិយមព្រមានជាមុន, ផែនការសកម្មភាពបន្ទាន់ ព្រមទាំង ឧបករណ៍គ្រប់គ្រងហានិភ័យសន្ទនីយភាពដទៃទៀត។
- បានដាក់ឲ្យប្រើប្រាស់នីតិវិធីវាយតម្លៃហានិភ័យខ្ពស់ដងសម្រាប់គ្រប់សាខា និងនាយកដ្ឋានទាំងអស់, ការអភិវឌ្ឍបន្ថែមនៃការប្រើប្រាស់នីតិវិធីគ្រប់គ្រង និងឧបករណ៍គ្រប់គ្រងហានិភ័យសុវត្ថិភាពព័ត៌មានវិទ្យា។

ការអភិវឌ្ឍ និងទំនើបកម្មបន្តនៃប្រព័ន្ធគ្រប់គ្រងហានិភ័យជួយឲ្យ ABA សម្រេចបានកំណើនប្រកបដោយចីរភាពនិងភាពរឹងមាំ ខណៈកំពុងធ្វើតុល្យការហានិភ័យនានា។



គម្រោងវិភាគទាន សង្គមរបស់ធនាគារ

ជាផ្នែកមួយនៃការបន្តប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់វិភាគទានត្រលប់ទៅដល់ការអភិវឌ្ឍសង្គមវិញ ធនាគារ ABA បន្តអនុវត្តគោលនយោបាយវិភាគទានសង្គមរបស់ខ្លួន ដែលផ្តោតលើការពង្រឹងការយល់ដឹងអំពីហិរញ្ញវត្ថុ, ការគាំទ្រសហគ្រិនវ័យក្មេង និងការចូលរួមក្នុងការអភិវឌ្ឍប្រកបដោយចីរភាពពាក់ព័ន្ធនឹងបរិស្ថាន, ការអប់រំ និងការកាត់បន្ថយភាពក្រីក្រ។

ក្នុងឆ្នាំ២០១៨ យើងមានមោទនភាពក្លាយជាអ្នកឧបត្ថម្ភសកម្មភាពនានាដូចខាងក្រោម៖

ក្នុងការគាំទ្រមាតាទុក្ខត និងទារកទើបសម្រាល ធនាគារ ABA បានចូលរួមសហការក្នុងព្រឹត្តិការណ៍រៀងគម្ពីរនិធិដែលមានឈ្មោះថា “Heart of the Party” ជាមួយអង្គការទឹកចិត្តម្តាយ នាខែតុលា ឆ្នាំ២០១៨។ កម្មវិធីនេះមានគោលបំណងប្រមូលថវិកាដែលអាចជួយគាំទ្រដល់ស្ត្រី ១២នាក់ ក្នុងរយៈពេលមួយឆ្នាំពេញ ដើម្បីឲ្យពួកគាត់សម្រាលកូនដោយជោគជ័យ និងសុវត្ថិភាព ព្រមទាំងផ្តល់ការថែទាំដល់ទារកក្រោយសម្រាល។

ជាមួយជោគជ័យដ៏ត្រចះត្រចង់ កម្មវិធី Heart of the Party សម្រេចលទ្ធផលលើសផែនការ ដោយប្រមូលថវិកាបានជាង

8,000ដុល្លារអាមេរិក ពីការលក់សំបុត្រកម្មវិធី, លក់វត្ថុអនុស្សាវរីយ៍, និងការដេញថ្លៃរយៈពេល១០ថ្ងៃ។

ដើម្បីបន្តពង្រឹងគុណភាពអប់រំកម្មវិធីនៅតាមជនបទ ABA បានចូលរួមជាមួយសភាយុវេទនាជំនុំអន្តរជាតិកម្ពុជា ហៅកាត់ថា JCI ដើម្បីរៀបចំគម្រោង “ទៅរៀនដើម្បីអនាគតខ្ញុំ” ឬ Bag to School នៅសាលាបឋមសិក្សាអណ្តូងស្វាយក្នុងស្រុកក្រ-គ ខេត្តពោធិ៍សាត់។

នៅក្នុងព្រឹត្តិការណ៍នេះ មានសិស្សានុសិស្សចំនួន 230នាក់មកពីសាលាបឋមសិក្សាចំនួនពីរ គឺសាលាបឋមសិក្សាអណ្តូងស្វាយ និងសាលាបឋមសិក្សាលោកស្រីអំ ដោយមានចែកសម្ភារសិក្សារយៈពេលមួយឆ្នាំពេញ និងអណ្តូងស្នប់ថ្មីមួយ, តារាងបាល់ទះ, ខ្នោងទ្វារសាលា, ដងទង់ជាតិ, និងការដាំដើមឈើក្នុងបរិវេណសាលាអណ្តូងស្វាយ។ ថ្នាក់រៀននីមួយៗត្រូវបានបំពាក់ជាមួយតុ, កៅអី, ធុងសំរាម, ផែនទី, និងផ្ទាំងរូបភាព, បណ្ណាល័យចល័ត និងសៀវភៅអាន និងសៀវភៅផ្ទាំងពណ៌ចំនួន១០០ក្បាល ដើម្បីជំរុញការអាននិងការសិក្សា។

ដោយការជឿជាក់ទៅលើសមត្ថភាពរបស់យុវជនវ័យក្មេងកម្ពុជា ABA មានមោទនភាពក្លាយជាអ្នកឧបត្ថម្ភ ក្នុងកម្មវិធីប្រកួតគំនូរថ្នាក់ជាតិ 2018 រៀបចំដោយសាលា Global Art Cambodia (GAC)។ ការប្រកួតប្រជែងនេះ ត្រូវបានធ្វើឡើងនៅទីកន្លែងពេញ នាខែកញ្ញា ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពក្នុងការប្រមើលរូបភាព, ការបង្កើតអ្វីដែលថ្មី, និងគំនិតច្នៃប្រឌិតរបស់កុមារ ក៏ដូចជាការពង្រឹងសមត្ថភាពនៃការគ្រិះរិះ និងការសិក្សារៀនសូត្ររបស់ពួកគេឲ្យបានទូលំទូលាយ។ ធនាគាររបស់យើង បានគាំទ្រការប្រកួតប្រជែងនេះ ក្រោមការរៀបចំរបស់ GAC តាំងពីឆ្នាំ២០១៤។

ព្រឹត្តិការណ៍នេះ បានទាក់ទាញសិស្សានុសិស្សពីសាលានានាឲ្យចូលរួមប្រកួតប្រមាណជាង 200នាក់ ដែលមានវ័យចន្លោះពី 4 ដល់ 18ឆ្នាំ។ ក្រោយមក ក្នុងឆ្នាំ២០១៨ដែលនេះ ជ័យលាភីបីរូប បានតំណាងឲ្យប្រទេសកម្ពុជាទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រកួតគំនូរអន្តរជាតិនៅប្រទេសមីយ៉ាន់ម៉ា។

ដោយបានចូលរួមក្នុងការគាំទ្រ ចលនាកីឡាវាយកូនបាល់នៅកម្ពុជា តាំងពីឆ្នាំ២០១៦ យើងបន្តបង្កើនការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍកីឡាដ៏ល្អមួយនេះ។ ក្នុងឆ្នាំ២០១៨ ABA បានឈរជាអ្នកឧបត្ថម្ភ ក្នុងព្រឹត្តិការណ៍ប្រកួតវាយកូនបាល់ ITF Juniors ដែលរៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា កាលពីខែធ្នូ។ ព្រឹត្តិការណ៍នេះ មានគោលបំណងពង្រឹងមូលដ្ឋានកីឡាករវាយកូនបាល់នៅតំបន់អាស៊ី និងនាំមកនូវការប្រកួតប្រជែងកាន់តែច្រើនថែមទៀតទាំងសម្រាប់កីឡាករអាជីព និងយុវជន។

កម្មវិធី ITF Juniors បានផ្តល់ឱកាសដល់យុវកីឡាករក្នុងស្រុក ធ្វើការប្រកួតប្រជែងជាមួយយុវកីឡាករជំនាញៗពីបរទេស។ ព្រឹត្តិការណ៍ដែលមានរយៈពេលមួយសប្តាហ៍នេះ បានទាក់ទាញយុវជនឲ្យចូលរួមប្រមាណ 90នាក់មកពី១៨ប្រទេស។



ការគ្រប់គ្រងធនធានមនុស្ស

ABA ចាត់ទុកបុគ្គលិកគឺជាទ្រព្យសកម្មស្នូលរបស់ធនាគារ ព្រោះបើគ្មានបុគ្គលិកទេ យើងមិនអាចផ្តល់ជូននូវសេវាកម្ម និងផលិតផលផ្នែកហិរញ្ញវត្ថុដែលមានគុណភាពល្អបំផុត ជូនដល់អតិថិជនយើងឡើយ។ ហេតុដូច្នេះហើយ យើងបានខិតខំប្រឹងប្រែងនិងវិនិយោគទៅលើការពង្រីកសមត្ថភាព និងឯកទេសរបស់បុគ្គលិកយើងជារៀងរាល់ឆ្នាំ ទៅលើផ្នែកផលិតផលនិងសេវាកម្ម ក៏ដូចជាចរន្តថ្មីៗនៅក្នុងផ្នែកបច្ចេកវិទ្យានៅលើទីផ្សារផងដែរ។ ត្រឹមចុងឆ្នាំ២០១៨ ចំនួនបុគ្គលិករបស់ធនាគារ ABA បានឡើងរហូតទៅដល់ 4,213 នាក់ កើន 73% បើធៀបនឹងឆ្នាំ២០១៧។

នៅក្នុងឆ្នាំ២០១៨ យើងក៏បានផ្តល់វគ្គបណ្តុះបណ្តាលចំនួន 80០វគ្គទៅដល់បុគ្គលិកទាំងថ្មីទាំងចាស់របស់យើង។ យើងក៏បន្តបញ្ជូនបុគ្គលិករបស់យើងពីផ្នែកនាយកដ្ឋានផ្សេងៗទៅទទួលការបណ្តុះបណ្តាលនៅក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ក៏ដូចជាផ្តល់វគ្គបណ្តុះបណ្តាលអន្តរក្រុមដែលចាំបាច់សម្រាប់ពួកគេផងដែរ។ សមាជិកគណៈគ្រប់គ្រងថ្នាក់លើ និងថ្នាក់កណ្តាលក៏ត្រូវបានអញ្ជើញទៅប្រទេសកាណាដា ដើម្បីផ្លាស់ប្តូរទទឹងសោតជាមួយនិងសហការីនគាតហ្វីនិក របស់យើង នៅឯការិយាល័យរបស់ធនាគារជាតិកាណាដាផងដែរ។

ខណៈពេលដែលបណ្តាញសាខារបស់យើងត្រូវបានពង្រីកជាលំដាប់នៅក្នុងឆ្នាំនេះ តម្រូវការផ្នែកបុគ្គលិករបស់យើងក៏បានកើនឡើងដែរ។ ដោយអនុវត្តតាមវិធីសាស្ត្របរិយាបន្នសម្រាប់ដំណើរការជ្រើសរើសបុគ្គលិក និងដើម្បីស្វែងរកធនធានល្អៗនៅក្រៅរាជធានី ក្រុមការងារធនធានមនុស្សរបស់យើងបានរៀបចំកម្មវិធី Career Talk នៅតាមសាកលវិទ្យាល័យនានានៅក្នុងខេត្តចំនួនប្រាំបី។ ជាលទ្ធផល អ្នកចូលរួមចំនួន 6០%ត្រូវបានជ្រើសរើសនិងបណ្តុះបណ្តាលឲ្យក្លាយជាសមាជិកគ្រួសាររបស់ ABA។ ស្របពេលជាមួយគ្នានោះដែរ យើងក៏បានបន្តផ្តល់កម្មវិធីបណ្តុះបណ្តាលសិក្ខាកាម និងកម្មវិធីបណ្តុះបណ្តាលអ្នកហាត់ការ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាថ្មីៗផងដែរ ហើយជាលទ្ធផលសិក្ខាកាមចំនួន 5០% និងអ្នកហាត់ការចំនួន 66% បានទទួលការងារធ្វើនៅធនាគារ ABA នៅក្នុងឆ្នាំ២០១៨។

ដើម្បីបំពេញតម្រូវការរបស់ធនាគារក្នុងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធបណ្តុះបណ្តាលឲ្យបានសមរម្យ ធនាគារបានសម្រេចវិនិយោគលើអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលដាច់ដោយឡែក ដែលមានសាលបណ្តុះបណ្តាលនិងកន្លែងពិសាអាហារសមរម្យផងដែរ។ មជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ ត្រូវបានគ្រោងបើកដំណើរការនៅក្នុងខែមីនា ឆ្នាំ២០១៩។



របាយការណ៍ហិរញ្ញវត្ថុ
ដែលបានធ្វើសវនកម្ម

ព័ត៌មានអំពីធនាគារ

ធនាគារ	ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់
ចុះបញ្ជីពាណិជ្ជកម្មលេខ	00010593
ទីស្នាក់ការចុះបញ្ជី	អគារលេខ 141, 146, 148 និង 148 អា បេ សេ ដេ មហាវិថីព្រះសីហនុ និង អគារលេខ 15 និង 153 អា បេ សេ ផ្លូវលេខ278 ភូមិទី៤ សង្កាត់បឹងកេងកង1 ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ភាគទុនិក	ធនាគារជាតិកាណាដា <p>លោក Damir Karassayev</p>
ក្រុមប្រឹក្សាភិបាល	លោក Yves Jacquot <p>លោក Andre Berard</p> លោក Damir Karassayev <p>លោក Dominic Jacques</p> លោក Jean-Francois Hanczakowski <p>លោក Etienne Chennevier</p> លោក Henri Calvet <p>លោក Madi Akmambet</p>
អ្នកគ្រប់គ្រងសំខាន់ៗ	លោក Askhat Azhikhanov <p>លោក Madi Akmambet</p> លោក Lee Young Ho <p>លោក Babu Ram Gyawali</p> លោក Bibhu Pandey <p>លោក Rasulov Zokhir</p> លោក Galymzhan Temirov <p>លោក Sanzhar Abdullayev</p> លោក មី ប៉ូលីន <p>លោក Zhiger Atchabarov</p> លោកស្រី Adel Leilanie Legarta
សវនករ	ឌីឡ័យធី (ខេមបូឌា) ខូអិលធីឌី

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានសេចក្តីសោមនស្សរីករាយ សូមបង្ហាញជូននូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ ហៅកាត់ថា (“ធនាគារ”) ដែលបានធ្វើសវនកម្មរួច សម្រាប់ការិយបរិច្ឆេទ ថ្ងៃទី៣1 ខែធ្នូ ឆ្នាំ2018។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើរាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់នូវសេវាកម្មវិស័យហិរញ្ញវត្ថុដែលពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពចម្បងរបស់ធនាគារនៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទ ថ្ងៃទី៣1 ខែធ្នូ ឆ្នាំ2០18 មានដូចខាងក្រោម ៖

	សម្រាប់ការិយបរិច្ឆេទ ថ្ងៃទី៣1 ខែធ្នូ ឆ្នាំ2018		សម្រាប់ការិយបរិច្ឆេទ ថ្ងៃទី៣1 ខែធ្នូ ឆ្នាំ2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ចំណេញមុនកាត់ពន្ធ	90,276,710	362,731,821	57,969,842	234,024,252
ចំណាយពន្ធលើប្រាក់ចំណេញ	(18,459,196)	(74,169,050)	(11,780,679)	(47,558,601)
ប្រាក់ចំណេញសុទ្ធក្នុងគ្រា	71,817,514	288,562,771	46,189,163	186,465,651

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសំវិធានធននៅក្នុងគ្រានេះទេ ក្រៅពីការបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុនេះ។

ភាគលាភ

ពុំមានការប្រកាស ឬការបែងចែកភាគលាភទេ សម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះ (ឆ្នាំ2017: គ្មាន)។

ដើមទុន

ធនាគារបានបោះផ្សាយភាគហ៊ុនបន្ថែម ដូចមានរៀបរាប់លម្អិតដូចខាងក្រោម ៖

	ថ្ងៃទី៣1 ខែធ្នូ ឆ្នាំ2018		ថ្ងៃទី៣1 ខែធ្នូ ឆ្នាំ2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនាដើមគ្រា	125,000,000	504,625,000	52,643,000	212,519,791
បំប្លែងពីបុព្វលាភភាគហ៊ុន	–	–	18,357,000	74,107,209
បំប្លែងពីប្រាក់ចំណេញរក្សាទុក	–	–	29,000,000	117,073,000
ការបន្ថែមដើមទុន (*)	40,000,000	160,720,000	25,000,000	100,925,000
លំអៀងពីការប្តូររូបិយប័ណ្ណ	–	(2,375,000)	–	–
សមតុល្យនាចុងគ្រា	165,000,000	662,970,000	125,000,000	504,625,000

(*) នៅថ្ងៃទី៣1 ខែធ្នូ ឆ្នាំ2018 ធនាគារជាតិនៃកម្ពុជាបានចេញលិខិតអនុម័តអនុញ្ញាតឲ្យធនាគារបង្កើនដើមទុនចំនួន 40,000,000 ដុល្លារអាមេរិក ដោយបោះផ្សាយភាគហ៊ុនបន្ថែមចំនួន 36,000 ហ៊ុនឲ្យទៅធនាគារជាតិកាណាដា និងភាគហ៊ុនបន្ថែម ចំនួន 4,000 ហ៊ុនឲ្យទៅ លោក Damir Karassayev ដែលក្នុង 1 ហ៊ុនមានតម្លៃ 1,000 ដុល្លារអាមេរិក។

ឥណទានអាក្រក់ និងជាប់សង្ស័យ

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការលុបបំបាត់ចោល ឥណទានអាក្រក់ និងសំវិធានធនលើឥណទានជាប់សង្ស័យ ត្រូវបានធ្វើឡើងយ៉ាងត្រឹមត្រូវដោយគណៈគ្រប់គ្រង ហើយក្រុមប្រឹក្សាភិបាល មានការជឿជាក់ថារាល់ឥណទានដែលបានដឹងថាមិនអាចទារបាន ត្រូវបានលុបបំបាត់ចោល ហើយសំវិធានធនត្រូវបានកំណត់ឡើងគ្រប់គ្រាន់សម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលនឹងបណ្តាលឲ្យចំនួននៃការលុបបំបាត់ចោលឥណទានអាក្រក់ ឬចំនួននៃការធ្វើសំវិធានធន លើឥណទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ មានលក្ខណៈមិនគ្រប់គ្រាន់រហូតដល់កម្រិតជាសារវន្តនោះទេ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាគណៈគ្រប់គ្រងបានប្រតិបត្តិយ៉ាងត្រឹមត្រូវ ដើម្បីប្រាកដថាបណ្តាទ្រព្យសកម្មទាំងអស់ដែលបានគត់គ្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ហើយដែលទំនងជាមិនអាចប្រមូលបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ ការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រវាយតម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងអំពី៖

- (ក) ការដាក់បន្ទុកនូវទ្រព្យសកម្មណាមួយរបស់ធនាគារ ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃចុងកាលបរិច្ឆេទ ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាមួយ ក្រៅពីបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះឡើយ។

- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីថ្ងៃចុងកាលបរិច្ឆេទមក ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេល 12 ខែបន្ទាប់ពីចុងគ្រានេះដែលនឹងធ្វើឲ្យមានផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់នោះទេ។

ការផ្លាស់ប្តូរនៃហេតុការណ៍

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានវែកញែក នៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលនឹងបណ្តាលឲ្យមានគូលេខនៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមអ្វីដែលក្រុមប្រឹក្សាភិបាលបានជ្រាប៖

- លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។
- នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ក្នុងការិយបរិច្ឆេទ ដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទនៃរបាយការណ៍

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ តាមអ្វីដែលក្រុមប្រឹក្សាភិបាលបានជ្រាប មិនមានព្រឹត្តិការណ៍ជាសារវន្តណាមួយដែលកើតឡើងក្រោយកាលបរិច្ឆេទនៃតារាងតុល្យការ ដែលតម្រូវឲ្យមានការកែសម្រួល ឬលាតត្រដាងក្នុងរបាយការណ៍ហិរញ្ញវត្ថុឡើយ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបានបម្រើការនាកាលបរិច្ឆេទចេញរបាយការណ៍នេះរួមមាន៖

- លោក Yves Jacquot *ប្រធានក្រុមប្រឹក្សាភិបាល*
- លោក Jean-Francois Hanczakowski *អភិបាល*
- លោក Andre Berard *អភិបាល*
- លោក Etienne Chenevier *អភិបាលឯករាជ្យ*
- លោក Damir Karassayev *អភិបាល*
- លោក Henri Calvet *អភិបាលឯករាជ្យ*
- លោក Dominic Jacques *អភិបាល*
- លោក Madi Akmambet *អភិបាលប្រតិបត្តិ*

ភាគហ៊ុនរបស់អភិបាល

អភិបាលដែលនៅបម្រើការនាចុងកាលបរិច្ឆេទ និងមានភាគហ៊ុននៅក្នុងធនាគារ មានដូចខាងក្រោម ៖

	ថ្ងៃទី៣1 ខែធ្នូ ឆ្នាំ2018		ថ្ងៃទី៣1 ខែធ្នូ ឆ្នាំ2017	
	កាន់កាប់ %	ចំនួនភាគហ៊ុន1,000 ដុល្លារអាមេរិកក្នុងមួយហ៊ុន	កាន់កាប់ %	ចំនួនភាគហ៊ុន1,000 ដុល្លារអាមេរិកក្នុងមួយហ៊ុន
លោក Damir Karassayev	10%	16,500	10%	12,500

អត្ថប្រយោជន៍របស់អភិបាល

នៅក្នុង និងនាចុងកាលបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយ ដែលធនាគារដើរតួជាគូភាគីក្នុងគោលបំណងអនុញ្ញាតឲ្យសមាជិកក្រុមប្រឹក្សាភិបាលអាចទទួលបាននូវអត្ថប្រយោជន៍ដោយមធ្យោបាយ ទិញយកភាគហ៊ុនណាមួយនោះទេ។

ចាប់តាំងពីចុងកាលបរិច្ឆេទហិរញ្ញវត្ថុមុន ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានការកិច្ចទទួលខុសត្រូវក្នុងការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុនេះបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣1 ខែធ្នូ ឆ្នាំ2018 និងលទ្ធផលហិរញ្ញវត្ថុ និងរំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទ ថ្ងៃទី៣1 ខែធ្នូ ឆ្នាំ2018។ ក្រុមប្រឹក្សាភិបាលត្រូវពិនិត្យមើលការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ដោយគណៈគ្រប់គ្រងដែលចាំបាច់ត្រូវ ៖

- អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។
- អនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងទៅនឹងគណនេយ្យរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ ឬបើមានការប្រាសចាកពីនេះ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ គឺត្រូវបង្ហាញ ពន្យល់ និងកំណត់បរិមាណឲ្យបានច្បាស់លាស់ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- រក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តភាពនៃដំណើរការអាជីវកម្ម លើកលែងតែ មានករណីមិនសមស្របក្នុងការសន្មតថា ធនាគារនឹងមិនបន្តធ្វើប្រតិបត្តិការអាជីវកម្ម នាពេលអនាគត។
- ត្រួតពិនិត្យ និងដឹកនាំធនាគារឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចសំខាន់ៗទាំងឡាយដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានន្ទុះបញ្ជាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

គណៈគ្រប់គ្រងមានការកិច្ចទទួលខុសត្រូវ ដើម្បីធានាអះអាងថា រាល់តម្រូវការខាងលើត្រូវបានអនុវត្ត និងទទួលខុសត្រូវ ក្នុងការការពាររាល់ទ្រព្យសកម្មទាំងអស់របស់ធនាគារ និងចាត់វិធានការសមស្របដើម្បីបញ្ជៀស និងរកឲ្យឃើញនូវការលួចបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា ធនាគារបានអនុវត្តនូវរាល់តម្រូវការ ដូចបានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។



សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

របាយការណ៍ហិរញ្ញវត្ថុដែលបានបង្ហាញនៅទំព័រទី 45 ដល់ទី 81 បានបង្ហាញយ៉ាងត្រឹមត្រូវនូវស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និង រហូរសាច់ប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 ដោយអនុលោមទៅតាម ស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងនឹងគណនេយ្យរបស់ធនាគារជាតិនៃកម្ពុជា។ គិតត្រឹមកាលបរិច្ឆេទចេញផ្សាយរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលជឿជាក់ថា ធនាគារមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទូទាត់បំណុល នៅពេលដល់កំណត់សង។



លោក **Askhat Azhikhanov**

នាយកប្រតិបត្តិ



របាយការណ៍សវនករឯករាជ្យ

ជូនចំពោះ**ភាគទុនិកនៃធនាគារ វឌ្ឍនៈអាស៊ី ចំកាត់**

Deloitte.

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ហៅកាត់ថា “ធនាគារ”) ដែលរួមមានតារាងតុល្យការនា ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 និងរបាយការណ៍លទ្ធផល របាយការណ៍ បម្រែបម្រួលមូលធន និងរបាយការណ៍រហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 និងកំណត់សម្គាល់ដែលរួមមានសេចក្តីសង្ខេបគោលនយោបាយគណនេយ្យសំខាន់ៗ ដែលមានបង្ហាញនៅទំព័រទី 45 ដល់ទី 81។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវភាពត្រឹមត្រូវជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងរហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និង បទបញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងទៅនឹងគណនេយ្យរបស់ធនាគារជាតិនៃកម្ពុជា។

មូលដ្ឋានសម្រាប់មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដោយអនុលោមទៅតាមស្តង់ដារទាំងនេះគឺត្រូវបានរៀបរាប់នៅក្នុងផ្នែក ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍នេះ។ យើងខ្ញុំ ឯករាជ្យពីធនាគារ ដោយអនុលោមទៅតាមការតម្រូវក្រមសីលធម៌ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ព្រមទាំងបានបំពេញនូវការទទួលខុសត្រូវលើក្រមសីលធម៌ផ្សេងៗទៀតដោយអនុលោមទៅតាមការតម្រូវទាំងនេះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងបានទទួលគឺ គ្រប់គ្រាន់និងសមរម្យដើម្បីផ្តល់ជាមូលដ្ឋានសម្រាប់ការផ្តល់មតិរបស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនករ

គណៈគ្រប់គ្រងទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរបស់ធនាគារ រួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ពីទំព័រទី 38 ទៅទំព័រទី 42 ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករនោះទេ។

មតិយោបល់របស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុមិនគ្របដណ្តប់ព័ត៌មានផ្សេងៗ ហើយយើងខ្ញុំមិនបានធ្វើការសន្និដ្ឋានអះអាងលើព័ត៌មានផ្សេងៗឡើយ។

ទាក់ទងទៅនឹងការធ្វើសវនកម្ម របាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺអានព័ត៌មានផ្សេងៗ និងពិចារណាថាគឺព័ត៌មានផ្សេងៗ មិនស្របគ្នាជាមួយរបាយការណ៍ហិរញ្ញវត្ថុជាសារវន្ត ឬ ជាមួយចំណេះដឹងរបស់យើងខ្ញុំ ដែលទទួលបានពីការធ្វើសវនកម្ម ឬមានកំហុសឆ្គងជាសារវន្ត។ ប្រសិនបើផ្អែកទៅលើការងាររបស់យើងខ្ញុំដែលបានអនុវត្ត ហើយសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តលើព័ត៌មានផ្សេងៗ យើងខ្ញុំនឹងធ្វើការរាយការណ៍ទៅលើភាពជាក់ស្តែងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ឡើយ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវលើការរៀបចំ និងបង្ហាញភាពត្រឹមត្រូវ លើរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងទៅនឹងគណនេយ្យរបស់ធនាគារជាតិនៃកម្ពុជា និងទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថា មានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យជឿសន្តិភាពពីការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការប៉ាន់ប្រមាណពីលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការបង្ហាញ បញ្ហាដែលពាក់ព័ន្ធនឹងការបន្តនិរន្តរភាពប្រសិនបើមាន និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពគណនេយ្យ លើកលែងតែគណៈគ្រប់គ្រងមានបំណងវិលាយធនាគារ ឬ បញ្ឈប់អាជីវកម្ម ឬមិនមានជម្រើសជាក់ស្តែងណាមួយក្រៅពីអនុវត្តដូច្នោះ។

ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវលើការត្រួតពិនិត្យដំណើរការ នៃការរាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបានអំណះអំណាងដែលសមហេតុផលថាគឺរបាយការណ៍ហិរញ្ញវត្ថុ ជារួម គឺមិនមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការកែតម្រូវបន្លំ ឬកំហុសឆ្គង និងដើម្បីបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដែលរួមបញ្ចូលមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជាអំណះអំណាងកម្រិតខ្ពស់ ប៉ុន្តែមិនមែនជាការធានាថា ការធ្វើសវនកម្មអនុលោមតាមស្តង់ដារ សវនកម្មអន្តរជាតិនៃកម្ពុជា នឹងតែងតែរកឃើញកំហុសឆ្គងជាសារវន្តនៅពេលដែលវាមាននោះទេ។ កំហុសនេះអាចកើតឡើងពីការកែតម្រូវបន្លំ ឬកំហុសឆ្គង ហើយត្រូវបានពិចារណាជាកំហុសឆ្គងជាសារវន្ត ប្រសិនបើកំហុសនីមួយៗ ឬ កំហុសសរុបមានឥទ្ធិពលដល់ការសម្រេចចិត្តសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុជាមូលដ្ឋាន។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងបានធ្វើការ វិនិច្ឆ័យ និងការប៉ាន់ប្រមាណតាមវិជ្ជាជីវៈ។ យើងខ្ញុំក៏បាន ៖

- កំណត់និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ទោះជាបណ្តាលមកពីការកែតម្រូវបន្លំ ឬកំហុសឆ្គងក៏ដោយ កំណត់ និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ ដើម្បីទទួលបានកស្មតាងពីការធ្វើសវនកម្មដែលគ្រប់គ្រាន់ និងសមរម្យ ដើម្បី ផ្តល់ជាមូលដ្ឋានក្នុងការផ្តល់មតិយោបល់។ ហានិភ័យដែលមិនបានរកឃើញកំហុសឆ្គងជាសារវន្ត ពីការកែតម្រូវបន្លំគឺធ្ងន់ធ្ងរជាងកំហុសឆ្គងធម្មតាខណៈដែលការកែតម្រូវបន្លំអាចបណ្តាលមកពីការឃុបឃិត ការកែតម្រូវ ការលុបចោលដោយចេតនា ការរាយការណ៍ខុសពីការពិត ឬការបំពានលើការគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបានការយល់ដឹងពីការគ្រប់គ្រងផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្មដែលសមរម្យទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងបញ្ចេញមតិទៅលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ។
- វាយតម្លៃភាពត្រឹមត្រូវនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញដែលពាក់ព័ន្ធនានាដោយគណៈគ្រប់គ្រង។
- សន្និដ្ឋានភាពសមហេតុផលនៃមូលដ្ឋាន នៃការប្រើប្រាស់គោលការណ៍គណនេយ្យនិរន្តរភាព នៃដំណើរការអាជីវកម្មរបស់គណៈគ្រប់គ្រង និងផ្នែកទៅលើកស្មតាងសវនកម្មដែលបានទទួល ថាគឺភាពមិនប្រាកដជាសារវន្តកើតមានឡើងដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌ ដែលអាចមានភាពមិនច្បាស់លាស់ទៅលើលទ្ធភាពរបស់ធនាគារ ដើម្បីបន្តនិរន្តរភាពនៃដំណើរការអាជីវកម្មឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំតម្រូវឲ្យមានការទាញចំណាប់អារម្មណ៍ នៅក្នុងរបាយការណ៍របស់សវនករទៅលើការបង្ហាញដែលពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការបង្ហាញមិនគ្រប់គ្រាន់ យើងខ្ញុំត្រូវបញ្ជាក់នៅក្នុងមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកទៅលើកស្មតាងសវនកម្មដែលទទួលបានរហូតដល់ថ្ងៃនៃរបាយការណ៍សវនកម្ម។ ទោះជាយ៉ាងណា ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចបណ្តាលឲ្យធនាគារបញ្ឈប់ការបន្តនិរន្តរភាពនៃដំណើរការអាជីវកម្ម។
- វាយតម្លៃការបង្ហាញជារួម រចនាសម្ពន្ធ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការបង្ហាញថាគឺរបាយការណ៍ហិរញ្ញវត្ថុបង្ហាញប្រតិបត្តិការជាមូលដ្ឋាន និងព្រឹត្តិការណ៍នៅក្នុងការទទួលបានការបង្ហាញដែលត្រឹមត្រូវ។

យើងខ្ញុំទាក់ទងជាមួយក្រុមប្រឹក្សាភិបាល ពាក់ព័ន្ធទៅនឹងបញ្ហាផ្សេងៗដូចជា វិសាលភាព និងពេលវេលានៃការធ្វើសវនកម្ម និងការរកឃើញពីសវនកម្មសំខាន់ៗ រួមទាំងកង្វះខាតសំខាន់ៗនៃការត្រួតពិនិត្យផ្ទៃក្នុង ដែលបានរកឃើញនៅក្នុងអំឡុងពេលធ្វើសវនកម្មរបស់យើងខ្ញុំ។

វិសាលភាពប្រតិបត្តិការ

តំណាងក្រុមហ៊ុន ឌីឡីយធី (ខេមបូឌា) ខុអិលធីឌី



វិសាលភាពប្រតិបត្តិការ

ខ្យង គឺមលេង

Partner

វិសាលភាពប្រតិបត្តិការ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី22 ខែមីនា ឆ្នាំ2019

វិសាលភាពប្រតិបត្តិការ

វិសាលភាពប្រតិបត្តិការ

វិសាលភាពប្រតិបត្តិការ

វិសាលភាពប្រតិបត្តិការ

វិសាលភាពប្រតិបត្តិការ

តារាងតុល្យការ

នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2018

		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2017	
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	4	151,000,293	606,719,177	68,986,300	278,497,693
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	5	435,961,811	1,751,694,557	207,289,364	836,827,162
ប្រាក់បញ្ញើនៅធនាគារនានា	6	206,626,043	830,223,441	84,923,895	342,837,764
ឥណទានផ្តល់ដល់អតិថិជន - សុទ្ធ	7	1,820,441,489	7,314,533,903	1,227,372,821	4,954,904,078
ទ្រព្យរឹបអូសបាន	8	–	–	601,375	2,427,751
មូលបត្រវិនិយោគ	9	32,991,260	132,558,883	16,849,632	68,021,964
ទ្រព្យសកម្មផ្សេងៗ	10	25,410,240	102,098,344	16,688,282	67,370,595
ទ្រព្យសកម្មពន្ធពន្យារ	17(ខ)	2,777,188	11,158,741	1,970,251	7,953,903
ទ្រព្យសកម្មអរូបី	11	2,647,070	10,635,927	1,765,748	7,128,325
ទ្រព្យ និងបរិក្ខារ	12	28,440,671	114,274,616	12,903,247	52,090,408
ទ្រព្យសកម្មសរុប		2,706,296,065	10,873,897,589	1,639,350,915	6,618,059,643
បំណុលនិងមូលធន					
បំណុល					
ប្រាក់បញ្ញើពីអតិថិជន	13	2,175,102,256	8,739,560,865	1,264,493,344	5,104,759,630
ប្រាក់កម្ចី	14	80,155,740	322,065,763	86,500,001	349,200,504
អនុបំណុលបន្ទាប់បន្សំ	15	93,000,000	373,674,000	55,000,000	222,035,000
បំណុលផ្សេងៗ	16	28,736,249	115,462,248	22,114,413	89,275,885
បំណុលពន្ធលើប្រាក់ចំណេញ	17(ក)	17,280,540	69,433,210	11,039,391	44,566,021
បំណុលសរុប		2,394,274,785	9,620,196,086	1,439,147,149	5,809,837,040
មូលធន					
ដើមទុន	18	165,000,000	662,970,000	125,000,000	504,625,000
ប្រាក់ចំណេញរក្សាទុក		147,021,280	590,731,503	75,203,766	303,597,603
មូលធនសរុប		312,021,280	1,253,701,503	200,203,766	808,222,603
បំណុលនិងមូលធនសរុប		2,706,296,065	10,873,897,589	1,639,350,915	6,618,059,643

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយពីទំព័រទី 50 ទៅ 81 គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍លទ្ធផល

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	កំណត់សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលពីការប្រាក់	19	183,476,436	737,208,320	125,830,819	507,979,016
ចំណាយលើការប្រាក់	20	(47,004,497)	(188,864,069)	(38,712,362)	(156,281,805)
ចំណូលសុទ្ធពីការប្រាក់		136,471,939	548,344,251	87,118,457	351,697,211
ចំណូលកម្រៃ និងជើងសា	21	31,072,166	124,847,963	21,873,479	88,303,235
ចំណាយកម្រៃ និងជើងសា	22	(8,356,322)	(33,575,702)	(5,779,243)	(23,330,804)
ចំណូលកម្រៃ និងជើងសាសុទ្ធ		22,715,844	91,272,261	16,094,236	64,972,431
ចំណូលប្រតិបត្តិការផ្សេងៗ	23	1,471,050	5,910,679	30,502	123,137
ចំណាយបុគ្គលិក	24	(35,287,536)	(141,785,320)	(21,259,401)	(85,824,202)
ចំណាយប្រតិបត្តិការ	25	(20,344,018)	(81,742,264)	(13,994,201)	(56,494,590)
ចំណាយរំលស់	26	(5,098,437)	(20,485,520)	(3,261,205)	(13,165,485)
ប្រាក់ចំណេញពីប្រតិបត្តិការ		99,928,842	401,514,087	64,728,388	261,308,502
សំវិធានធនលើឥណទានអាក្រក់និងជាប់សង្ស័យ	7	(9,652,132)	(38,782,266)	(6,758,546)	(27,284,250)
ប្រាក់ចំណេញមុនបង់ពន្ធ		90,276,710	362,731,821	57,969,842	234,024,252
ចំណាយពន្ធលើប្រាក់ចំណូល	17(គ)	(18,459,196)	(74,169,050)	(11,780,679)	(47,558,601)
ប្រាក់ចំណេញសុទ្ធក្នុងគ្រា		71,817,514	288,562,771	46,189,163	186,465,651

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយពីទំព័រទី 50 ទៅ 81 គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	ដើមទុន	បុព្វលាភភាគហ៊ុន	ប្រាក់ចំណេញរក្សាទុក	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	125,000,000	–	75,203,766	200,203,766
ការបន្ថែមដើមទុន	40,000,000	–	–	40,000,000
ប្រាក់ចំណេញសុទ្ធក្នុងគ្រា	–	–	71,817,514	71,817,514
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	165,000,000	–	147,021,280	312,021,280
សមតុល្យជាពាន់រៀលនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	662,970,000	–	590,731,503	1,253,701,503
សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	52,643,000	18,357,000	58,014,603	129,014,603
បំប្លែងពីបុព្វលាភភាគហ៊ុន	18,357,000	(18,357,000)	–	–
បំប្លែងពីប្រាក់ចំណេញរក្សាទុក	29,000,000	–	(29,000,000)	–
ការបន្ថែមដើមទុន	25,000,000	–	–	25,000,000
ប្រាក់ចំណេញសុទ្ធក្នុងគ្រា	–	–	46,189,163	46,189,163
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	125,000,000	–	75,203,766	200,203,766
សមតុល្យជាពាន់រៀលនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	504,625,000	–	303,597,603	808,222,603

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយពីទំព័រទី 50 ទៅ 81 គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	កំណត់សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហិរញ្ញវត្ថុប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញមុនបង់ពន្ធ		90,276,710	362,731,821	57,969,842	234,024,252
កំណែតម្រូវ៖					
រំលស់	26	5,098,437	20,485,520	3,261,205	13,165,485
សំវិធានធនលើឥណទានអាក្រក់និងជាប់សង្ស័យ	7	9,652,132	38,782,266	6,758,546	27,284,250
ការខាតបង់/(ចំណេញ)ពីការលក់ចេញនៃទ្រព្យនិងបរិក្ខារ		(9,639)	(38,730)	64,160	259,014
ការខាតបង់ពីការលក់ចេញនៃទ្រព្យបរិក្ខារ		128,501	516,317	106,346	429,319
ការលុបចោលនៃទ្រព្យបរិក្ខារ		421,551	1,693,792	-	-
ចំណូលសុទ្ធពីការប្រាក់		(136,471,939)	(548,344,251)	(87,118,457)	(351,697,211)
		(30,904,247)	(124,173,265)	(18,958,358)	(76,534,891)
បម្រែបម្រួលនៃ៖					
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា		(120,025,943)	(482,264,239)	(60,294,481)	(243,408,818)
ប្រាក់បញ្ញើនៅធនាគារនានា		(29,901,833)	(120,145,565)	18,396,843	74,268,054
ឥណទានផ្តល់ដល់អតិថិជន		(599,318,560)	(2,408,061,974)	(446,631,155)	(1,803,049,973)
ទ្រព្យសកម្មផ្សេងទៀត		(8,721,958)	(35,044,827)	(8,470,258)	(34,194,432)
ប្រាក់បញ្ញើពីអតិថិជន		910,508,354	3,658,422,566	429,711,825	1,734,746,638
បំណុលផ្សេងៗ		6,282,911	25,244,736	9,263,352	37,396,152
សាច់ប្រាក់ទទួលបាន/(ប្រើក្នុង)ប្រតិបត្តិការ		127,918,724	513,977,432	(76,982,232)	(310,777,270)
ការប្រាក់ទទួលបាន		180,413,122	724,899,924	122,892,434	496,116,756
ការប្រាក់បានបង់		(46,903,939)	(188,460,027)	(59,752,092)	(241,219,195)
ពន្ធលើប្រាក់ចំណូលបានបង់	17(ក)	(13,024,984)	(52,334,386)	(9,188,095)	(37,092,340)
សាច់ប្រាក់សុទ្ធទទួលបាន/(ប្រើក្នុង)សកម្មភាពប្រតិបត្តិការ		248,402,923	998,082,943	(23,029,985)	(92,972,049)

	កំណត់សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហិរញ្ញវត្ថុប្រាក់ពីសកម្មភាពវិនិយោគ					
មូលបត្រវិនិយោគ		(16,141,628)	(64,857,061)	8,523,414	34,409,022
ការទិញទ្រព្យសកម្មអរូបី	11	(1,289,293)	(5,180,379)	(220,561)	(890,405)
ការទិញទ្រព្យនិងបរិក្ខារ	12	(20,231,276)	(81,289,267)	(5,855,013)	(23,636,687)
សាច់ប្រាក់បានពីការលក់ទ្រព្យនិងបរិក្ខារ		13,025	52,334	4,055	16,370
សាច់ប្រាក់បានពីការលក់ទ្រព្យបរិក្ខារ		51,322	206,212	1,139,341	4,599,520
សាច់ប្រាក់សុទ្ធ (ប្រើក្នុង)/ទទួលបានពីសកម្មភាពវិនិយោគ		(37,597,850)	(151,068,161)	3,591,236	14,497,820
ហិរញ្ញវត្ថុប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីការដាក់ទុនបន្ថែម		40,000,000	160,720,000	25,000,000	100,925,000
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី		128,724,739	517,216,001	63,000,000	254,331,000
ការទូទាត់សងប្រាក់កម្ចី		(135,069,000)	(542,707,242)	(44,499,999)	(179,646,496)
សាច់ប្រាក់ទទួលបានពី អនុបំណុលបន្ទាប់បន្សំ		40,000,000	160,720,000	30,000,000	121,110,000
ការទូទាត់សងអនុបំណុលបន្ទាប់បន្សំ		(2,000,000)	(8,036,000)	-	-
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពហិរញ្ញប្បទាន		71,655,739	287,912,759	73,500,001	296,719,504
ការកើនឡើងសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល		282,460,812	1,134,927,541	54,061,252	218,245,275
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមគ្រា		161,218,459	650,838,919	107,157,207	432,593,645
លំអៀងពីការប្តូររូបិយប័ណ្ណ		-	(3,063,151)	-	-
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងគ្រា	27	443,679,271	1,782,703,309	161,218,459	650,838,920

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយពីទំព័រទី 50 ទៅ 81 គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣1 ខែធ្នូ ឆ្នាំ2០18

1. ព័ត៌មានទូទៅ

ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ ហៅកាត់ថា (“ធនាគារ”) បានចុះបញ្ជីនៅកម្ពុជានៅថ្ងៃទី25 ខែតុលា ឆ្នាំ1996 ជាមួយក្រសួងពាណិជ្ជកម្មក្រោមការចុះបញ្ជីលេខ Co. 322/97E និង បានចាប់ផ្តើមធ្វើប្រតិបត្តិការអាជីវកម្ម នៅថ្ងៃទី25 ខែតុលា ឆ្នាំ199៦។ នៅថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ20០6 ធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណអចិន្ត្រៃយ៍លេខ 14 ដល់ធនាគារ។

សកម្មភាពចម្បងរបស់ធនាគារ គឺផ្តល់សេវាកម្មធនាគារ និងសេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពុំមានការផ្លាស់ប្តូរជាសារវន្តទៅលើសកម្មភាពចម្បងរបស់ធនាគារ នៅក្នុងការិយបរិច្ឆេទនេះទេ។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅ អគារលេខ 141, 146, 148 និង148 អា បេ សេ ដេ មហាវិថីព្រះសីហនុ និង ផ្ទះលេខ 15 និង 153 អា បេ សេ ផ្លូវលេខ2278 ភូមិទី4 សង្កាត់ បឹងកេងកង។ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តឲ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅ ថ្ងៃទី22 ខែមីនា ឆ្នាំ2០19។

2. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះមានចែងដូចខាងក្រោម។ គោលនយោបាយទាំងអស់នេះត្រូវបានប្រើប្រាស់ជាសង្កតិតភាពនៅរាល់ការិយបរិច្ឆេទទាំងអស់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

(ក) មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងទៅនឹងគណនេយ្យរបស់ធនាគារជាតិនៃកម្ពុជា។

(ខ) មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងនឹងគណនេយ្យរបស់ធនាគារជាតិនៃកម្ពុជា។

(គ) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺប្រាក់រៀល។ ដោយសារធនាគារធ្វើប្រតិបត្តិការ និង កត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនផ្នែកលើមូលដ្ឋានប្រាក់ដុល្លារអាមេរិក អ្នកគ្រប់គ្រងបានកំណត់ ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ ព្រោះវាន្តុះបញ្ជាំងពីខ្លឹមសារសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ធនាគារ។

សកម្មភាពប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗទៀតក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។ សមតុល្យនៃទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុនាកាលបរិច្ឆេទរាយការណ៍ ដែលជារូបិយប័ណ្ណផ្សេងទៀតក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិកដោយប្រើអត្រាប្តូរប្រាក់នាកាលបរិច្ឆេទនោះ។ ភាពលំអៀងពីការប្តូររូបិយប័ណ្ណដែលកើតមកពីការប្តូរនោះ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

(ឃ) ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុជាប្រាក់រៀល

ដោយគោរពតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្មចុះថ្ងៃទី11 ខែមេសា ឆ្នាំ2០16 តម្រូវឲ្យមានការបកប្រែ រូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀលក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការបកប្រែរូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល ដែលបានបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ គឺដើម្បីអនុលោមទៅតាមប្រកាសលេខ ធ7-07-164 ចុះថ្ងៃទី13 ខែធ្នូ ឆ្នាំ2០០7 នៃធនាគារជាតិនៃកម្ពុជា ទាក់ទិននឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងបានប្រើនូវអត្រាប្តូរប្រាក់ផ្លូវការដោយ 1 ដុល្លារអាមេរិកស្មើនឹង 4,០18 រៀល នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2០18 (នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2០17៖ 1 ដុល្លារអាមេរិកស្មើនឹង 4,០37 រៀល) ដែលបានចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញជារូបិយប័ណ្ណប្រាក់រៀល មិនត្រូវបានធ្វើសវនកម្ម និងមិនត្រូវបានយកមកបកស្រាយថា គួលេខប្រាក់ដុល្លារអាមេរិកត្រូវបានប្តូរទៅជាប្រាក់រៀល ឬនឹងត្រូវប្តូរជាប្រាក់រៀលនាពេលអនាគតតាម អត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

(ង) ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តម្រូវឲ្យអ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើការប៉ាន់ស្មានគណនេយ្យត្រូវបានទទួលស្គាល់ និងកត់ត្រានៅក្នុងការិយបរិច្ឆេទដែលការប៉ាន់ស្មាននោះត្រូវបានកែប្រែ និងការិយបរិច្ឆេទអនាគតដែលប៉ះពាល់ដោយការកែប្រែនោះ។

សម្រាប់ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ សូមយោងទៅកំណត់សម្គាល់ទី 3។

(ច) ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ រួមមានសាច់ប្រាក់ និងសាច់ប្រាក់សមមូលឥណទានផ្តល់ដល់អតិថិជន មូលបត្រវិនិយោគ គណនីត្រូវទទួលផ្សេងៗ ប្រាក់បញ្ញើពីអតិថិជន ប្រាក់កម្ចី និងគណនីត្រូវទូទាត់ផ្សេងៗ។ គោលនយោបាយគណនេយ្យលើការទទួលស្គាល់ និងការវាយតម្លៃនូវសមាសធាតុទាំងនេះត្រូវបានបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យដោយឡែកពីគ្នា។

(ឆ) មូលដ្ឋាននៃការសរុបរួម

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគាររួមមាន របាយការណ៍ហិរញ្ញវត្ថុរបស់ការិយាល័យកណ្តាល និង សាខានានា។ សមតុល្យ និងប្រតិបត្តិការអន្តរ-ការិយាល័យទាំងអស់ត្រូវបានលុបចោល។

(ជ) សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ និងសមតុល្យធនាគារ ប្រាក់បញ្ញើគ្មានកាលកំណត់ និងការវិនិយោគរយៈពេលខ្លី ដែលអាចប្តូរជាសាច់ប្រាក់បានក្នុងរយៈពេល 3ខែ ឬ តិចជាងនេះ ចាប់ពីពេលបានទិញ និងអាចប្តូរជាសាច់ប្រាក់បាន ហើយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

(ឈ) ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជនត្រូវបានរាយការណ៍ក្នុងតារាងតុល្យការ តាមប្រាក់ដើមនៅសល់ និងចំណូលការប្រាក់បង្គរ ដោយដកចំនួនទាំងឡាយណាដែលបានលុបចោល និងសវិធានធនជាក់លាក់ និងទូទៅសម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ។

(ញ) សវិធានធនសម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ និងការលុបចោលនៃឥណទាន

ដើម្បីគោរពតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឥណទានផ្តល់ដល់អតិថិជនទាំងអស់ត្រូវបានធ្វើចំណាត់ថ្នាក់តាមសមត្ថភាពការសងនៃភាគីកូនបំណុល។ សមត្ថភាពការសងនេះត្រូវបានកំណត់ដោយបទពិសោធន៍របង់ប្រាក់នាអតីតកាល ស្ថានភាពហិរញ្ញវត្ថុរបស់កូនបំណុល ស្ថានភាពអាជីវកម្មនិងការព្យាករវិប្បរសាច់ប្រាក់ សមត្ថភាពកូនបំណុល និងឆន្ទៈនៃការសង បរិយាកាសហិរញ្ញវត្ថុ និងគុណភាពនៃការរៀបចំឯកសារទាំងឡាយ។

បន្ថែមលើព័ត៌មានគុណភាពខាងលើ ចំនួនថ្ងៃហួសកាលកំណត់បង់ប្រាក់ក៏ត្រូវបានរាប់បញ្ចូលដូចខាងក្រោម ៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់សង		អត្រាសវិធានធន
	រយៈពេលខ្លី (មួយឆ្នាំឬតិចជាងមួយឆ្នាំ)	រយៈពេលវែង (មួយឆ្នាំឡើងទៅ)	
ទូទៅ			
ឥណទានធម្មតា/ស្តង់ដារ	តិចជាង 15 ថ្ងៃ	តិចជាង 3០ ថ្ងៃ	1%
ជាក់លាក់			
ឥណទានឃ្នាំមើល	15 ថ្ងៃ – 30 ថ្ងៃ	30 ថ្ងៃ ឡើងទៅ	3%
ឥណទានក្រោមស្តង់ដារ	31 ថ្ងៃ – 60 ថ្ងៃ	90 ថ្ងៃ ឡើងទៅ	20%
ឥណទានជាប់សង្ស័យ	61 ថ្ងៃ – 90 ថ្ងៃ	180 ថ្ងៃ ឡើងទៅ	50%
ឥណទានបាត់បង់	91 ថ្ងៃ ឡើងទៅ	360 ថ្ងៃ ឡើងទៅ	100%

ភាគរយអប្បបរមានៃសវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យ ត្រូវបានកំណត់ដោយផ្អែកទៅតាមចំណាត់ថ្នាក់ដែលបានចាត់។ នៅពេលមានព័ត៌មានដែលអាចទុកចិត្តបានថាបំណុលបាត់បង់កើតមានឡើងច្រើនជាងតម្រូវការអប្បបរមា នោះសវិធានធនបន្ថែមនឹងត្រូវបានធ្វើឡើង។

សវិធានធនខាងលើ ត្រូវបានធ្វើឡើងដោយមិនគិតពីតម្លៃនៃទ្រព្យបញ្ចាំទេ លើកលែងតែទ្រព្យបញ្ចាំនោះជាសាច់ប្រាក់ដែលបានតម្កល់នៅធនាគារ។ នៅក្នុងករណីដែលឥណទានចាត់ជា “បាត់បង់” នោះទ្រព្យបញ្ចាំទាំងអស់នឹងអាចត្រូវបានពិចារណា។

ឥណទានដែលមិនអាចទារបាន ឬចំណែកនៃឥណទានដែលចាត់ជាឥណទានអាក្រក់ត្រូវបានលុបចោល បន្ទាប់ពីមានការគិតគូរទៅលើតម្លៃលក់បាននៃទ្រព្យបញ្ចាំ ហើយប្រសិនបើនៅពេលដែលអ្នកគ្រប់គ្រងវិនិច្ឆ័យឃើញថា ពុំមានសង្ឃឹមនឹងទារបាននូវឥណទានទាំងនោះមកវិញទេ។

ការប្រមូលមកវិញនូវឥណទានដែលបានលុបបំបាត់ចោល និងការបញ្ចូលមកវិញនូវសវិធានធនពីមុនត្រូវបានបង្ហាញដាច់ដោយឡែក រួមជាមួយនឹងការប្រប្បួលសុទ្ធនៃសវិធានធនសម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យក្នុងរបាយការណ៍លទ្ធផល។

សវិធានធនត្រូវបានអនុវត្តដែលរួមបញ្ចូលទាំងប្រាក់កម្ចីដុល និងផលិតផលហិរញ្ញវត្ថុដទៃទៀតមិនថាបានរាយការណ៍នៅក្នុងតារាងតុល្យការ ឬ ក្រៅតារាងតុល្យការទេ។ សវិធានធនអប្បបរមាចាំបាច់សម្រាប់ ឥណទានបាត់បង់ ត្រូវបានធ្វើឡើងអាស្រ័យលើចំណាត់ថ្នាក់មន្ទិលសង្ស័យដែលពាក់ព័ន្ធដោយមិនគិតពីទ្រព្យសម្បត្តិ (លើកលែងសាច់ប្រាក់) ដែលត្រូវបានដាក់ជាទ្រព្យធានា លុះត្រាតែមានព័ត៌មានផ្សេងទៀតដែលចង្អុលបង្ហាញថាកាន់តែអាក្រក់។

ទាំងកត្តាហួសកាលកំណត់ និងកត្តាគុណភាពឥណទានត្រូវបានគិតចូលក្នុងការធ្វើចំណាត់ថ្នាក់ឥណទាន និងសវិធានធនលើឥណទាន។

(ដ) ការប្រាក់ព្យួរទុក

ការប្រាក់ព្យួរទុក បង្ហាញនូវការប្រាក់លើឥណទានមិនដំណើរការ ដែលបានកត់ត្រាជាការប្រាក់ព្យួរទុក ហើយវាមិនត្រូវបានកត់ត្រាជាចំណូលនោះទេ លុះត្រាតែវាទទួលបានក្រោមមូលដ្ឋានសាច់ប្រាក់សុទ្ធ។

ការប្រាក់ព្យួរទុក ត្រូវបានបង្ហាញដោយដកចេញពីការប្រាក់ដែលត្រូវទទួលបាន។

(ឋ) ទ្រព្យរឹបអូសបាន

ទ្រព្យរឹបអូសបានរួមមានអចលនទ្រព្យដែលត្រូវបានកត់ត្រាតាមតម្លៃឥណទានពាក់ព័ន្ធដែលនៅសល់ ឬការប៉ាន់ប្រមាណតម្លៃសមស្របរបស់ទ្រព្យនោះនៅថ្ងៃរឹបអូស ដោយយកមួយណាដែលតូចជាង។

(ឌ) មូលបត្រវិនិយោគ

ការវិនិយោគ រក្សាទុករហូតដល់កាលកំណត់គឺត្រូវបានកត់ត្រាតាមវិធីសាស្ត្ររំលស់ថ្លៃដើម ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ដកការខាតបង់លើឱនភាពនៃតម្លៃ។

(ឍ) ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាទៅតាមតម្លៃដើម។ ការប៉ាន់ស្មានតម្លៃទ្រព្យ ត្រូវបានធ្វើឡើងលើគណនីត្រូវទទួលជាប់សង្ស័យ យោងតាមការពិនិត្យលើសមតុល្យនៅសល់នាការលបរិច្ឆេទនៃរបាយការណ៍។

(ណ) ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីរួមមាន កម្មវិធីកុំព្យូទ័រ ដែលរាប់បញ្ចូលថ្លៃដើមនៅពេលទិញ និងថ្លៃដើមក្នុងការបង្កើត និងអភិវឌ្ឍកម្មវិធីកុំព្យូទ័រ ដែលមិនមែនជាផ្នែកភ្ជាប់ប្រតិបត្តិការរបស់គ្រឿងម៉ាស៊ីនកុំព្យូទ័រ ហើយវាត្រូវបានកំណត់តម្លៃ ដោយយកថ្លៃដើមដករំលស់បង្គរ និងឱនភាព នៃតម្លៃបង្គរប្រសិនបើមាន។ តម្លៃកម្មវិធីកុំព្យូទ័រ គឺត្រូវធ្វើរំលស់តាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានចាប់ពី 3 ទៅ 20 ឆ្នាំ។

ចំណាយដែលកើតឡើងក្នុងការធ្វើគម្រោង ឬការវាយតម្លៃនូវសំណើកម្មវិធីកុំព្យូទ័រ ឬការថែទាំក្រោយពេលដាក់ឲ្យប្រើប្រាស់ មិនត្រូវបានចាត់ចូលជាថ្លៃដើមនោះទេ។

(ត) ទ្រព្យ និងបរិក្ខារ

(i) ទ្រព្យ និងបរិក្ខារ បានកត់ត្រាតាមតម្លៃដើមដករំលស់បង្គរ និងការខាតបង់នៃឱនភាពតម្លៃបង្គរប្រសិនបើមាន។ នៅពេលដែលធាតុនៃទ្រព្យ និងបរិក្ខាររួមបញ្ចូលនូវសមាសធាតុសំខាន់ៗ ដែលមានអាយុកាលកំណត់ប្រើប្រាស់ខុសៗគ្នា ទ្រព្យទាំងនោះត្រូវបានចាត់ទុកជាធាតុផ្សេងគ្នានៃទ្រព្យ និងបរិក្ខារ។

(ii) រំលស់លើទ្រព្យ និងបរិក្ខារ ត្រូវបានទទួលស្គាល់ជាចំណាយក្នុងរបាយការណ៍លទ្ធផល ដោយផ្អែកលើមូលដ្ឋានរំលស់ថេរតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យ និងបរិក្ខារនីមួយៗ តាមអត្រាដូចខាងក្រោម ៖

	អាយុកាលប្រើប្រាស់
ការជុសជុលកែលម្អអគារជួល	1 – 10 ឆ្នាំ
បរិក្ខារការិយាល័យ គ្រឿងសង្ហារឹម និងបរិក្ខារ	5 ឆ្នាំ
យានយន្ត	5 ឆ្នាំ
កុំព្យូទ័រ និងសម្ភារព័ត៌មានវិទ្យា	3 – 6 ឆ្នាំ

ទ្រព្យកំពុងសាងសង់ មិនត្រូវបានរំលស់រហូតដល់ពេលដែលទ្រព្យនោះត្រូវបានសង់រួច និងដាក់ឲ្យប្រើប្រាស់។

(iii) ការចំណាយបន្ទាប់ដែលពាក់ព័ន្ធទៅនឹងផ្នែកមួយនៃទ្រព្យ និងបរិក្ខារដែលបានទទួលស្គាល់រួចមក ត្រូវបានបូកបញ្ចូលទៅក្នុងតម្លៃយោងនៃផ្នែកនោះ នៅពេលដែលអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតអាចកើតមានឡើងសម្រាប់ធនាគារនៅក្នុងលក្ខខណ្ឌដែលលើសពីស្តង់ដារដើមនៃទ្រព្យសកម្មដែលមានស្រាប់។ រាល់ការចំណាយបន្ទាប់ផ្សេងទៀត ត្រូវបានទទួលស្គាល់ជាបន្ទុកចំណាយនៅក្នុងការិយបរិច្ឆេទដែលបានកើតឡើង។

(iv) ចំណេញ ឬខាតពីការបោះចោល ឬការលក់ចេញនៃទ្រព្យ និងបរិក្ខារណាមួយត្រូវបានកំណត់ ដោយភាពខុសគ្នារវាងសាច់ប្រាក់ចំណូលសុទ្ធពីការលក់ និងតម្លៃយោងនៃទ្រព្យ និងបរិក្ខារនោះ ហើយត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលនៅថ្ងៃបោះចោល ឬលក់ចេញ។

(v) ទ្រព្យ និងបរិក្ខារ ដែលបានដករំលស់អស់ហើយ ត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ថ្ងៃដែលទ្រព្យ និងបរិក្ខារទាំងនោះត្រូវបានលក់ ឬលុបចោល។

(ថ) ឱនភាពនៃតម្លៃ

(i) *ទ្រព្យសកម្មហិរញ្ញវត្ថុ*

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃនាកាលបរិច្ឆេទរបាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានកស្មតាងណាមួយដែលបង្ហាញថាទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះមានឱនភាពនៃតម្លៃ។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថា មានឱនភាពនៃតម្លៃ ប្រសិនបើមានហេតុការណ៍មួយ ឬច្រើនជះឥទ្ធិពលជាអវិជ្ជមានទៅលើវិហូរសាច់ប្រាក់ប៉ាន់ស្មាន

នាពេលអនាគតរបស់ទ្រព្យសកម្មនោះ។ ករណីនេះមិនត្រូវបានប្រើសម្រាប់ឥណទានផ្តល់ដល់អតិថិជននោះទេ ដោយវាមានគោលនយោបាយគណនេយ្យដោយឡែក នៅក្នុងកំណត់សម្គាល់ 2 (ញ)។

ការខាតបង់លើឱនភាព នៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគណនាលើភាពខុសគ្នារវាងតម្លៃយោង និងតម្លៃបច្ចុប្បន្ននៃវិហូរសាច់ប្រាក់រំពឹងនឹងទទួលបាននាពេលអនាគតដោយធ្វើអប្បហារ ដោយប្រើអត្រាការប្រាក់ ប្រសិទ្ធភាពដើម។

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទោលសារវន្ត ត្រូវបានត្រួតពិនិត្យឱនភាពនៃតម្លៃតាមមូលដ្ឋានទោល។ ទ្រព្យសកម្មនៅសល់ ត្រូវបានវាយតម្លៃជាកញ្ចប់ក្នុងក្រុមទ្រព្យសកម្មដែលមានហានិភ័យឥណទានស្រដៀងគ្នា។

រាល់ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

រាល់ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវដកចេញប្រសិនបើមានព្រឹត្តិការណ៍កើតឡើងក្រោយពីការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃតម្រូវឲ្យដកចេញ។

(ii) *ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ*

តម្លៃយោងនៃទ្រព្យសកម្ម មិនមែនហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់កាលបរិច្ឆេទរបាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណណាមួយដែលបង្ហាញថាទ្រព្យសកម្មទាំងនោះ មានឱនភាពនៃតម្លៃ។ ប្រសិនបើមានសញ្ញាណនោះកើតឡើងការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលបានវិញរបស់ទ្រព្យសកម្ម ត្រូវបានធ្វើឡើង។

តម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាង រវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្របដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់សាច់ប្រាក់រំពឹងថានឹងទទួលបាននាពេលអនាគតត្រូវបានធ្វើអប្បហារទៅតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណនៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យដាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ។ សម្រាប់គោលបំណងនៃការត្រួតពិនិត្យលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ដោយមិនពឹងផ្អែកខ្លាំងលើវិហូរសាច់ប្រាក់នៃទ្រព្យសកម្មដទៃទៀត ឬក្រុមទ្រព្យសកម្មដទៃទៀតហៅកាត់ថា (“ឯកតាបង្កើតសាច់ប្រាក់”)។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មមួយ ឬ ឯកតាបង្កើតសាច់ប្រាក់ មានចំនួនលើសពីតម្លៃដែលអាចប្រមូលមកបានវិញ។ ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

(ទ) ប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានកត់ត្រាតាមតម្លៃដើម។

(ធុ) ប្រាក់កម្ចី

ប្រាក់កម្ចីត្រូវបានកត់ត្រាតាមចំនួនប្រាក់ដើមដែលមិនទាន់បានទទួទាត់សង។

(ន) អនុបំណុលបន្ទាប់បន្សំ

អនុបំណុល ត្រូវបានចាត់ទុកជាបំណុលហិរញ្ញវត្ថុ នៅពេលដែលធនាគារមានកាតព្វកិច្ចក្នុងការផ្តល់សាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុទៅឲ្យអង្គភាពមួយផ្សេងទៀត ឬត្រូវដោះដូរទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុជាមួយអង្គភាពមួយផ្សេងទៀត ក្រោមលក្ខខណ្ឌអវិជ្ជមានចំពោះអង្គភាពហើយបើមិនដូច្នេះទេវាត្រូវបានចាត់ទុកជាមូលធន។

អនុបំណុល ដែលត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា ត្រូវបានបញ្ចូលទៅក្នុងខ្ទង់គណនីថ្នាក់ទីពីរ នៅក្នុងការគណនាមូលនិធិផ្ទាល់របស់ធនាគារ ដោយអនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ អនុបំណុលត្រូវបានគត់ត្រាក្នុងថ្ងៃដើម។

(ប) សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់ក្នុងតារាងតុល្យការនៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ច ប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយវាទំនងជាអាចតម្រូវឲ្យមានវិហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈសារវន្ត សំវិធានធនត្រូវបានកំណត់ដោយការធ្វើអប្បហារវិហូរសាច់ប្រាក់ដែលរំពឹងថានឹងទទួលបាននាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណនៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យដាក់លាក់ចំពោះបំណុលទាំងនោះ។

(ឃ) ការទទួលស្គាល់ប្រាក់ចំណូល និងចំណាយ

ចំណូលពីការប្រាក់ ត្រូវបានទទួលស្គាល់ដោយផ្អែកលើមូលដ្ឋានបង្គរ។ នៅពេលដែលគណនីត្រូវបានចាត់ថ្នាក់ជាឥណទានមិនដំណើរការ ការប្រាក់នឹងត្រូវព្យួរទុកលុះត្រាតែវាទទួលបានជាសាច់ប្រាក់សុទ្ធ។

ចំណូលពីសកម្មភាពផ្សេងៗរបស់ធនាគារ ត្រូវបានបង្គរដោយប្រើប្រាស់មូលដ្ឋានដូចខាងក្រោម ៖

- កម្រៃលើការចាត់ចែងផ្តល់ឥណទាន និងកម្រៃជើងសារលើសេវាកម្ម និងឧបករណ៍ហិរញ្ញវត្ថុត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្មផ្សេងៗ និងឧបករណ៍ហិរញ្ញវត្ថុនោះត្រូវបានផ្តល់។
- កម្រៃលើកិច្ចសន្យា និងកម្រៃការធានាលើសេវាកម្ម និងឧបករណ៍ហិរញ្ញវត្ថុនានាដែលផ្តល់ឲ្យអតិថិជន ត្រូវបានទទួលស្គាល់ជាចំណូលនៅពេលប្រតិបត្តិការកើតឡើង។
- កម្រៃសេវាកម្មនិងកម្រៃត់ការត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្មត្រូវបានបំពេញ។

ចំណាយការប្រាក់លើប្រាក់បញ្ញើរបស់អតិថិជនត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្គរ។

(៣) កតិសន្យាប្រតិបត្តិការ

កតិសន្យាដែលហានិភ័យ និងផលប្រយោជន៍ជាសារវន្តរបស់ទ្រព្យសកម្ម ស្ថិតនៅជាមួយម្ចាស់ទ្រព្យជួល កតិសន្យានោះនឹងត្រូវរាប់បញ្ចូលជាកតិសន្យាប្រតិបត្តិការ។ ថ្លៃឈ្នួល ដែលត្រូវទូទាត់លើកតិសន្យាប្រតិបត្តិការ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផល តាមវិធីសាស្ត្ររំលស់ថេរ ទៅតាមថេរវេលានៃកតិសន្យា។

(ក) ពន្ធលើប្រាក់ចំណេញ និងពន្ធពន្យារ

ពន្ធលើប្រាក់ចំណេញ ឬខាតក្នុងការិយបរិច្ឆេទរួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណេញ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ គឺជាពន្ធដែលរំពឹងទុកថានឹងត្រូវបង់ទៅលើប្រាក់ចំណេញជាប់ពន្ធក្នុងការិយបរិច្ឆេទ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទតារាងតុល្យការ ជាមួយនឹងនិយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុនៗ។

ពន្ធពន្យារ ត្រូវបានកត់ត្រាតាមវិធីសាស្ត្រតារាងតុល្យការទៅលើកាលបំរៀងជាបណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងគោលបំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងប្រើសម្រាប់ការគិតពន្ធ។ តម្លៃនៃប្រាក់ពន្ធពន្យារដែលបានកំណត់នោះគឺផ្អែកលើលក្ខណៈដែលអាចប្រើប្រាស់បាន ឬអាចកាត់កងបាននូវតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល ដោយប្រើអត្រាពន្ធកំណត់នៅកាលបរិច្ឆេទតារាងតុល្យការ។

ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានទទួលស្គាល់ លុះត្រាតែមានភាពប្រាកដថានឹងមានប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតសម្រាប់យកលំអៀងបណ្តោះអាសន្នមកប្រើប្រាស់។ ទ្រព្យសកម្មពន្ធពន្យារត្រូវបានពិនិត្យវិនិច្ឆ័យរាល់ការិយបរិច្ឆេទរបាយការណ៍ និងត្រូវបានកាត់បន្ថយទៅតាមទំហំដែលទំនងជាមិនមានប្រាក់ចំណេញជាប់ពន្ធត្រូវបានកត់ត្រាទៀត។

(ម) ស្តង់ដារគណនេយ្យថ្មី និងការបរិយាយដែលមិនទាន់បានអនុវត្ត

ដូចមានចែងក្នុងប្រកាសលេខ ០៦៨ សហវ-ប្រក ចុះថ្ងៃទី៩ ខែមករា ឆ្នាំ2០០9 ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការអនុវត្តន៍ស្តង់ដាររបាយការណ៍ហិរញ្ញវត្តកម្ពុជា ក្រុមប្រឹក្សាជាតិគណនេយ្យនៃកម្ពុជា បានអនុម័តឲ្យប្រើស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ ចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ ដែលមានប្រសិទ្ធភាពអនុវត្តចំពោះរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទ ចាប់ផ្តើមនៅ ឬ បន្ទាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2០12។ ស្តង់ដារថ្មីនេះ នឹងត្រូវបានកំណត់ជា “ស្តង់ដារ” របាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”) ។ នៅថ្ងៃទី3០ ខែកក្កដា ឆ្នាំ2០12 ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងតាមក្រុមប្រឹក្សាជាតិគណនេយ្យស្តីពីការពន្យារពេលនៃការអនុវត្តន៍ CIFRS សម្រាប់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ រហូតដល់ថ្ងៃទី1 ខែមករា ឆ្នាំ2០16។ នៅថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2០15 ធនាគារជាតិនៃកម្ពុជា បានដាក់សំណើទៅក្រុមប្រឹក្សាជាតិគណនេយ្យ សុំពន្យារពេលនៃការអនុវត្តន៍ CIFRS សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរហូតដល់ឆ្នាំ2០19។ នៅថ្ងៃទី24 ខែមីនា ឆ្នាំ2០16 ក្រុមប្រឹក្សាជាតិគណនេយ្យបានអនុម័តលើការពន្យារពេលនៃការអនុវត្តន៍ CIFRS រហូតដល់ចុងឆ្នាំ2០18។ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវអនុវត្ត CIFRS នេះចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2០19។

ធនាគារកំពុងធ្វើការវាយតម្លៃផលប៉ះពាល់ចម្បង ទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនដែលជាលទ្ធផលនៃការអនុវត្តន៍ CIFRS សម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុប្រចាំឆ្នាំ។ ពុំមានផលប៉ះពាល់ជាសារវន្តឡើងក្នុងការអនុវត្តន៍ CIFRS លើកលែងតែស្តង់ដារខាងក្រោម ៖

- ស្តង់ដារ CIFRS 9:**

ស្តង់ដារ CIFRS 9 បានចេញនៅខែវិច្ឆិកា ឆ្នាំ2០០9 ហើយបានណែនាំពីតម្រូវការថ្មីសម្រាប់ការចាត់ថ្នាក់និងការវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ។ CIFRS 9 ត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ នៅខែតុលា ឆ្នាំ2០1០ ដើម្បីរួមបញ្ចូលនូវតម្រូវការសម្រាប់ការចាត់ថ្នាក់និងការវាស់វែងបំណុលហិរញ្ញវត្ថុ និងការមិនទទួលស្គាល់ ហើយនៅក្នុងខែវិច្ឆិកា ឆ្នាំ2០13 ដើម្បីរួមបញ្ចូលនូវតម្រូវការថ្មីសម្រាប់គណនេយ្យបញ្ជីសហានិភ័យទូទៅ។ កំណែទម្រង់ថ្មីមួយទៀតរបស់ CIFRS 9 ត្រូវបានចេញផ្សាយនៅក្នុងខែកក្កដា ឆ្នាំ2០15 ដើម្បីរួមបញ្ចូលជាចម្បងនូវ (ក) តម្រូវការឱនភាពលើទ្រព្យសកម្មហិរញ្ញវត្ថុនិង (ខ) វិសោធនកម្មមានកំណត់លើតម្រូវការនៃការធ្វើចំណាត់ថ្នាក់និងការវាស់វែង ដោយណែនាំអំពីប្រភេទវាស់វែងនៃ “តម្លៃសមស្របតាមរយៈលទ្ធផលលម្អិតផ្សេងៗ” (FVTOCI) សម្រាប់ឧបករណ៍បំណុលសាមញ្ញមួយចំនួន។

ថ្នាក់គ្រប់គ្រងកំពុងវាយតម្លៃពីផលប៉ះពាល់ចម្បង ដែលអាចកើតមានលើរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ដែលជាលទ្ធផលនៃការអនុវត្ត CIFRS 9 ហើយនឹងអនុលោមទៅតាមស្តង់ដារនេះ ទៅតាមពេលវេលាកំណត់របស់ធនាគារជាតិនៃកម្ពុជា។ ជាមួយនឹងសំវិធានធនប្រុងប្រយ័ត្ន ដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា គណៈគ្រប់គ្រងរំពឹងថាការអនុវត្ត CIFRS 9 នឹងបង្កើនផលចំណេញនៅលើរបាយការណ៍លទ្ធផល ព្រោះសំវិធានធនក្រោមស្តង់ដារ CIFRS 9 នឹងមានកម្រិតទាបជាងសំវិធានធនដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។ ធនាគារជាតិនៃកម្ពុជា ក៏បានចេញលិខិតណែនាំ ធនាគារពាណិជ្ជ ធនាគារឯកទេស និងមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ចុះថ្ងៃទី15 ខែកុម្ភៈឆ្នាំ2០19 ឲ្យអនុវត្តតាមទម្រង់របាយការណ៍បច្ចុប្បន្ន (ក្រោមស្តង់ដារគណនេយ្យកម្ពុជា) និងចាប់ផ្តើមប្រើប្លង់គណនឹងកភាពថ្មីចាប់ពីខែមិថុនា ឆ្នាំ2០19 ដើម្បីឲ្យធនាគារមានពេលបន្ថែមសម្រាប់ធ្វើការផ្លាស់ប្តូរទម្រង់ និងរបាយការណ៍នៅក្រោម CIFRS ចាប់ពីខែមិថុនាឆ្នាំ2០19 តទៅ។

- ស្តង់ដារ CIFRS 16:**

ស្តង់ដារ CIFRS 16 ត្រូវបានចេញនៅខែមករា ឆ្នាំ2០16 ហើយនឹងជំនួសឱ្យ ស្តង់ដារគណនេយ្យកម្ពុជា លេខ17 ស្តីអំពី កតិសន្យា និងសេចក្តីណែនាំលម្អិត។

ស្តង់ដារនេះផ្តល់នូវគំរូលម្អិតមួយសម្រាប់កំណត់អត្តសញ្ញាណនៃការរៀបចំកតិសន្យា និងការអនុវត្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់កតិកៈ និងភតិបតី។ ការកំណត់អត្តសញ្ញាណនៃការជួល ការបែងចែកភាពខុសគ្នារវាងកិច្ចសន្យាជួល និងកិច្ចសន្យាសេវាកម្ម ត្រូវបានកំណត់សម្គាល់ដោយផ្អែកលើមូលដ្ឋានថាតើទ្រព្យសកម្មត្រូវបានគ្រប់គ្រងដោយអតិថិជន។

ការផ្លាស់ប្តូរសំខាន់ៗចំពោះគណនេយ្យរបស់កតិកៈត្រូវបានណែនាំ រួមជាមួយភាពខុសគ្នា នៃការដកចេញនៃកតិសន្យាប្រតិបត្តិការនិងកតិសន្យាហិរញ្ញវត្ថុ ហើយនិងទ្រព្យសកម្ម និងបំណុល ដែលត្រូវបានទទួលស្គាល់សម្រាប់រាល់ការជួលទាំងអស់ (និងអាស្រ័យលើករណីលើកលែងមានកម្រិត សម្រាប់ការជួលរយៈពេលខ្លី និងការជួលទ្រព្យសម្បត្តិមានតម្លៃទាប) ។ ស្តង់ដារនេះរក្សានូវវិធីសាស្ត្រគណនេយ្យរបស់កតិបតី ពីស្តង់ដារគណនេយ្យកម្ពុជាលេខ 17។ គណៈគ្រប់គ្រងរំពឹងថាផលប៉ះពាល់អតិបរមាពីស្តង់ដារនេះ គឺការទទួលស្គាល់សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម និងបំណុល ដែលមានចំនួនមិនលើសពីអ្វីដែលបានបង្ហាញជាកតិសន្យាប្រតិបត្តិការនៅក្នុងកំណត់សំគាល់ទី 28។

3. ការវិនិច្ឆ័យ ការសន្មត និងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ

3.1 ប្រកពស់ខាន់ៗនៃការប៉ាន់ស្មានភាពមិនច្បាស់លាស់

ធនាគារធ្វើការប៉ាន់ស្មាន និងសន្មត ដែលប៉ះពាល់លើតួលេខនៃទ្រព្យសកម្មនិងបំណុល។ ការប៉ាន់ស្មាន ត្រូវបានវាយតម្លៃជាបន្តបន្ទាប់ដោយផ្អែកទៅលើបទពិសោធន៍នាពេលកន្លងមក និងកត្តាផ្សេងៗ ដូចជាការរំពឹងទុកអំពីហេតុការណ៍នាពេលអនាគត ដែលគេជឿថាមានភាពសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ។

(ក) សំវិធានធនសម្រាប់ឥណទានអាក្រក់និងជាប់សង្ស័យជាមួយភាគីកូនបំណុល

ធនាគារចាំបាច់ត្រូវអនុវត្តតាមប្រកាសលេខ ធ7-០17-344 ចុះថ្ងៃទី០1 ខែធ្នូ ឆ្នាំ2០17 ស្តីពីការធ្វើសំវិធានធន និងចំណាត់ថ្នាក់ឥណទាន ដែលចេញដោយធនាគារជាតិនៃកម្ពុជា។ ធនាគារជាតិនៃកម្ពុជាតម្រូវឲ្យស្ថាប័នធនាគារពាណិជ្ជកម្មធ្វើការចាត់ថ្នាក់ឥណទាន បុរេប្រទាន និងទ្រព្យសកម្មស្រដៀងគ្នារបស់ខ្លួនជាប្រាំថ្នាក់ និងចាំបាច់ត្រូវធ្វើសំវិធានធនក្នុងកម្រិតអប្បបរមាទៅតាមចំណាត់ថ្នាក់នោះ ដោយមិនគិតបញ្ចូលទ្រព្យបញ្ចាំនោះទេ។ ក្នុងគោលបំណងចំណាត់ថ្នាក់ឥណទាន ធនាគាររាប់បញ្ចូលកត្តាពាក់ព័ទ្ធទាំងអស់ដែលអាចមានផលប៉ះពាល់ដល់សមត្ថភាពសងប្រាក់របស់កូនបំណុល។

(ខ) ពន្ធលើប្រាក់ចំណេញ

ប្រព័ន្ធពន្ធដារនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈច្រើនប្រភេទ និងជាបញ្ញត្តិមានការផ្លាស់ប្តូរញឹកញាប់ ដែលមានភាពស្មុគ្រស្មាញ និងអាស្រ័យទៅលើការបកស្រាយ។ ជាទូទៅ យុត្តាធិការ និងអាជ្ញាធរពន្ធភាគច្រើនតែងតែមានការបកស្រាយផ្សេងពីគ្នា។ ពន្ធគឺត្រូវស្ថិតក្រោមការត្រួតពិនិត្យ និងការអង្កេតដោយអាជ្ញាធរជាច្រើន ដែលបានផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យ ដាក់ទណ្ឌកម្ម និងបង់ការប្រាក់។

បញ្ហាទាំងនេះ អាចបង្កើតឲ្យមានហានិភ័យពន្ធយ៉ាងខ្លាំងសម្រាប់ធនាគារ។ គណៈគ្រប់គ្រងជឿជាក់ថាមានការយល់ដឹងពីបទបញ្ញត្តិពន្ធដែលពាក់ព័ន្ធ និងបានធ្វើសំវិធានធនដែលមានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកទៅលើការបកស្រាយនៃនីតិកម្មពន្ធបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចមានទំហំធំសម្រាប់ធនាគារ។

នៅការិយបរិច្ឆេទថ្ងៃទី31 ខែធ្នូ ឆ្នាំ2០18 ធនាគារបានបញ្ចប់សវនកម្មមានកម្រិតត្រឹមការិយបរិច្ឆេទថ្ងៃទី3០ ខែមេសា ឆ្នាំ2០18 និងបានបញ្ចប់សវនកម្មពេញលេញត្រឹមការិយបរិច្ឆេទថ្ងៃទី31 ខែធ្នូ ឆ្នាំ2០13។

(គ) អាយុកាលប្រើប្រាស់ និងតម្លៃសំណល់របស់ទ្រព្យនិងបរិក្ខារ

ធនាគារធ្វើការប៉ាន់ស្មានអាយុកាលប្រើប្រាស់ និងតម្លៃសំណល់របស់ទ្រព្យនិងបរិក្ខារ ដោយផ្អែកទៅលើបទពិសោធន៍នាពេលកន្លងមក។ គណៈគ្រប់គ្រងជឿជាក់ថាការសន្មតនេះ គឺសមហេតុផល និងបង្ហាញពីអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលត្រូវបានរំពឹងទុកថាអាចទទួលបានពីការប្រើប្រាស់ទ្រព្យ និងបរិក្ខារ។ ប្រសិនបើមានហេតុផលណាមួយដែលបញ្ជាក់ថាសន្មតអាយុកាលប្រើប្រាស់ និងតម្លៃសំណល់នេះមិនត្រឹមត្រូវ គណៈគ្រប់គ្រងនឹងធ្វើការរំកតម្រូវការសន្មតនេះ។

3.2 ការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យ

ខាងក្រោមនេះ គឺជាការវិនិច្ឆ័យដ៏សំខាន់ក្រៅពីការប៉ាន់ប្រមាណ ដែលត្រូវបានដោះស្រាយដាច់ដោយឡែកគ្នាពីខាងលើ ដែលគណៈគ្រប់គ្រងបានបង្កើតនៅក្នុងដំណើរការនៃការអនុវត្តគោលនយោបាយគណនេយ្យរបស់ធនាគារ និងមានឥទ្ធិពលជាសារវន្តលើចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ៖

កត្តាគុណភាពនៃសំវិធានធនលើឥណទាននៅពេលវាយតម្លៃ ប្រសិនបើអតិថិជនមិនមានលទ្ធភាពដើម្បីសងប្រាក់កម្ចី និងការប្រាក់ ធនាគារត្រូវគិតពិចារណាទាំងស្វចនាករបរិមាណ និងគុណភាព។ ស្វចនាករគុណភាពដូចជា កម្ចីហួសកាលកំណត់ និងការមិនទូទាត់ទៅលើភាគព្វកិច្ចមួយផ្សេងទៀតរបស់ភាគីដូចគ្នា គឺជាធាតុសំខាន់នៅក្នុងការវិភាគនេះ។ ធនាគារប្រើប្រាស់ប្រភពព័ត៌មានជាច្រើនដើម្បីវាយតម្លៃកម្ចីហួសកាលកំណត់ ដែលត្រូវបានបង្កើតឡើងផ្ទៃក្នុង ឬទទួលបានពីប្រភពខាងក្រៅ។

4. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់សុទ្ធក្នុងដៃ	144,626,281	581,108,397	60,807,165	245,478,525
សាច់ប្រាក់កំពុងប្រមូល	6,374,012	25,610,780	8,179,135	33,019,168
	151,000,293	606,719,177	68,986,300	278,497,693

5. ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើតាមច្បាប់ ៖				
ប្រាក់តម្កល់ធានាលើដើមទុន (i)	12,500,000	50,225,000	12,500,000	50,462,500
ប្រាក់បម្រុងកាតព្វកិច្ច (ii)	266,545,601	1,070,980,225	156,519,657	631,869,855
	279,045,601	1,121,205,225	169,019,657	682,332,355
គណនីចរន្តផ្សេងៗ	87,819,958	352,860,591	32,745,828	132,194,907
ប្រាក់បញ្ញើមានកាលកំណត់	69,096,252	277,628,741	5,523,879	22,299,900
	435,961,811	1,751,694,557	207,289,364	836,827,162

(i) ប្រាក់តម្កល់ធានាលើដើមទុន

ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១១ គ្រឹះស្ថានធនាគារចាំបាច់ត្រូវរក្សាប្រាក់បញ្ញើតាមច្បាប់ឲ្យបាន 10% នៃដើមទុនសរុបរបស់ខ្លួន។ ប្រាក់តម្កល់នេះមិនអាចប្រើប្រាស់បានក្នុងប្រតិបត្តិការប្រចាំថ្ងៃនោះទេ និងត្រូវបង្វិលឲ្យធនាគារវិញនៅពេលដែលធនាគារ ស្ម័គ្រចិត្តបញ្ចប់អាជីវកម្មរបស់ខ្លួន។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ធនាគារទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជាដើម្បីបង្កើនដើមទុនរបស់ខ្លួនចំនួន 40,000,000 ដុល្លារអាមេរិក ហើយធនាគារបានបង្កើនប្រាក់តម្កល់ធានាលើដើមទុនបន្ថែមចំនួន 4,000,000 ដុល្លារអាមេរិកនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ស្របតាមបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។

ក្នុងការិយបរិច្ឆេទនេះ ធនាគារទទួលបានការប្រាក់អត្រាពី 0.46% ទៅ 0.62% ក្នុងមួយឆ្នាំ(2017: 0.32% ទៅ 0.36% ក្នុងមួយឆ្នាំ)។

(ii) ប្រាក់បម្រុងកាតព្វកិច្ច

ប្រាក់បម្រុងកាតព្វកិច្ច គឺជាប្រាក់បម្រុងដែលប្រែប្រួលតាមកម្រិតនៃប្រាក់បញ្ញើរបស់អតិថិជន។ វាត្រូវបានរក្សាទុកដោយគោរពតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧-០១៨-282 ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ដែលត្រូវបានគណនាតាមអត្រា 8.00% នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់រៀល និង 12.50% សម្រាប់រូបិយវត្ថុក្រៅពីប្រាក់រៀល។

6. ប្រាក់បញ្ញើនៅធនាគារនានា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	25,214,106	101,310,278	12,199,052	49,247,573
គណនីសន្សំ	1,909,958	7,674,211	1,022,247	4,126,811
គណនីប្រាក់បញ្ញើមានកាលកំណត់	179,501,979	721,238,952	71,702,596	289,463,380
	206,626,043	830,223,441	84,923,895	342,837,764

សមតុល្យនៅធនាគារនានាត្រូវបានធ្វើការវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(ក) តាមរូបិយប័ណ្ណ ៖				
ប្រាក់ដុល្លារអាមេរិក	203,879,976	819,189,744	82,852,526	334,475,648
ប្រាក់រៀល	2,523,750	10,140,428	1,764,237	7,122,225
ប្រាក់អឺរ៉ូ	157,423	632,526	78,331	316,222
ប្រាក់បាតថៃ	11,736	47,155	13,927	56,223
ប្រាក់ដោន	25,007	100,478	40,608	163,934
ប្រាក់ដុល្លារសិង្ហបុរី	24,335	97,778	168,177	678,931
ប្រាក់យ៉េនចិន	3,816	15,332	6,089	24,581
	206,626,043	830,223,441	84,923,895	342,837,764

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(ខ) តាមកាលកំណត់៖				
ក្នុងរយៈពេល 1 ខែ	28,454,468	114,330,052	54,435,206	219,754,926
ពី 1 ខែ ទៅ 3 ខែ	87,094,196	349,944,480	25,600,021	103,347,285
ពី 3 ខែ ទៅ 12 ខែ	58,363,274	234,503,635	4,888,668	19,735,553
លើសពី 12 ខែ	32,714,105	131,445,274	-	-
	206,626,043	830,223,441	84,923,895	342,837,764

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(គ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ) ៖				
គណនីចរន្ត		0%		0%
គណនីសន្សំ		0%		0.00% – 0.75%
គណនីប្រាក់បញ្ញើមានកាលកំណត់		2.05% – 6.50%		1.56% – 6.10%

7. ឥណទានផ្តល់ដល់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានពាណិជ្ជកម្ម៖				
ឥណទានរយៈពេលវែង	1,764,141,975	7,088,322,455	1,176,962,502	4,751,397,621
ឥណទានរយៈពេលខ្លី	12,710,591	51,071,155	9,288,869	37,499,164
ឥណទានវិបារូបន៍	35,404,369	142,254,755	28,138,086	113,593,453
ឥណទានអ្នកប្រើប្រាស់៖				
ឥណទានគេហដ្ឋាន	11,376,588	45,711,131	12,398,263	50,051,788
ឥណទានយានយន្ត	5,939	23,863	27,497	111,005
ឥណទានផ្តល់ដល់បុគ្គលិក	9,900,523	39,780,301	8,248,782	33,300,333
ប័ណ្ណឥណទាន	1,315,775	5,286,784	616,564	2,489,069
ឥណទានដុលសរុប	1,834,855,760	7,372,450,444	1,235,680,563	4,988,442,433
ការប្រាក់ត្រូវទទួលសុទ្ធ				
ការប្រាក់ត្រូវទទួល	13,004,271	52,251,161	9,135,475	36,879,912
ការប្រាក់ព្យួរទុក	(1,566,418)	(6,293,868)	(760,936)	(3,071,899)
ឥណទានដុល និងការប្រាក់ត្រូវទទួលសុទ្ធសរុប	1,846,293,613	7,418,407,737	1,244,055,102	5,022,250,446
សំវិធានធនលើឥណទានអក្រក់ និងជាប់សង្ស័យ				
សំវិធានធនទូទៅ	(18,047,844)	(72,516,237)	(12,217,831)	(49,323,383)
សំវិធានធនជាក់លាក់	(7,804,280)	(31,357,597)	(4,464,450)	(18,022,985)
	(25,852,124)	(103,873,834)	(16,682,281)	(67,346,368)
	1,820,441,489	7,314,533,903	1,227,372,821	4,954,904,078

បម្រែបម្រួលនៃសំវិធានធនលើឥណទានអក្រក់ និងជាប់សង្ស័យមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		
	កម្ចី និងបុរេប្រទាន	តារាងក្រៅតុល្យការ	សរុប
នាដើមកាលបរិច្ឆេទ	16,682,281	-	16,682,281
ការបន្ថែមក្នុងឆ្នាំ	9,313,206	338,926	9,652,132
ការលុបចោលក្នុងឆ្នាំ	(143,455)	-	(143,455)
លំអៀងពីការប្តូររូបិយប័ណ្ណ	92	-	92
នាការបរិច្ឆេទបញ្ចប់	25,852,124	338,926	26,191,050
សមតុល្យជាពាន់រៀល	103,873,834	1,361,805	105,235,639

ឥណទានផ្តល់ដល់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(ក) តាមកាលកំណត់៖				
រយៈពេល 1 ខែ	4,388,649	17,633,592	3,791,152	15,304,881
ពី 1 ខែ ទៅ 3 ខែ	9,322,005	37,455,816	8,242,154	33,273,576
ពី 3 ខែ ទៅ 12 ខែ	39,065,192	156,963,941	33,427,807	134,948,057
លើសពី 12 ខែ	1,782,079,914	7,160,397,095	1,190,219,450	4,804,915,919
	1,834,855,760	7,372,450,444	1,235,680,563	4,988,442,433
(ខ) តាមរូបិយប័ណ្ណ៖				
ប្រាក់ដុល្លារអាមេរិក	1,809,455,880	7,270,393,726	1,233,724,339	4,980,545,157
ប្រាក់រៀល	25,399,880	102,056,718	1,956,224	7,897,276
	1,834,855,760	7,372,450,444	1,235,680,563	4,988,442,433
(គ) តាមចំណាត់ថ្នាក់ឥណទាន៖				
ឥណទានស្តង់ដារ				
មានវត្តមាន*	1,785,110,360	7,172,573,426	1,214,837,648	4,904,299,585
ពុំមានវត្តមាន**	19,674,003	79,050,144	6,945,560	28,039,226
ឥណទានឃ្នាំមើល				
មានវត្តមាន*	15,692,592	63,052,835	4,133,513	16,686,992
ពុំមានវត្តមាន**	-	-	-	-
ឥណទានក្រោមស្តង់ដារ				
មានវត្តមាន*	6,527,770	26,228,580	5,658,116	22,841,814
ពុំមានវត្តមាន**	-	-	-	-
ឥណទានជាប់សង្ស័យ				
មានវត្តមាន*	3,646,172	14,650,319	1,793,809	7,241,607
ពុំមានវត្តមាន**	-	-	-	-
ឥណទានខាតបង់				
មានវត្តមាន*	4,197,992	16,867,532	2,301,833	9,292,500
ពុំមានវត្តមាន**	6,871	27,608	10,084	40,709
សរុប	1,834,855,760	7,372,450,444	1,235,680,563	4,988,442,433

* ជាឥណទានផ្តល់ទៅឲ្យអតិថិជន ដែលមានទ្រព្យបញ្ចាំធានាបំណុល ដូចជា ដី អគារ និង/ឬ ទ្រព្យផ្សេងៗទៀត។

** ជាឥណទានផ្តល់ទៅឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជនដទៃទៀតដែលធានាដោយរូបវន្តបុគ្គល ឬនីតិបុគ្គល។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(ឃ) តាមនិវាសនដ្ឋាន៖				
និវាសនជន	1,834,107,944	7,369,445,719	1,234,972,005	4,985,581,984
អនិវាសនជន	747,816	3,004,725	708,558	2,860,449
	1,834,855,760	7,372,450,444	1,235,680,563	4,988,442,433

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(ង) តាមប្រភេទអាជីវកម្ម៖				
គ្រឹះស្ថានហិរញ្ញវត្ថុ	16,447,388	66,085,605	4,216,667	17,022,685
កសិកម្ម	88,429,744	355,310,711	62,762,946	253,374,013
ផលិតកម្ម	94,329,001	379,013,926	56,236,382	227,026,274
សម្ភារប្រើប្រាស់	10,251,299	41,189,719	6,313,616	25,488,068
សំណង់	68,779,296	276,355,211	38,564,869	155,686,376
លក់ដុំ និងពាណិជ្ជកម្ម	141,762,313	569,600,974	70,393,874	284,180,069
លក់រាយ	495,078,082	1,989,223,733	341,604,643	1,379,057,944
សណ្ឋាគារ និងកោដិស៊ីយដ្ឋាន	100,552,763	404,021,002	67,936,663	274,260,309
ដឹកជញ្ជូន និងការផ្គត់ផ្គង់	116,403,327	467,708,568	76,777,952	309,952,592
បណ្តាញព័ត៌មាន និងទូរគមនាគមន៍	2,704,613	10,867,135	738,787	2,982,483
សេវាកម្មជួលលើកលែងអចលនទ្រព្យ	69,452,912	279,061,800	34,351,898	138,678,612
ប្រតិបត្តិការអចលនទ្រព្យ (សម្រាប់លំនៅដ្ឋាន)	268,787,316	1,079,987,436	144,197,226	582,124,201
អចលនទ្រព្យ និងសម្ភារប្រើប្រាស់សាធារណៈ	27,878,419	112,015,488	14,156,210	57,148,620
សេវាកម្មមិនមែនហិរញ្ញវត្ថុផ្សេងៗ	185,609,597	745,779,361	121,676,564	491,208,289
ប័ណ្ណឥណទាន	1,315,775	5,286,784	616,565	2,489,073
ការប្រើប្រាស់ផ្ទាល់ខ្លួន				
ឥណទានបុគ្គលិក	9,896,721	39,765,025	8,092,481	32,669,346
ឥណទានគេហដ្ឋាន	11,006,213	44,222,964	12,300,074	49,655,399
ឥណទានយានយន្ត	5,939	23,863	27,497	111,005
ឥណទានសម្ភារប្រើប្រាស់	5,848,646	23,499,860	3,657,125	14,763,814
ឥណទានកែលម្អ និងទិញគេហដ្ឋាន (ខ្នាតតូចនិងមធ្យម)	87,940,926	353,346,641	120,174,199	485,143,241
ឥណទានយានយន្ត (ខ្នាតតូចនិងមធ្យម)	32,375,470	130,084,638	50,884,325	205,420,020
	1,834,855,760	7,372,450,444	1,235,680,563	4,988,442,433

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(ច) តាមទំនាក់ទំនង៖				
ឥណទានអតិថិជន	1,824,955,237	7,332,670,142	1,227,431,781	4,955,142,100
ឥណទានផ្តល់ដល់បុគ្គលិក	9,900,523	39,780,302	8,248,782	33,300,333
	1,834,855,760	7,372,450,444	1,235,680,563	4,988,442,433

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(ឆ) តាមហានិភ័យ៖				
មិនមែនជាហានិភ័យធំ	1,834,855,760	7,372,450,444	1,235,680,563	4,988,442,433

ហានិភ័យធំត្រូវបានផ្តល់និយមន័យនៅក្នុងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ថាជាសមតុល្យសរុបនៃឥណទាន និងបុរេប្រទានដែលផ្តល់ដល់អតិថិជនម្នាក់លើសពី 10% នៃមូលធនផ្ទាល់សុទ្ធរបស់ធនាគារ។ ហានិភ័យសំដៅលើចំនួនប្រាក់ខ្ពស់បំផុតរវាងសមតុល្យនៃឥណទាន ឬ ទាបបំផុតដែលនៅសល់ និងឥណទាន ឬការសន្យាដែលបានអនុម័ត។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(ជ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖				
ឥណទានវិបារូបន៍		4.50% – 18.00%		5.75% – 18.00%
ឥណទាន		5.00% – 20.40%		5.25% – 24.00%
ហិរញ្ញប្បទានពាណិជ្ជកម្ម		7.00% – 9.50%		8.00% – 9.50%
ឥណទានផ្តល់ដល់បុគ្គលិក		5.00% – 14.40%		5.00% – 12.00%

8. ទ្រព្យបែបអូសបាន

ទ្រព្យបែបអូស ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិដែលបែបអូសពីអតិថិជន ដែលពុំមានលទ្ធផលកាលសងបំណុល។ ការណែនាំរបស់ធនាគារជាតិ ទាមទារឲ្យទ្រព្យសម្បត្តិដែលបែបអូសបានត្រូវលក់ចេញ ក្នុងរយៈពេល 12ខែបន្ទាប់ពីបែបអូសបាន។ ធនាគារត្រូវទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា ប្រសិនបើទ្រព្យទាំងនោះមិនបានលក់ចេញក្នុងអំឡុងពេល12ខែ។

9. មូលបត្រវិនិយោគ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មូលបត្ររក្សាដល់កាលកំណត់	3,272,156	13,147,523	16,849,632	68,021,964
ប័ណ្ណរតនាគារបរទេសរក្សាដល់កាលកំណត់	29,719,104	119,411,360	–	–
	32,991,260	132,558,883	16,849,632	68,021,964

ដោយសារតែសាច់ប្រាក់ងាយស្រួលមានចំនួនលើសធនាគារបានសម្រេចវិនិយោគនូវសាច់ប្រាក់ដែលលើសក្នុងប័ណ្ណបំណុលរបស់ក្រុមហ៊ុនផ្សេងៗ និងប័ណ្ណរតនាគារបរទេសដែលត្រូវបានចាត់ជាមូលបត្ររក្សាទុករហូតដល់កាលកំណត់។ មូលបត្ររក្សាដល់កាលកំណត់ទាំងនោះគឺមានបង្ហាញតម្លៃនៅលើទីផ្សារ។

10. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការប្រាក់ត្រូវទទួលបានពីប្រាក់បញ្ញើនៅធនាគារជាតិ និងធនាគារនានា និងមូលបត្រវិនិយោគ	1,320,552	5,305,978	1,493,315	6,028,513
ប្រាក់កក់ និងប្រាក់បង់មុន	14,904,355	59,885,698	8,172,194	32,991,146
ការចំណាយបុរេប្រទាន	2,834,372	11,388,507	2,253,571	9,097,666
គណនីត្រូវទទួលបានពី Master/Visa Card និង MoneyGram	5,555,084	22,320,328	4,219,158	17,032,741
ការវិនិយោគ Credit Bureau	25,588	102,813	25,588	103,299
ផ្សេងៗ	770,289	3,095,020	524,456	2,117,230
	25,410,240	102,098,344	16,688,282	67,370,595

11. ទ្រព្យសកម្មអរូបី

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	3,252,133	13,128,861	3,098,898	12,510,251
ការទិញបន្ថែម	1,289,293	5,180,379	220,561	890,405
ការលក់ចេញ	–	–	(67,326)	(271,795)
លំអៀងពីការប្តូររូបិយប័ណ្ណ	–	(61,791)	–	–
នាថ្ងៃទី៣១ ខែធ្នូ	4,541,426	18,247,449	3,252,133	13,128,861
រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	1,486,385	6,000,536	1,207,579	4,874,996
រំលស់ក្នុងការិយបរិច្ឆេទ	407,971	1,639,227	346,133	1,397,339
ការលក់ចេញ	–	–	(67,327)	(271,799)
លំអៀងពីការប្តូររូបិយប័ណ្ណ	–	(28,241)	–	–
នាថ្ងៃទី៣១ ខែធ្នូ	1,894,356	7,611,522	1,486,385	6,000,536
តម្លៃយោង				
នាថ្ងៃទី៣១ ខែធ្នូ	2,647,070	10,635,927	1,765,748	7,128,325

12. ទ្រព្យ និងបរិក្ខារ

សម្រាប់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	ការដួសដុលវែក លម្អិតអាជ្ញាធរ	បរិក្ខារការិយាល័យ គ្រឿង សង្ហារឹមនិងគ្រឿងបំពាក់	យានយន្ត	កុំព្យូទ័រ និងសម្ភារ ព័ត៌មានវិទ្យា	សំណង់កំពុង ដំណើរការ	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃដើម							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	5,982,836	4,617,930	935,534	6,594,091	1,508,931	19,639,322	79,283,944
ការទិញបន្ថែម	362,449	2,793,667	496,740	4,939,570	11,638,850	20,231,276	81,289,267
ការបង្វិល	9,065,602	1,034,413	–	–	(10,100,015)	–	–
ការលក់ចេញ	–	–	(30,752)	–	–	(30,752)	(123,562)
ការលុបចោល	–	(1,344)	–	–	–	(1,344)	(5,400)
លំអៀងពីការប្តូររូបិយប័ណ្ណ	–	–	–	–	–	–	(373,148)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	15,410,887	8,444,666	1,401,522	11,533,661	3,047,766	39,838,502	160,071,101
រំលស់បង្គរ							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	1,789,314	1,765,213	569,432	2,612,116	–	6,736,075	27,193,536
រំលស់ក្នុងការិយបរិច្ឆេទ	1,399,814	1,220,563	218,899	1,851,190	–	4,690,466	18,846,293
ការលក់ចេញ	–	–	(27,567)	–	–	(27,567)	(110,764)
ការលុបចោល	–	(1,143)	–	–	–	(1,143)	(4,593)
លំអៀងពីការប្តូររូបិយប័ណ្ណ	–	–	–	–	–	–	(127,987)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	3,189,128	2,984,633	760,764	4,463,306	–	11,397,831	45,796,485
តម្លៃយោង							
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	12,221,759	5,460,033	640,758	7,070,355	3,047,766	28,440,671	114,274,616
សម្រាប់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧							
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃដើម							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	5,824,625	3,600,606	906,718	5,360,926	359,325	16,052,200	64,802,732
ការទិញបន្ថែម	76,803	1,270,524	54,010	2,118,859	2,334,817	5,855,013	23,636,687
ការបង្វិល	1,084,224	100,987	–	–	(1,185,211)	–	–
ការលក់ចេញ	(1,002,816)	(354,187)	(25,194)	(885,694)	–	(2,267,891)	(9,155,475)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	5,982,836	4,617,930	935,534	6,594,091	1,508,931	19,639,322	79,283,944
រំលស់បង្គរ							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	2,018,898	1,343,315	411,460	2,247,005	–	6,020,678	24,305,478
រំលស់ក្នុងការិយបរិច្ឆេទ	772,886	779,366	183,166	1,179,655	–	2,915,073	11,768,150
ការលក់ចេញ	(1,002,470)	(357,468)	(25,194)	(814,544)	–	(2,199,676)	(8,880,092)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	1,789,314	1,765,213	569,432	2,612,116	–	6,736,075	27,193,536
តម្លៃយោង							
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	4,193,522	2,852,717	366,102	3,981,975	1,508,931	12,903,247	52,090,408

13. ប្រាក់បញ្ញើពីអតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	366,561,989	1,472,846,072	161,624,131	652,476,617
គណនីសន្សំ	1,158,553,383	4,655,067,494	582,179,614	2,350,259,102
ប្រាក់បញ្ញើមានកាលកំណត់	638,778,415	2,566,611,671	512,296,602	2,068,141,382
ប្រាក់បញ្ញើកម្រិតទុក	11,208,469	45,035,628	8,392,997	33,882,529
	2,175,102,256	8,739,560,865	1,264,493,344	5,104,759,630

ប្រាក់បញ្ញើពីអតិថិជនត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(ក) តាមរូបិយប័ណ្ណ				
ប្រាក់ដុល្លារអាមេរិក	2,145,159,526	8,619,250,976	1,253,998,399	5,062,391,537
ប្រាក់រៀល	29,939,992	120,298,888	10,295,239	41,561,880
ប្រាក់អឺរ៉ូ	2,738	11,001	199,706	806,213
	2,175,102,256	8,739,560,865	1,264,493,344	5,104,759,630

(ខ) តាមកាលកំណត់

រយៈពេល 1 ខែ	1,619,592,860	6,507,524,112	845,233,363	3,412,207,086
ពី 1 ខែ ទៅ 3 ខែ	123,466,157	496,087,019	93,921,468	379,160,966
ពី 3 ខែ ទៅ 12 ខែ	370,282,609	1,487,795,523	273,519,134	1,104,196,745
លើសពី 12 ខែ	61,760,630	248,154,211	51,819,379	209,194 ,833
	2,175,102,256	8,739,560,865	1,264,493,344	5,104,759,630

(គ) តាមទំនាក់ទំនង

មិនមែនភាគីសម្ព័ន្ធព្យាគី	2,171,399,727	8,724,684,103	1,261,490,729	5,092,638,073
ភាគីសម្ព័ន្ធព្យាគី	3,702,529	14,876,762	3,002,615	12,121,557
	2,175,102,256	8,739,560,865	1,264,493,344	5,104,759,630

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧
(ឃ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)		
គណនីចរន្ត	0.00% to 1.00%	0.00% to 1.00%
គណនីសន្សំ	0.00% to 3.15%	0.00% to 3.40%
ប្រាក់បញ្ញើមានកាលកំណត់	0.50% to 7.50%	1.00% to 7.50%
ប្រាក់បញ្ញើកម្រិតទុក	—	—

14. ប្រាក់កម្ចី

		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
Industrial and Commercial Bank of China Limited	(i)	34,000,000	136,612,000	34,000,000	137,258,000
ធនាគារជាតិនៃកម្ពុជា (ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា)	(ii)	14,280,737	57,380,000	—	—
DEG	(iii)	11,875,003	47,713,763	12,500,001	50,462,504
First Commercial Bank	(iv)	10,000,000	40,180,000	—	—
AfrAsia Bank Limited	(v)	5,000,000	20,090,000	15,000,000	60,555,000
International Finance Corporation	(vi)	5,000,000	20,090,000	—	—
Taiwan Cooperative Bank	(vii)	—	—	25,000,000	100,925,000
		80,155,740	322,065,763	86,500,001	349,200,504

(i) តំណាងឲ្យឥណទានប្តូរផ្សេងគ្នាទទួលបានពី Industrial and Commercial Bank of China Limited។ ឥណទានទីមួយមានចំនួន 6,000,000 ដុល្លារអាមេរិក ទទួលបាននៅ ថ្ងៃទី 29 ខែកក្កដា ឆ្នាំ២០១៦ ឥណទានទីពីរមានចំនួន 5,000,000 ដុល្លារអាមេរិក ទទួលបាននៅ ថ្ងៃទី 29 ខែសីហា ឆ្នាំ២០១៦ ឥណទានទីបីមានចំនួន 9,000,000 ដុល្លារអាមេរិក ទទួលបាននៅ ថ្ងៃទី 29 ខែវិច្ឆិកា ឆ្នាំ២០១៦ និង ឥណទានទីបួនមានចំនួន 14,000,000 ដុល្លារអាមេរិក ទទួលបាននៅ ថ្ងៃទី 30 ខែមិថុនា ឆ្នាំ២០១៧។ ការប្រាក់គិតត្រូវបង់ប្រចាំត្រីមាស និងប្រាក់ដើម ត្រូវទូទាត់នៅពេលដល់កាលកំណត់នៃប្រាក់កម្ចី ដែលមានរយៈពេល 3 ឆ្នាំ ចាប់ផ្តើមពីកាលបរិច្ឆេទផ្តល់ប្រាក់កម្ចី។

(ii) តំណាងឲ្យប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា ចំនួនបួនដែលផ្តល់ជូនពីធនាគារជាតិនៃកម្ពុជា។ ប្រតិបត្តិការដំបូងដែលមានចំនួន 15,380 លានរៀល ទទួលបាននៅ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨

ប្រតិបត្តិការទីពីរមានចំនួន 24,000 លានរៀល ទទួលបាននៅ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ប្រតិបត្តិការទីបីមានចំនួន 8,000 លានរៀល ទទួលបាននៅ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ និង ប្រតិបត្តិការទីបួនមានចំនួន 10,000 លានរៀល ទទួលបាននៅ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨។ ប្រាក់ដើមនិងការប្រាក់ត្រូវធ្វើការទូទាត់នៅពេលដល់កាលកំណត់ជាមួយនឹងរយៈពេលមួយឆ្នាំសម្រាប់ប្រតិបត្តិការពីរដំបូង និងរយៈពេល 3 ខែសម្រាប់ប្រតិបត្តិការបន្តបន្ទាប់។

(iii) តំណាងឲ្យឥណទានរយៈពេលវែងបីផ្សេងគ្នាដែលទទួលបានពី DEG-Deutsche Investitions und Entwicklungsgesellschaft Mbh។ ឥណទានទីមួយមានចំនួន 10,000,000 ដុល្លារអាមេរិក ដែលទទួលបាននៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ ឥណទានទីពីរមានចំនួន 5,000,000 ដុល្លារអាមេរិក ដែលទទួលបាននៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ និងឥណទានទីបីមានចំនួន 5,000,000 ដុល្លារអាមេរិក ដែលទទួលបាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។ ប្រាក់ដើមគិតត្រូវបង់រំលស់ជាធរមាន ចាប់ផ្តើមពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ សម្រាប់ឥណទានទីមួយនិងទីពីរ ហើយចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ សម្រាប់ឥណទានទីបី។ ការប្រាក់គិតត្រូវបង់ប្រចាំឆមាសគិតចាប់ផ្តើមពីកាលបរិច្ឆេទផ្តល់ប្រាក់កម្ចីនីមួយៗ។

(iv) តំណាងឲ្យឥណទាន syndicated ចំនួនពីរ បានមកពីធនាគារ First Commercial Bank។ ឥណទានទទួលបានជាលើកដំបូងនៅ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ មានចំនួន 10,000,000 ដុល្លារអាមេរិក។ ការប្រាក់ត្រូវបង់ជារៀងរាល់ឆមាសហើយប្រាក់ដើមត្រូវសងទៅតាមកាលកំណត់ដែលមានរយៈពេលបីឆ្នាំគិតចាប់ផ្តើមពីកាលបរិច្ឆេទផ្តល់ប្រាក់កម្ចី។

(v) តំណាងឲ្យប្រាក់កម្ចី ដែលទទួលបានពី AfrAsia Bank Limited នៅប្រទេស Mauritius។ ប្រាក់កម្ចីនេះទទួលបាននៅ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ដែលមានរយៈពេលមួយសប្តាហ៍។

(vi) តំណាងឲ្យប្រាក់កម្ចីពី International Finance Corporation ដែលមានទឹកប្រាក់ចំនួន 5,000,000 ដុល្លារអាមេរិក ទទួលបាននៅ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧។ ប្រាក់ដើមត្រូវបង់រំលស់ជាធរមាន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។ ការប្រាក់ត្រូវទូទាត់ជារៀងរាល់ឆមាស ហើយប្រាក់ដើមត្រូវទូទាត់នៅពេលដល់កាលកំណត់ដែលមានរយៈពេលប្រាំឆ្នាំគិតចាប់ផ្តើមពីកាលបរិច្ឆេទផ្តល់ប្រាក់កម្ចី។

(vii) តំណាងឲ្យឥណទាន syndicated ដែលមានកាលកំណត់រយៈពេលបីឆ្នាំ ត្រូវបានរៀបចំដោយ Taiwan Cooperative Bank សាខា ក្រុងភ្នំពេញ ដែលឥណទានដំណាក់កាលទីមួយមានចំនួន 5,000,000 ដុល្លារអាមេរិក ទទួលបាននៅ ថ្ងៃទី 26 ខែមករា ឆ្នាំ២០១៧ និងដំណាក់កាលទីពីរមានចំនួន 20,000,000 ដុល្លារអាមេរិក ទទួលបាននៅ ថ្ងៃទី 15 ខែមីនា ឆ្នាំ២០១៧។ ការប្រាក់គិតត្រូវបង់ប្រចាំឆមាស និងប្រាក់ដើមត្រូវទូទាត់នៅពេលដល់កាលកំណត់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។

នៅថ្ងៃទី៣១ ខែសីហាឆ្នាំ២០១៨ ប្រាក់កម្ចីទាំងពីរត្រូវបានទូទាត់មុនកាលកំណត់។

ប្រាក់កម្ចីខាងលើពុំមានទ្រព្យធានា និងមានអត្រាការប្រាក់បើប្រចាំឆ្នាំចាប់ពី 2.60% ទៅ 7.11% (2017: 2.96% ទៅ 6.99%)។

15. អនុបំណុលបន្ទាប់បន្សំ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ធនាគារជាតិនៃប្រទេសកាណាដា	93,000,000	373,674,000	55,000,000	222,035,000

តំណាងឲ្យអនុបំណុលបន្ទាប់បន្សំប្រាក់ពីរផ្សេងគ្នា ដែលទទួលបានពីធនាគារជាតិកាណាដា។ អនុបំណុលទីមួយមានចំនួន 10,000,000 ដុល្លារអាមេរិក។ អនុបំណុលទីពីរមានចំនួន 15,000,000 ដុល្លារអាមេរិក ត្រូវបានអនុម័តពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 6 ខែមករា ឆ្នាំ២០១៦។ អនុបំណុលទីបីមានចំនួន 10,000,000 ដុល្លារអាមេរិក ត្រូវបានអនុម័តពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 26 ខែតុលា ឆ្នាំ២០១៦។ អនុបំណុលទីបួនមានចំនួន 20,000,000 ដុល្លារអាមេរិក ត្រូវបានអនុម័តពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 3 ខែសីហា ឆ្នាំ២០១៧។ អនុបំណុលទីប្រាំ, ទីប្រាំមួយ និង ទីប្រាំពីរមានចំនួន 6,000,000 ដុល្លារអាមេរិក, 20,000,000 ដុល្លារអាមេរិក និង 14,000,000 ដុល្លារអាមេរិក ត្រូវបានអនុម័តនៅថ្ងៃទី 14 ខែមីនា ឆ្នាំ២០១៨។ ការប្រាក់ត្រូវបង់ជាធរមាន និងប្រាក់ដើមត្រូវទូទាត់ចំនួនប្រាំដងស្មើៗគ្នាជាបន្តបន្ទាប់ ដែលសមតុល្យទាំងមូលត្រូវទូទាត់បញ្ចប់នៅពេលដល់កាលកំណត់។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ប្រាក់ដើមចំនួន 2,000,000 ដុល្លារអាមេរិកនៃអនុបំណុលដំបូងត្រូវបានសងគ្រលប់ជូនធនាគារជាតិកាណាដា ដោយមានការអនុម័តពីធនាគារជាតិនៃកម្ពុជា។ អនុបំណុលខាងលើ ពុំមានទ្រព្យធានា និងមានអត្រាការប្រាក់ប្រចាំឆ្នាំចាប់ពី 7.56% ទៅ 9.40% (2017: 7.56% ទៅ 8.15%)។

16. បំណុលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការប្រាក់ត្រូវទូទាត់	12,256,626	49,247,123	12,156,068	49,074,047
ចំណាយបង្គរ	9,532,835	38,302,931	4,710,051	19,014,476
ពន្ធផ្សេងៗត្រូវទូទាត់	706,245	2,837,692	506,525	2,044,841
សំវិធានធនសម្រាប់ក្រៅតារាងតុល្យការ	338,925	1,361,801	–	–
ផ្សេងៗ	5,901,618	23,712,701	4,741,769	19,142,521
	28,736,249	115,462,248	22,114,413	89,275,885

17. ពន្ធលើប្រាក់ចំណេញ

(ក) បំណុលពន្ធលើប្រាក់ចំណេញ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនាដើមកាលបរិច្ឆេទ	11,039,391	44,566,021	7,819,758	31,568,363
ចំណាយពន្ធប្រាក់ចំណេញប្រចាំឆ្នាំ	19,400,725	77,952,113	12,407,728	50,089,998
ពន្ធលើប្រាក់ចំណេញបានបង់	(13,024,984)	(52,334,385)	(9,188,095)	(37,092,340)
ការកែសម្រួលឆ្នាំមុន	(134,592)	(540,791)	–	–
លំអៀងពីការប្តូររូបិយប័ណ្ណ	–	(209,748)	–	–
	17,280,540	69,433,210	11,039,391	44,566,021

(ខ) ពន្ធពន្យារ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មពន្ធពន្យារ	3,488,615	14,017,255	2,183,499	8,814,785
បំណុលពន្ធពន្យារ	(711,427)	(2,858,514)	(213,248)	(860,882)
	2,777,188	11,158,741	1,970,251	7,953,903

បម្រែបម្រួលនៃទ្រព្យសកម្មពន្ធពន្យារ/បំណុលពន្ធពន្យារសុទ្ធក្នុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនាដើមកាលបរិច្ឆេទ	1,970,251	7,953,903	1,343,202	5,422,507
ការដាក់បញ្ចូលទៅក្នុងរបាយការណ៍លទ្ធផល	941,529	3,783,064	627,049	2,531,397
ការកែសម្រួលឆ្នាំមុន	(134,592)	(540,791)	–	–
លំអៀងពីការប្តូររូបិយប័ណ្ណ	–	(37,435)	–	–
	2,777,188	11,158,741	1,970,251	7,953,903

សំវិធានធនលើឥទានអាក្រក់និងជាប់សង្ស័យ

	ដុល្លារអាមេរិក
ទ្រព្យសកម្មពន្ធពន្យារ	
នាថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨	2,183,499
ការដកចេញពីក្នុងរបាយការណ៍លទ្ធផល	1,305,116
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	3,488,615
សមតុល្យជាពាន់រៀល	14,017,255

	លែសពន្ធពន្ធលើ		ចំណេញពីការប្តូរប្រាក់មិនទាន់ទទួលស្គាល់		សរុប
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
បំណុលពន្ធពន្យារ					
នាថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨	(204,092)		(9,156)		(213,248)
ការដកចេញពី/(ដាក់បញ្ចូលក្នុង)របាយការណ៍លទ្ធផល	(276,482)		(87,105)		(363,587)
ការកែសម្រួលឆ្នាំមុន	(134,592)		–		(134,592)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	(615,166)		(96,261)		(711,427)
សមតុល្យជាពាន់រៀល	(2,471,737)		(386,777)		(2,858,514)

(គ) ចំណាយពន្ធលើប្រាក់ចំណេញ

	សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	19,400,725	77,952,114	12,407,728	50,089,998
ពន្ធពន្យារ	(941,529)	(3,783,064)	(627,049)	(2,531,397)
	18,459,196	74,169,050	11,780,679	47,558,601

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលគណនាតាមអត្រាពន្ធផ្លូវការ 20% ធៀបទៅនឹងពន្ធលើប្រាក់ចំណេញសម្រាប់ឆ្នាំបច្ចុប្បន្នដែលបង្ហាញក្នុងរបាយការណ៍លទ្ធផល មានដូចខាងក្រោម៖

	សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ចំណេញមុនបង់ពន្ធ	90,276,710	362,731,821	57,969,842	234,024,252
ពន្ធលើប្រាក់ចំណេញតាមអត្រាពន្ធផ្លូវការ	18,055,342	72,546,364	11,593,968	46,804,849
ចំណាយមិនអាចកាត់កងបាន	226,879	911,600	161,552	652,185
សំវិធានធនលើសពីគ្រាមុន	176,975	711,086	25,159	101,567
ចំណាយពន្ធលើប្រាក់ចំណេញ	18,459,196	74,169,050	11,780,679	47,558,601

18. ដើមទុន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
1 ហ៊ុនមានតម្លៃ 1,000 ដុល្លារអាមេរិក៖				
ដែលបានចុះបញ្ជីនិងបានបង់ពេញលេញ	165,000,000	662,970,000	125,000,000	504,625,000

ព័ត៌មានលម្អិតនៃការកាន់កាប់ភាគហ៊ុនមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧		
	% នៃ ការកាន់កាប់ហ៊ុន	ចំនួនហ៊ុន	ដុល្លារអាមេរិក	% នៃ ការកាន់កាប់ហ៊ុន	ចំនួនហ៊ុន	ដុល្លារអាមេរិក
ធនាគារជាតិកាណាដា	90%	148,500	148,500,000	90%	112,500	112,500,000
លោក Damir Karassayev	10%	16,500	16,500,000	10%	12,500	12,500,000
	100%	165,000	165,000,000	100%	125,000	125,000,000

ធនាគារបានចុះបញ្ជីភាគហ៊ុនបន្ថែមដូចតទៅនេះ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមគុណ្យនាដើមកាលបរិច្ឆេទ	125,000,000	504,625,000	52,643,000	212,519,791
បំប្លែងពីបុព្វលាភភាគហ៊ុន	–	–	18,357,000	74,107,209
បំប្លែងពីប្រាក់ចំណេញរក្សាទុក	–	–	29,000,000	117,073,000
ការបន្ថែមដើមទុន (*)	40,000,000	160,720,000	25,000,000	100,925,000
លំអៀងពីការប្តូររូបិយប័ណ្ណ	–	(2,375,000)	–	–
សមគុណ្យនាចុងកាលបរិច្ឆេទ	165,000,000	662,970,000	125,000,000	504,625,000

(*) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជាបានចេញលិខិតអនុម័តអនុញ្ញាតឲ្យធនាគារបង្កើនដើមទុនចំនួន 40,000,000 ដុល្លារអាមេរិក ដោយបោះផ្សាយភាគហ៊ុនបន្ថែម ចំនួន៣៦,០០០ ហ៊ុន ឲ្យទៅធនាគារជាតិកាណាដា និងភាគហ៊ុនបន្ថែម ចំនួន 4,000 ហ៊ុនឲ្យទៅលោក Damir Karassayev ដែលក្នុង 1 ហ៊ុនមានតម្លៃ 1,000 ដុល្លារអាមេរិក។

19. ចំណូលពីការប្រាក់

	សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់ពី ៖				
ឥណទានផ្តល់ដល់អតិថិជន	179,634,702	721,772,233	121,316,858	489,756,156
ប្រាក់បញ្ញើនៅធនាគារនានា	3,146,267	12,641,701	2,811,813	11,351,289
មូលបត្រវិនិយោគ	695,467	2,794,386	1,702,148	6,871,571
	183,476,436	737,208,320	125,830,819	507,979,016

20. ចំណាយលើការប្រាក់

	សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើពីអតិថិជន	35,585,900	142,984,147	31,113,149	125,603,782
ប្រាក់កម្ចី	5,986,905	24,055,384	4,655,283	18,793,378
អនុបំណុលបន្ទាប់បន្សំ	5,431,692	21,824,538	2,943,930	11,884,645
	47,004,497	188,864,069	38,712,362	156,281,805

21. ចំណូលកម្រៃ និងជើងសា

	សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការសន្យាឥណទាន	13,229,237	53,155,074	9,632,670	38,887,090
ផ្ទេរប្រាក់និងវេប្រាក់	2,844,714	11,430,061	2,175,221	8,781,367
ប័ណ្ណ Master/Visa និង UPI	10,924,209	43,893,472	7,649,601	30,881,439
ទូរស័ព្ទនិងទូរសារ	217,276	873,015	143,027	577,400
កម្រៃផ្សេងៗ	3,856,730	15,496,341	2,272,960	9,175,939
	31,072,166	124,847,963	21,873,479	88,303,235

22. ចំណាយកម្រៃ និងជើងសា

	សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយសេវា Mastercard	3,666,093	14,730,362	2,844,404	11,482,859
ចំណាយសេវា Visa Card	3,937,929	15,822,599	2,541,819	10,261,323
ចំណាយសេវាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	678,973	2,728,114	331,447	1,338,052
ចំណាយសេវា Union Pay	59,892	240,646	59,294	239,370
កម្រៃ និងជើងសាផ្សេងៗ	13,435	53,981	2,279	9,200
	8,356,322	33,575,702	5,779,243	23,330,804

23. ចំណូលប្រតិបត្តិការផ្សេងៗ

	សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញ / (ការខាតបង់) ពីការលក់មូលបត្រវិនិយោគ	326,257	1,310,901	(857,170)	(3,460,395)
ចំណេញពីអត្រាប្តូរប្រាក់សុទ្ធ	796,902	3,201,952	592,591	2,392,290
ចំណូលផ្សេងៗ	347,891	1,397,826	295,081	1,191,242
	1,471,050	5,910,679	30,502	123,137

24. ចំណាយបុគ្គលិក

	សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	32,244,868	129,559,880	20,927,741	84,485,291
ប្រាក់បំណាច់អតីតភាពការងារ	1,726,702	6,937,889	-	-
ចំណាយផ្សេងៗលើបុគ្គលិក	1,315,966	5,287,551	331,660	1,338,911
	35,287,536	141,785,320	21,259,401	85,824,202

25. ចំណាយប្រតិបត្តិការ

	សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការជួលអគារ	4,937,455	19,838,694	3,365,298	13,585,708
ការជួសជុល និងថែទាំ	2,579,028	10,362,535	1,218,511	4,919,129
សម្ភារការិយាល័យ	2,034,419	8,174,296	1,199,238	4,841,324
ការជួលយានយន្ត	1,715,355	6,892,296	955,358	3,856,780
ផ្នែកទីផ្សារ និងការផ្សាយពាណិជ្ជកម្ម	1,578,316	6,341,674	1,491,209	6,020,011
ថ្លៃទឹក និងភ្លើង	1,249,851	5,021,901	843,845	3,406,602
សេវាសន្តិសុខ	1,226,065	4,926,329	804,952	3,249,591
ទំនាក់ទំនង	868,825	3,490,939	622,282	2,512,152
ជំនាញវិជ្ជាជីវៈ	632,766	2,542,454	414,157	1,671,952
អាជ្ញាប័ណ្ណ	619,201	2,487,950	546,782	2,207,359
ថ្លៃប្រតិបត្តិការយានយន្ត	532,200	2,138,380	287,659	1,161,279
ថ្លៃធ្វើដំណើរ	485,890	1,952,306	647,253	2,612,960
ការលុបចោលនៃទ្រព្យរឹបអូសបាន	421,551	1,693,792	-	-
ការធានារ៉ាប់រង	375,311	1,508,000	277,337	1,119,609
ថ្លៃពិនិត្យឥណទាន	244,558	982,634	219,081	884,430
កម្រៃក្រុមប្រឹក្សាភិបាល	182,503	733,297	126,320	509,954
អាហារ និងការកម្សាន្ត	99,683	400,526	153,778	620,802
ថ្លៃសមាជិកភាព	14,559	58,498	25,621	103,432
ចំណាយផ្សេងៗ	546,482	2,195,763	795,520	3,211,516
	20,344,018	81,742,264	13,994,201	56,494,590

26. ចំណាយរំលស់

	សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់លើទ្រព្យសកម្មរូបិយ	4,690,466	18,846,293	2,915,073	11,768,150
រំលស់លើទ្រព្យសកម្មអរូបិយ	407,971	1,639,227	346,132	1,397,335
	5,098,437	20,485,520	3,261,205	13,165,485

27. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	151,000,293	606,719,177	68,986,300	278,497,693
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	146,916,210	590,309,332	38,269,706	154,494,805
ប្រាក់បញ្ញើនៅធនាគារនានា	145,762,768	585,674,802	53,962,453	217,846,422
	443,679,271	1,782,703,311	161,218,459	650,838,920

28. ការសន្យា និងយថាភាព

(ក) កតិសន្យាប្រតិបត្តិការ

ធនាគារមានកតិសន្យាលើការជួលការិយាល័យកណ្តាលនិងការិយាល័យតាមខេត្តដូចខាងក្រោម ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្នុងរយៈពេល ១ឆ្នាំ	4,827,581	19,397,220	3,210,375	12,960,284
ពី ១ ដល់ ៥ ឆ្នាំ	19,850,867	79,760,784	10,524,487	42,487,354
លើសពី ៥ ឆ្នាំ	17,116,474	68,773,993	7,635,171	30,823,185
	41,794,922	167,931,997	21,370,033	86,270,823

(ខ) ការសន្យាផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានវិបារុបន៍ដែលមិនប្រើ	24,289,131	97,593,728	17,305,614	69,862,764
មូលបត្របំណុល	10,933,517	43,930,871	7,498,846	30,272,841
លិខិតឥណទាន	7,415,280	29,794,595	5,419,972	21,880,427
មូលបត្រ	4,400,000	17,679,200	4,775,000	19,276,675
ការធានាលើការទូទាត់	746,744	3,000,417	-	-
មូលបត្របំណុលលើការដេញថ្លៃ	71,000	285,278	683,000	2,757,271
មូលបត្របំណុលលើការធានា	5,466	21,962	-	-
ការធានាផ្សេងៗ	2,314,679	9,300,380	3,361,246	13,569,350
	50,175,817	201,606,431	39,043,678	157,619,328

29. សមតុល្យ និងប្រតិបត្តិការជាមួយនិងសម្ព័ន្ធហ្មាតិ

តាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្ព័ន្ធហ្មាតិរួមបញ្ចូលនូវបុគ្គលដែលមាន ភាគហ៊ុនយ៉ាងតិចចំនួន 10% នៃដើមទុនរបស់ក្រុមហ៊ុន ឬនៃសិទ្ធិបោះឆ្នោត ទោះជាកាន់កាប់ដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី ឬបុគ្គលណាដែលរួមចំណែកក្នុងអភិបាលកិច្ច ការដឹកនាំ ការគ្រប់គ្រង ឬការរៀបចំ និងការអនុវត្តនូវការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ។

(ក) សមតុល្យសម្ព័ន្ធហ្មាតិ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្ចីពីធនាគារជាតិនៃប្រទេសកាណាដា	93,000,000	373,674,000	55,000,000	222,035,000
ប្រាក់បញ្ញើ និងប្រាក់តម្កល់ដោយ អ្នកគ្រប់គ្រងសំខាន់ៗ អភិបាល និងភាគទុនិក	3,702,529	14,876,762	3,002,615	12,121,557

(ខ) ប្រតិបត្តិការជាមួយសម្ព័ន្ធហ្មាតិនានា

	សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយលើការប្រាក់ឱ្យធនាគារជាតិនៃប្រទេសកាណាដា	5,431,692	21,824,538	2,943,930	11,884,645
ចំណាយលើការប្រាក់ឱ្យអ្នកគ្រប់គ្រងសំខាន់ៗ អភិបាល និងភាគទុនិក	147,991	594,628	843,949	3,407,023

(គ) ប្រាក់បៀវត្សរបស់គណៈគ្រប់គ្រងសំខាន់ៗ ភាគទុនិក និងអភិបាល

	សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍*	7,260,529	29,172,806	5,508,304	22,237,023

* រាប់បញ្ចូលលាភការរបស់គណៈគ្រប់គ្រងសំខាន់ៗ និងកម្រៃសម្រាប់ការប្រជុំក្រុមប្រឹក្សាភិបាល។

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ការណែនាំ និងសេចក្តីសង្ខេប

ធនាគារមានហានិភ័យពីឧបករណ៍ហិរញ្ញវត្ថុ ដូចខាងក្រោម៖

- ហានិភ័យប្រតិបត្តិការ
- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ងាយស្រួល

កំណត់សម្គាល់នេះ បង្ហាញពីព័ត៌មានស្តីពីហានិភ័យនីមួយៗខាងលើរបស់ធនាគារ គោលដៅរបស់ធនាគារ គោលការណ៍ណែនាំ និងវិធានការរបស់ធនាគារដើម្បីប៉ាន់ស្មាន និងចាត់ចែងនូវហានិភ័យ ដែលកើតឡើង និងការគ្រប់គ្រងនូវធនធានរបស់ធនាគារ។

ប្រព័ន្ធគ្រប់គ្រងហានិភ័យ

ក្រុមប្រឹក្សាភិបាល មានការទទួលខុសត្រូវទូទៅក្នុងការបង្កើត និងត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលបានបង្កើតនូវគណៈកម្មការឥណទាន គណៈកម្មការអភិបាលកិច្ចគណៈកម្មការអនុលោមភាពគណៈកម្មការសវនកម្ម និងគណៈកម្មការគ្រប់គ្រងហានិភ័យ ដើម្បីទទួលខុសត្រូវក្នុងការបង្កើត និងត្រួតពិនិត្យនូវគោលនយោបាយគ្រប់គ្រងហានិភ័យតាមផ្នែកនីមួយៗ។ គណៈកម្មការទាំងអស់មានសមាជិកមិនមែនប្រតិបត្តិ ហើយធ្វើការរាយការណ៍ជាប្រចាំទៅក្រុមប្រឹក្សាភិបាលអំពីសកម្មភាពរបស់គេ។

គោលនយោបាយក្នុងការគ្រប់គ្រងហានិភ័យ គឺត្រូវបានបង្កើតឡើង ដើម្បីបង្ហាញ និងវិភាគទៅលើហានិភ័យដែលធនាគារត្រូវប្រឈមមុខ កំណត់ហានិភ័យសមស្រប និងធ្វើការត្រួតពិនិត្យទៅលើហានិភ័យទាំងនោះ ឲ្យស្ថិតក្នុងកម្រិតអាចទទួលយកបាន។ គណៈកម្មការសវនកម្ម គណៈកម្មការអនុលោមភាព និងគណៈកម្មការគ្រប់គ្រងហានិភ័យ មានការៈទទួលខុសត្រូវតាមដានការអនុវត្តន៍របស់ធនាគារទៅតាមគោលនយោបាយនិងនីតិវិធីគ្រប់គ្រង ហានិភ័យ ក៏ដូចជាត្រួតពិនិត្យឡើងវិញនូវភាពគ្រប់គ្រាន់នៃប្រព័ន្ធគ្រប់គ្រងហានិភ័យដែលធនាគារ ត្រូវប្រឈមមុខ។

សវនករផ្ទៃក្នុងធ្វើការត្រួតពិនិត្យជាប្រចាំ ឬម្តងម្កាលលើគោលនយោបាយ និងនីតិវិធីគ្រប់គ្រងហានិភ័យ ហើយធ្វើការរាយការណ៍លទ្ធផលទៅគណៈកម្មការសវនកម្មសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាល។

(ក) ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខ្វះខាតនូវនីតិវិធី បុគ្គលិក បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុង និងកើតឡើងពីកត្តាខាងក្រៅមួយចំនួនទៀត ដែលមិនមែនជាហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យសាច់ប្រាក់ងាយស្រួល ដូចជាកត្តាដែលកើតមានឡើងពីតម្រូវការច្បាប់ និងបទបញ្ញត្តិផ្សេងៗ និងស្តង់ដារដែលទទួលស្គាល់ជាទូទៅនៅក្នុងសហគ្រាសអាជីវកម្ម។

ការខាតបង់ពីហានិភ័យប្រតិបត្តិការ ត្រូវបានគ្រប់គ្រងតាមរយៈនីតិវិធីគ្រប់គ្រងហានិភ័យ ប្រតិបត្តិការ របាយការណ៍ និងត្រួតពិនិត្យត្រឹមត្រូវលើសកម្មភាពអាជីវកម្មតាមរយៈអង្គភាពត្រួតពិនិត្យ និង គាំទ្រដែលឯករាជ្យពីអាជីវកម្មធម្មតា និងមានការត្រួតពិនិត្យពីអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធ តួនាទី និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គភាពឲ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើន ត្រូវបានអនុវត្តរួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តន៍តាម បទបញ្ញត្តិ និងតម្រូវការតាមច្បាប់នានា។

(ខ) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអ្នកខ្ចី ឬដៃគូពាណិជ្ជកម្ម ខកខានមិនបានបំពេញកាតព្វកិច្ចលើការបង់ប្រាក់ដើមចំពោះឥណទាន និងបុរេប្រទាន។

(i) ការគ្រប់គ្រងហានិភ័យឥណទាន

សកម្មភាពឥណទាន ត្រូវបានណែនាំដោយគោលការណ៍ឥណទានរបស់ធនាគារ ដើម្បីធានាអះអាងថា គោលបំណងនៃប្រាក់កម្ចីទាំងអស់ទទួលបានជោគជ័យ។ ឧទាហរណ៍អតិថិជន ឥណទានមានលទ្ធភាព និងទ្រព្យសម្បត្តិសង ហើយហានិភ័យឥណទានត្រូវបានបែងចែកយ៉ាងល្អ។ គោលការណ៍ឥណទាន កត់ត្រានូវគោលការណ៍ប្រាក់កម្ចីទ្រព្យបញ្ចាំ និងដំណើរការអនុម័តឥណទាន ដោយរួមបញ្ចូលទាំងប្រព័ន្ធចំណាត់ថ្នាក់ផ្ទៃក្នុង និងនីតិវិធីដែលអនុវត្តដើម្បីធានាអះអាងក្នុងការគោរពទៅតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ធនាគារបានបង្កើតគោលការណ៍ឥណទាន និងហានិភ័យ (Credit and Risk Policy) ដែលត្រូវបានរៀបចំឡើងដើម្បីគ្រប់គ្រងនូវសកម្មភាពក្នុងការធានាលើហានិភ័យរបស់ធនាគារ។ ការបន្តឥណទានត្រូវបានគ្រប់គ្រងដោយកម្មវិធីឥណទានដែលបានរៀបចំគម្រោងសម្រាប់ផលិតផល ឬ សំរៀតឥណទាន ពិសេសរាប់ទាំងទីផ្សារគោលដៅការកំណត់ និងលក្ខខណ្ឌ ឯកសារសំអាង និងនីតិវិធី នៅក្រោមផលិតផលឥណទានដែលនឹងត្រូវវាស់វែង និងផ្តល់ឲ្យ។

អត្រាហានិភ័យត្រូវបានត្រួតពិនិត្យនិងធ្វើបច្ចុប្បន្នកម្មតាមមូលដ្ឋានប្រចាំឆមាស សម្រាប់ឥណទានដែលមានសមតុល្យប្រាក់ត្រូវសងច្រើនជាង 200,000 ដុល្លារអាមេរិកឡើងទៅ និងក្នុងហេតុការណ៍ផ្សេងៗដូចជា (i) ការផ្លាស់ប្តូររយៈពេល និងលក្ខខណ្ឌឥណទាន រួមទាំងការពន្យារឥណទាន (ii) ភាពមិនទៀងទាត់ក្នុងការសងប្រាក់ ឬការហួសកាលកំណត់សងប្រាក់ និង (iii) ព័ត៌មានមិនល្អពាក់ព័ន្ធនឹងអ្នកខ្ចីប្រាក់ ឬប្រតិបត្តិការ។

(ii) ការប្រឈមនឹងហានិភ័យឥណទាន

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ដល់អតិថិជន				
មិនហួសកាលកំណត់ និងមិនខាតបង់	1,804,784,363	7,251,623,571	1,221,783,208	4,932,338,811
ហួសកាលកំណត់ តែមិនទាន់ខាតបង់	15,692,592	63,052,835	4,133,513	16,686,992
ខាតបង់	14,378,805	57,774,038	9,763,842	39,416,630
	1,834,855,760	7,372,450,444	1,235,680,563	4,988,442,433

តាមការអនុវត្តជាទូទៅ តម្លៃទីផ្សាររបស់ទ្រព្យបញ្ចាំមិនអាចរកបាននោះទេ ដោយសារតែកម្រៃដើម្បីទទួលបានព័ត៌មានទាំងនោះខ្ពស់ជាងផលប្រយោជន៍ដែលទទួលបាន។ គោលនយោបាយរបស់ធនាគារគឺផ្តល់ឥណទានរហូតដល់ 60% នៃតម្លៃទ្រព្យបញ្ចាំ លើកលែងតែប្រាក់បញ្ញើកម្រិតទុក ឬប្រាក់បញ្ញើមានកាលកំណត់កម្រិតទុក។ តាមច្បាប់របស់ធនាគារជាតិនៃកម្ពុជា តម្លៃទ្រព្យបញ្ចាំមិនត្រូវបានរាប់បញ្ចូល ពេលគណនាសំវិធានធនសម្រាប់ឥណទានអាក្រក់និងជាប់សង្ស័យនោះទេ។

ឥណទាន មិនហួសកាលកំណត់ និងមិនខាតបង់

ឥណទានដែលមិនហួសកាលកំណត់ ឬហួសកាលកំណត់តិចជាង 30 ថ្ងៃមិនរាប់បញ្ចូលថាខាតបង់ទេ លុះត្រាតែមានព័ត៌មានផ្សេងៗបញ្ជាក់ថាផ្ទុយពីនេះ។

ឥណទានហួសកាលកំណត់ តែមិនទាន់ខាតបង់

ឥណទានហួសកាលកំណត់ តែមិនទាន់ខាតបង់ជាឥណទានទាំងឡាយណាដែលជាប់ចំណាត់ថ្នាក់ជាឥណទានឃ្នាំមើល តាមសេចក្តីណែនាំពីធនាគារជាតិនៃកម្ពុជា ដែលត្រូវធ្វើសំវិធានធនតាមអត្រា 3% នៃឥណទាននៅសល់។ សម្រាប់ឥណទានទាំងនេះ ការបង់ការប្រាក់ ឬប្រាក់ដើមតាមកិច្ចសន្យាទូទាត់សងត្រូវបានហួសកាលកំណត់ចាប់ពី 30 ថ្ងៃ តែតិចជាង 90 ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង (ច្រើនជាង 30 ថ្ងៃ តែតិចជាង 60 ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី) លុះត្រាតែមានព័ត៌មានផ្សេងៗបញ្ជាក់ថាផ្ទុយពីនេះ។

ឥណទានផ្តល់ដល់អតិថិជនដែលខាតបង់

ឥណទានខាតបង់ គឺជាឥណទានដែលធនាគារមានកស្ថតាងជាក់លាក់ដែលបញ្ជាក់ពីការខាតបង់ និងមិនរំពឹងថាអាចប្រមូលប្រាក់ដើម និងការប្រាក់ដែលនៅសល់ទាំងអស់មកវិញក្នុងលក្ខខណ្ឌកិច្ចសន្យាដំបូង។ អនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា សំវិធានធនសម្រាប់ឥណទានសង្ស័យ ត្រូវបានធ្វើឡើងសម្រាប់ឥណទានហួសកាលកំណត់ចាប់ពី 90 ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង (ស្មើឬច្រើនជាង 60 ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី)។ សំវិធានធនជាក់លាក់អប្បបរមា ត្រូវបានធ្វើឡើងទៅតាមការចំណាត់ថ្នាក់របស់ឥណទាននីមួយៗ លើកលែងតែមានព័ត៌មានផ្សេងទៀតអាចបញ្ជាក់ពីលទ្ធភាពនៃការទូទាត់សងរបស់អ្នកខ្ចី។

ឥណទានបានចរចាលក្ខខណ្ឌឡើងវិញ ឬរៀបចំឡើងវិញ

ឥណទានបានចរចាលក្ខខណ្ឌឡើងវិញ ឬរៀបចំឡើងវិញ គឺជាឥណទានដែលមានការផ្លាស់ប្តូរ កាលវិភាគសងប្រាក់ ឬធ្វើហិរញ្ញប្បទានឡើងវិញតាមកិច្ចសន្យាទូទាត់សងថ្មី ដោយសារតែអ្នកខ្ចីជួបផលលំបាកផ្នែកហិរញ្ញវត្ថុ និងមិនមានលទ្ធភាពទូទាត់សងតាមកិច្ចសន្យាដើម។ ឥណទាន ដែលនឹងត្រូវរៀបចំឡើងវិញត្រូវវិភាគលើមូលដ្ឋានទិសដៅអាជីវកម្ម និងសមត្ថភាពសងប្រាក់របស់អ្នកខ្ចីដោយផ្អែកតាមការព្យាករវហូរសាច់ប្រាក់ថ្មី ដែលស្របតាមស្ថានភាពទីផ្សារ និងបច្ចុប្បន្នកម្មនៃទស្សនៈវិស័យអាជីវកម្ម ដោយផ្អែកលើសម្មតិកម្មជាក់ស្តែង និងប្រុងប្រយ័ត្ន។ នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 ធនាគារមានឥណទានរៀបចំឡើងវិញចំនួន 14,751,032 ដុល្លារអាមេរិក (នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2017 មានចំនួន 11,337,139 ដុល្លារអាមេរិក)។

បន្ទាប់ពីឥណទានត្រូវបានរៀបចំឡើងវិញ ឥណទាននោះត្រូវរក្សាចំណាត់ថ្នាក់ដូចដើមដោយមិន គិតពីដំណើរការល្អបន្ទាប់ពីការរៀបចំជាថ្មីឡើយ។ ការចាត់ថ្នាក់នេះមិនត្រូវឲ្យល្អជាងមុនឡើយ លុះត្រាតែការសងការប្រាក់ និងប្រាក់ដើម គ្មានលក្ខណៈយឺតយ៉ាវក្នុងអំឡុងព្រាំមួយគ្រាសងរំលស់ ជាមួយការទូទាត់សងប្រចាំខែ និង ក្នុងអំឡុងពេលមួយឆ្នាំសម្រាប់ការទូទាត់សងប្រចាំត្រីមាស និង ឆមាស។

គោលនយោបាយលុបចោលនូវឥណទាន

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ធនាគារត្រូវតែលុបចោលឥណទាន ឬមួយផ្នែកនៃឥណទានចេញពីតារាងតុល្យការរបស់ខ្លួន នៅពេលដែលធនាគារបាត់សិទ្ធិតាមកិច្ចសន្យាក្នុងការគ្រប់គ្រងលើឥណទាន ឬនៅពេលដែលឃើញថា ឥណទានមួយផ្នែក ឬទាំងមូលមិនអាចប្រមូលវិញបាន ឬគ្មានសង្ឃឹមថា ឥណទាននេះអាចប្រមូលបានមកវិញ។

ទ្រព្យបញ្ចាំ

ធនាគារ រក្សានូវទ្រព្យបញ្ចាំជាទ្រព្យសម្បត្តិ និងជាការធានាឥណទាន។ ការប៉ាន់ស្មាននូវតម្លៃទីផ្សារគឺផ្អែកតាមការវាយតម្លៃនៃទ្រព្យបញ្ចាំមួយឆ្នាំម្តងសម្រាប់ឥណទានលើសពី 200,000 ដុល្លារអាមេរិក និងក្នុងព្រឹត្តិការណ៍ (i) ការផ្លាស់ប្តូររយៈពេល និងលក្ខខណ្ឌឥណទាន រួមទាំងការពន្យារឥណទាន (ii) ភាពមិនទៀងទាត់ក្នុងការសងប្រាក់ ឬការហួសកាលកំណត់សងប្រាក់ និង (iii) ព័ត៌មានមិនល្អ ពាក់ព័ន្ធនឹងអ្នកខ្ចីប្រាក់ ឬប្រតិបត្តិការ។

ការប្រមូលផ្តុំហានិភ័យឥណទាន

ការវិភាគលើការប្រមូលផ្តុំហានិភ័យឥណទាននាកាលបរិច្ឆេទរាយការណ៍ត្រូវបានបង្ហាញនៅកំណត់សម្គាល់លេខ 7 នៃរបាយការណ៍ហិរញ្ញវត្ថុ។

(គ) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការខាតបង់កើតពីការប្រែប្រួលមិនអំណោយផលនៅក្នុងកម្រិត តម្លៃ ឬអត្រាទីផ្សារដែលមានសមាសធាតុសំខាន់ពីរគឺ ហានិភ័យរូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់។

ហានិភ័យទីផ្សារកើតចេញពីសកម្មភាពពាណិជ្ជកម្ម ត្រូវបានគ្រប់គ្រងដោយការកំណត់តាមទីផ្សារនូវស្ថានភាពដោះដូរជាមួយនឹងការកំណត់ហានិភ័យទីផ្សារទុកជាមុន។

(i) ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណបរទេស គឺសំដៅទៅលើការប្រែប្រួលអត្រាប្តូរប្រាក់ដែលមិនអំណោយផលលើស្ថានភាពការដោះដូររូបិយប័ណ្ណបរទេស ដែលកើតឡើងពីពេលមួយទៅពេលមួយ។ ធនាគារ បានរក្សានូវគោលនយោបាយមួយ ដោយមិនបង្កឲ្យមាននូវហានិភ័យលើស្ថានភាពការប្តូររូបិយប័ណ្ណបរទេសច្រើននោះទេ។ ការប្តូររូបិយប័ណ្ណបរទេសដែលបើកចំហគ្រប់ប្រភេទត្រូវបានត្រួតពិនិត្យជាមួយនឹងតម្រូវការប្រតិបត្តិការ កម្រិតនៃស្ថានភាពកំណត់ទុកមុន និងការកំណត់នូវការកាត់បន្ថយភាពខាតបង់។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ គម្លាតសុទ្ធនៃការប្តូររូបិយប័ណ្ណបរទេស ដែលជាប្តូររូបិយប័ណ្ណផ្សេងទៀត ក្រៅពីដុល្លារអាមេរិក មិនមានបរិមាណធំនោះទេ។ ដូចនេះការវិភាគរូបិយប័ណ្ណបរទេស មិនត្រូវបានបង្ហាញឡើយ។

(ii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅទៅលើការប្រែប្រួលនូវប្រាក់ចំណូលការប្រាក់សុទ្ធដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាព នៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើចំណូលលើការបណ្តាក់ទុន តម្លៃទីផ្សារ តម្លៃដើមនៃមូលនិធិ និងតាមរយៈការវិភាគចន្លោះប្រែប្រួលតាមអត្រាការប្រាក់។ សក្តានុពលនៃការធ្លាក់ចុះនូវចំណូលការប្រាក់សុទ្ធបណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ ដែលមិនអំណោយផលគឺត្រូវបានត្រួតពិនិត្យដោយរៀបរយទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ។

ការវិភាគនៃទំនាក់ទំនងអត្រាការប្រាក់ទៅនឹងទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ត្រូវបានបង្ហាញនៅទំព័របន្ទាប់ ៖

	រហូតដល់ 1 ខែ	ពី 1 ខែ ទៅ 3 ខែ	ពី 3 ខែ ទៅ 12 ខែ	ពី 1 ឆ្នាំ ទៅ 5 ឆ្នាំ	លើស 5 ឆ្នាំ	មិនពាក់ព័ន្ធ នឹងការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨							
ទ្រព្យសកម្ម							
សាច់ប្រាក់ក្នុងដៃ	–	–	–	–	–	151,000,293	151,000,293
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	21,151,752	37,944,500	10,000,000	–	–	366,865,559	435,961,811
ប្រាក់បញ្ញើនៅធនាគារនានា	28,454,468	87,094,196	58,363,274	7,500,000	–	25,214,105	206,626,043
ឥណទានផ្តល់ដល់អតិថិជន							
– ឥណទានដំណើរការ	4,320,734	9,316,951	38,450,005	398,997,326	1,369,391,939	–	1,820,476,955
– ឥណទានមិនដំណើរការ	67,915	5,054	615,187	7,391,655	6,298,994	–	14,378,805
– សំវិធានដាក់លាក់	–	–	–	–	–	(7,804,280)	(7,804,280)
– សំវិធានទូទៅ	–	–	–	–	–	(18,047,844)	(18,047,844)
– ការប្រាក់ត្រូវទទួល	–	–	–	–	–	13,004,271	13,004,271
– ការប្រាក់ព្យួរទុក	–	–	–	–	–	(1,566,418)	(1,566,418)
មូលបត្រវិនិយោគ	–	–	29,719,104	3,272,156	–	–	32,991,260
ទ្រព្យសកម្មផ្សេងៗ	–	–	–	–	–	18,481,625	18,481,625
	53,994,869	134,360,701	137,147,570	417,161,137	1,375,690,933	547,147,311	2,665,502,521
បំណុល							
ប្រាក់បញ្ញើពីអតិថិជន	1,474,971,813	123,466,157	370,282,609	61,760,630	–	144,621,047	2,175,102,256
ប្រាក់កម្ចី	6,991,040	12,289,696	20,000,000	40,875,004	–	–	80,155,740
អនុបំណុលបន្ទាប់បន្សំ	–	–	–	23,000,000	70,000,000	–	93,000,000
បំណុលផ្សេងៗ	–	–	–	–	–	28,736,249	28,736,249
	1,481,962,853	135,755,853	390,282,609	125,635,634	70,000,000	173,357,296	2,376,994,245
បម្រែបម្រួលគម្លាតភាព អត្រាការប្រាក់	(1,427,967,984)	(1,395,152)	(253,135,039)	291,525,503	1,305,690,933	373,790,015	288,508,276

	រហូតដល់ រខែ	ពី 1 ខែ ទៅ 3 ខែ	ពី 3 ខែ ទៅ 12 ខែ	ពី 1 ឆ្នាំ ទៅ 5 ឆ្នាំ	លើស 5 ឆ្នាំ	មិនពាក់ព័ន្ធ នឹងការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2017							
ទ្រព្យសកម្ម							
សាច់ប្រាក់ក្នុងដៃ	–	–	–	–	–	68,986,300	68,986,300
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	2,477,087	3,046,792	–	–	–	201,765,485	207,289,364
ប្រាក់បញ្ញើនៅធនាគារនានា	42,236,155	25,600,021	4,888,668	–	–	12,199,051	84,923,895
ឥណទានផ្តល់ដល់អតិថិជន							
– ឥណទានដំណើរការ	3,635,947	8,222,420	32,057,798	283,467,506	898,533,050	–	1,225,916,721
– ឥណទានមិនដំណើរការ	155,203	19,734	1,370,009	4,784,774	3,434,122	–	9,763,842
– សំវិធានជាក់លាក់	–	–	–	–	–	(4,464,450)	(4,464,450)
– សំវិធានទូទៅ	–	–	–	–	–	(12,217,831)	(12,217,831)
– ការប្រាក់ត្រូវទទួល	–	–	–	–	–	9,135,475	9,135,475
– ការប្រាក់ព្យួរទុក	–	–	–	–	–	(760,936)	(760,936)
មូលបត្រវិនិយោគ	–	–	5,755,133	11,094,499	–	–	16,849,632
ទ្រព្យសកម្មផ្សេងៗ	–	–	–	–	–	13,862,254	13,862,254
	48,504,392	36,888,967	44,071,608	299,346,779	901,967,172	288,505,348	1,619,284,266

បំណុល							
ប្រាក់បញ្ញើពីអតិថិជន	778,659,157	93,921,468	273,519,134	51,819,379	–	66,574,206	1,264,493,344
ប្រាក់កម្ចី	15,000,000	–	–	71,500,001	–	–	86,500,001
អនុបំណុលបន្ទាប់បន្សំ	–	–	–	10,000,000	45,000,000	–	55,000,000
បំណុលផ្សេងៗ	–	–	–	–	–	22,114,413	22,114,413
	793,659,157	93,921,468	273,519,134	133,319,380	45,000,000	88,688,619	1,428,107,758
បម្រែបម្រួលគម្លាតភាពអត្រាការប្រាក់	(745,154,765)	(57,032,501)	(229,447,526)	166,027,399	856,967,172	199,816,729	191,176,508

ការវិភាគរំញោចតម្លៃសមស្របសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរ

ធនាគារមិនបានកត់ត្រាបំណុលហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់ថេរតាមតម្លៃសមស្រប ហើយធនាគារក៏គ្មានឧបករណ៍ហិរញ្ញវត្ថុនិទស្សន៍នោះដែរនៅថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនេះ។ ដូច្នេះការផ្លាស់ប្តូរអត្រាការប្រាក់នាំចុងកាលបរិច្ឆេទ ពុំមានផលប៉ះពាល់ដល់ប្រាក់ចំណេញ ឬខាតនោះទេ។

ការវិភាគរំញោចលើរហូរសាច់ប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ

ធនាគារ ពុំមាន ឧបករណ៍ហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់អថេរជាសារវន្តច្រើននោះទេ។ ដូច្នេះ ការវិភាគរំញោចលើរហូរសាច់ប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់អថេរមិនត្រូវបានបង្ហាញឡើយ។

(ឃ) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល ទាក់ទងនឹងលទ្ធភាពរក្សាសាច់ប្រាក់ងាយស្រួលឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុ នៅពេលដល់កាលកំណត់សងនូវតម្លៃសមហេតុផលមួយ។

បន្ថែមពីលើការអនុវត្តន៍យ៉ាងពេញលេញ តាមតម្រូវការនៃសាច់ប្រាក់ងាយស្រួល អ្នកគ្រប់គ្រង ធនាគារបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើរហូរសាច់ប្រាក់ចូល និងរហូរសាច់ប្រាក់ចេញ ហើយនិងភាពចន្លោះនៃអាយុកាលតាមរយៈរបាយការណ៍តាមពេលកំណត់។ ការប្រែប្រួលនៃឥណទាន និងប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានត្រួតពិនិត្យតាមដាន ហើយតម្រូវការសាច់ប្រាក់ងាយស្រួល ត្រូវបានធ្វើការកែតម្រូវ ដើម្បីកំណត់ឲ្យច្បាស់នូវទ្រព្យសកម្មជាសាច់ប្រាក់ងាយស្រួលបានឲ្យគ្រប់គ្រាន់ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុនិងនៅពេលដែលដល់កំណត់សង។

តារាងនៅទំព័របន្ទាប់នេះ ផ្តល់ជូននូវការវិភាគមួយនៅលើបំណុលហិរញ្ញវត្ថុរបស់ធនាគារទាក់ទងនឹង ការបែងចែកកាលកំណត់ដោយផ្អែកលើរយៈពេលនៅសល់ទៅនឹងការបង់សង។ តារាងខាងក្រោមនេះមិនត្រូវបានរាប់បញ្ចូលការប្រាក់ត្រូវទទួលពីទ្រព្យសកម្មហិរញ្ញវត្ថុ និងការប្រាក់ត្រូវទូទាត់លើបំណុលហិរញ្ញវត្ថុក្នុងការវិភាគទេ ដោយសារតែធនធានត្រូវប្រើប្រាស់ក្នុងការគណនាមានតម្លៃលើសពីផលដែលត្រូវទទួលបាន។ គណៈគ្រប់គ្រងជឿជាក់ថាការប្រាក់ត្រូវទទួលពីឥណទានផ្តល់ដល់អតិថិជន មានចំនួនច្រើនជាងការប្រាក់ត្រូវទូទាត់លើប្រាក់បញ្ញើពីអតិថិជន និងប្រាក់កម្ចីដោយផ្អែកលើទំហំ និងអត្រាការប្រាក់។ ដូចនេះការបញ្ចូលការប្រាក់ត្រូវទទួលពីទ្រព្យសកម្មហិរញ្ញវត្ថុ នឹងការប្រាក់ត្រូវទូទាត់លើបំណុលហិរញ្ញវត្ថុ ក្នុងការវិភាគមានលទ្ធផលវិជ្ជមានសម្រាប់ធនាគារ។

ដោយផ្អែកលើទពិសោធន៍កន្លងមក ទោះបីជាតារាងខាងក្រោមនេះបង្ហាញភាពចន្លោះសាច់ប្រាក់ងាយស្រួលអវិជ្ជមានក៏ដោយ គណៈគ្រប់គ្រងជឿជាក់ថា អតិថិជននឹងមិនធ្វើការដកប្រាក់ចេញពីគណនីនៅពេលដល់កាលកំណត់ឡើយ ផ្ទុយទៅវិញអតិថិជននឹងបន្តការដាក់ប្រាក់ជាមួយនឹង កាលកំណត់ដុំថ្មីមួយទៀត។ ហេតុដូច្នេះ គណៈគ្រប់គ្រងជឿជាក់ថា ហានិភ័យសាច់ប្រាក់ងាយស្រួលគឺអាចគ្រប់គ្រងបាន។

	រហូតដល់ រខែ	ពី 1 ខែ ទៅ 3 ខែ	ពី 3 ខែ ទៅ 12 ខែ	ពី 1 ឆ្នាំ ទៅ 5 ឆ្នាំ	លើស 5 ឆ្នាំ	មិនពាក់ព័ន្ធ នឹងការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2018

ទ្រព្យសកម្ម							
សាច់ប្រាក់ក្នុងដៃ	151,000,293	–	–	–	–	–	151,000,293
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	108,971,710	37,944,500	10,000,000	–	–	279,045,601	435,961,811
ប្រាក់បញ្ញើនៅធនាគារនានា	53,668,573	87,094,196	58,363,274	7,500,000	–	–	206,626,043
ឥណទានផ្តល់ដល់អតិថិជន							
– ឥណទានដំណើរការ	24,940,138	52,616,213	227,732,399	1,007,097,872	508,090,333	–	1,820,476,955
– ឥណទានមិនដំណើរការ	1,716,757	289,158	2,057,668	8,241,130	2,074,092	–	14,378,805
– សំវិធានជាក់លាក់	–	–	–	–	–	(7,804,280)	(7,804,280)
– សំវិធានទូទៅ	–	–	–	–	–	(18,047,844)	(18,047,844)
– ការប្រាក់ត្រូវទទួល	–	–	–	–	–	13,004,271	13,004,271
– ការប្រាក់ព្យួរទុក	–	–	–	–	–	(1,566,418)	(1,566,418)
មូលបត្រវិនិយោគ	–	–	29,719,104	3,272,156	–	–	32,991,260
ទ្រព្យសកម្មផ្សេងៗ	16,782,584	1,320,552	–	–	–	378,489	18,481,625
	357,080,055	179,264,619	327,872,445	1,026,111,158	510,164,425	265,009,819	2,665,502,521

បំណុល

ប្រាក់បញ្ញើពីអតិថិជន	1,358,018,035	188,859,863	566,463,728	61,760,630	–	–	2,175,102,256
ប្រាក់កម្ចី	6,991,040	12,289,696	26,250,000	34,625,004	–	–	80,155,740
អនុបំណុលបន្ទាប់បន្សំ	–	–	–	23,000,000	70,000,000	–	93,000,000
បំណុលផ្សេងៗ	28,736,249	–	–	–	–	–	28,736,249
	1,393,745,324	201,149,559	592,713,728	119,385,634	70,000,000	–	2,376,994,245
គម្លាតនៃកាលកំណត់	(1,036,665,269)	(21,884,940)	(264,841,283)	906,725,524	440,164,425	265,009,819	288,508,276

	រហូតដល់ រខែ	ពី 1 ខែ ទៅ 3 ខែ	ពី 3 ខែ ទៅ 12 ខែ	ពី 1 ឆ្នាំ ទៅ 5 ឆ្នាំ	លើស 5 ឆ្នាំ	មិនពាក់ព័ន្ធ នឹងការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧							
ទ្រព្យសកម្ម							
សាច់ប្រាក់ក្នុងដៃ	68,986,300	–	–	–	–	–	68,986,300
ប្រាក់បញ្ញើនៅធនាគារជាតិ នៃកម្ពុជា	35,222,915	3,046,792	–	–	–	169,019,657	207,289,364
ប្រាក់បញ្ញើនៅធនាគារនានា	54,435,206	25,600,021	4,888,668	–	–	–	84,923,895
ឥណទានផ្តល់ដល់អតិថិជន							
– ឥណទានដំណើរការ	17,947,345	38,191,721	109,666,278	743,255,199	316,856,178	–	1,225,916,721
– ឥណទានមិនដំណើរការ	874,576	157,511	1,861,968	5,845,671	1,024,116	–	9,763,842
– សំវិធានជាក់លាក់	–	–	–	–	–	(4,464,450)	(4,464,450)
– សំវិធានទូទៅ	–	–	–	–	–	(12,217,831)	(12,217,831)
– ការប្រាក់ត្រូវទទួល	–	–	–	–	–	9,135,475	9,135,475
– ការប្រាក់ព្យួរទុក	–	–	–	–	–	(760,936)	(760,936)
មូលបត្រវិនិយោគ	–	–	5,755,133	11,094,499	–	–	16,849,632
ទ្រព្យសកម្មផ្សេងៗ	10,227,341	22,100	1,563,468	449,201	1,341,080	259,064	13,862,254
	187,693,683	67,018,145	123,735,515	760,644,570	319,221,374	160,970,979	1,619,284,266
បំណុល							
ប្រាក់បញ្ញើពីអតិថិជន	626,573,942	148,586,323	437,513,700	51,819,379	–	–	1,264,493,344
ប្រាក់កម្ចី	15,000,000	–	4,999,999	66,500,002	–	–	86,500,001
អនុបំណុលបន្ទាប់បន្សំ	–	–	–	10,000,000	45,000,000	–	55,000,000
បំណុលផ្សេងៗ	22,114,413	–	–	–	–	–	22,114,413
	663,688,355	148,586,323	442,513,699	128,319,381	45,000,000	–	1,428,107,758
តម្លាតនៃកាលកំណត់	(475,994,672)	(81,568,178)	(318,778,184)	632,325,189	274,221,374	160,970,979	191,176,508

(ង) ការគ្រប់គ្រងដើមទុន

(i) បទបញ្ញត្តិដើមទុន

ធនាគារជាតិនៃកម្ពុជាក្នុងនាមជាអាជ្ញាធរបានបង្កើត និងត្រួតពិនិត្យនូវបទបញ្ញត្តិនានា និងតម្រូវការដើមទុនរបស់ធនាគារជាមួយ។

គោលនយោបាយរបស់ធនាគារ គឺធានាឲ្យបាននូវមូលដ្ឋានដើមទុនរឹងមាំ ដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថិរភាពនៃការអភិវឌ្ឍន៍យូរអង្វែងរបស់អាជីវកម្ម។ ផលប៉ះពាល់នៃកម្រិតដើមទុនទៅលើភាគលាភភាគទុនិក ក៏ត្រូវបានទទួលស្គាល់ហើយធនាគារបានទទួលស្គាល់នូវតម្រូវការដើម្បីធានាឲ្យបាននូវតុល្យភាពរវាងភាគលាភខ្ពស់ដែលអាចនឹងកើតមានឡើងជាមួយនឹងប្រាក់បម្រុងកម្រិតខ្ពស់ និងអត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ។

ធនាគារបានអនុលោមទៅតាមតម្រូវការដើមទុនដែលបានកំណត់ដោយច្បាប់ទាំងអស់នៅក្នុងការិយបរិច្ឆេទនេះ។

(ii) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានជំរុញមួយភាគធំដោយប្រសិទ្ធភាព ចំណូលលើមូលធនដែលទទួលបានពីការបែងចែកនោះ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗត្រូវផ្អែកតាមដើមទុនដែលកំណត់ដោយច្បាប់ជាចម្បង។

31. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ធនាគារមិនមានឧបករណ៍ហិរញ្ញវត្ថុ ដែលបានវាស់វែងតាមតម្លៃសមស្របទេ។

តម្លៃសមស្រប គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬជាបំណុលត្រូវទូទាត់តាមរយៈប្រតិបត្តិការក្នុងលក្ខខណ្ឌមិនមែនសម្ព័ន្ធភាពិ (arms-length basis)។ ដោយសារតម្លៃសមស្របពុំអាចវាយតម្លៃបាន ដូច្នេះតម្លៃសមស្រប មិនមានសម្រាប់កត្តាសារវន្តលើការវាយតម្លៃសមស្របរបស់ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ធនាគារឡើយ។ ដូចនេះតម្លៃសមស្របមិនត្រូវបានបង្ហាញលើរបាយការណ៍ហិរញ្ញវត្ថុឡើយ។


32. ចរន្ត និងអចរន្ត

គណៈគ្រប់គ្រងបានធ្វើការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុផ្អែកលើសាច់ប្រាក់ងាយស្រួល។ ព័ត៌មានអំពីទ្រព្យសកម្ម និងបំណុលរយៈពេលខ្លី និងរយៈពេលវែង ត្រូវបានបង្ហាញក្នុងផ្នែកគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ ទ្រព្យ និងបរិក្ខារ ទ្រព្យសកម្មអរូបី និងទ្រព្យសកម្មពន្ធពន្យារ គឺជាទ្រព្យសកម្មរយៈពេលវែង។ បំណុលពន្ធលើប្រាក់ចំណេញ គឺជាបំណុលរយៈពេលខ្លី។

សម្រាប់កត់ត្រាផ្សេងៗ

សម្រាប់កត់ត្រាផ្សេងៗ

សម្រាប់កត់ត្រាផ្សេងៗ





អគារលេខ 141, 146, 148 និង 148 អា បេ សេ ដេ មហាវិថីព្រះសីហនុ
និង ផ្ទះលេខ 15 និង 153 អា បេ សេ ផ្លូវលេខ 278 ភូមិទី 4 សង្កាត់បឹងកេងកង 1
ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 23 225 333 | Fax: (+855) 23 216 333
info@ababank.com | www.ababank.com